



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ០៩

ត្រីមាសទី០១ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១០-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០២៨ ស្តីពី ការបន្ថយរយៈពេលទទួលរងទោសចំនួន ៦ ខែ ៩ ខែ ១២ ខែ ឱ្យទណ្ឌិត ចំនួន ១១០១ នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី ២០ នៃទិវានយោបាយឈ្នះឈ្នះ ២៩ ធ្នូ ឆ្នាំ ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុង រយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក (តមកពី រាជកិច្ចលេខ ០៨) ៩៥១
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥១ ស្តីពី ការតែងតាំង ជាអនុរដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ចំនួន ០២ រូប ៩៩៤
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ០៥ រូប ៩៩៥
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៣ ស្តីពី ការតែងតាំងមន្ត្រីរាជការក្រសួងសុខាភិបាល ០៦ រូប ៩៩៦
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៤ ស្តីពី ការតែងតាំងជាអនុរដ្ឋលេខាធិការ និងជា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ០៦ រូប ៩៩៧
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៥ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម **អ៊ុន ស៊ាន** ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូ និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសបង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជាឯកអគ្គរាជទូតតែងតាំងប្រចាំសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដេលី សាធារណរដ្ឋ ឥណ្ឌា បន្ថែមលើមុខងារបច្ចុប្បន្ន ៩៩៨
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ០៤ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន ៩៩៩
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ស៊ូ ទី** ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ១០០០

- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈដល់លោកជំទាវ **ហង់ កន្ធិកា** ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយមិនទទួលបានប្រាក់បំណាច់មុខងារ ១០០១
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៥៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ទោ **ហាស សម្បត្តិ** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០០២
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦០ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលរូបស-ពិការ ៤៩ រូប ១០០៣
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦១ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **វ៉ា វិចិត្រា** នៃ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ នាយ នគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ១០០៦
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១៤២ រូប ១០០៧
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦៣ ស្តីពី ការតែងតាំងលោក **ជាំ សុខយាង** ជា ឧកញ៉ា ១០១៣
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦៤ ស្តីពី ការតែងតាំងលោក **លី កញ្ញារិទ្ធិ** ជា ឧកញ៉ា ១០១៤
- ១២-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦៥ ស្តីពី ការតែងតាំងលោក **រស់ ឪណេត** ជា ឧកញ៉ា ១០១៥
- ១៤-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/០៦៦ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម **ធិត រិទ្ធិពល** ពីអនុប្រធានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការ ពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងបញ្ចប់ និងតែងតាំងមុខតំណែង ដល់មន្ត្រីរាជការ ០៤ រូប នៃក្រសួងពាណិជ្ជកម្ម ១០១៦

គ

II- រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ២៥-០១-២០១៩ - អនុក្រឹត្យលេខ ២២ អនក្រ.បក ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សា
រាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
សម្រាប់អាណត្តិទី ៣ ១០១៧
- ១៥-០១-២០១៩ - អនុក្រឹត្យលេខ ៣៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ១០២៧
- ១៥-០១-២០១៩ - អនុក្រឹត្យលេខ ៤០ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងការបរទេស និង
សហប្រតិបត្តិការអន្តរជាតិ ១០៦១
- ១៥-០១-២០១៩ - អនុក្រឹត្យលេខ ៤១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១០៦៣

III- ការងារបណ្ណាក្រសួង

ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ២៨-០៩-២០១៨ - ប្រកាសលេខ ៣២៩ ឧស.កឧ.ប្រក ០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ប្រេស៊ីដេន ហ្វូដ
(ខេមបូឌា) ខូអិលធីឌី បង្កើតរោងចក្រ ផលិតមីកញ្ចប់ ១០៦៤



តមកពីរាជកិច្ចលេខ ០៨

ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ក្រឹត្យលេខ ២៨ ក្រ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៨៨ ស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោស
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ត្រូវបន្ថយរយៈពេលទទួលរងទោសចំនួន ៦ ខែ ឱ្យទណ្ឌិតចំនួន ១១៦នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី២០ នៃទិវានយោបាយឈ្នះឈ្នះ ២៩ធ្នូ ឆ្នាំ២០១៨ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ដូចមានរាយទណ្ឌិតឈ្មោះខាងក្រោម៖

១-ទណ្ឌិតឈ្មោះ **ភាំ វិលេ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៣-២០១៥ ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ហើយបំពានការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៣៩ ចុះថ្ងៃទី ០២-៣-២០១៦ របស់សាលាដំបូងខេត្តកំពង់ចាម ។

១/១៣៩



១១៨-ទណ្ឌិតឈ្មោះ: **ជាន សុភី** ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៨-២០១៤ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤០ “ក” ចុះថ្ងៃទី ០៨-៧-២០១៥ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១១៩-ទណ្ឌិតឈ្មោះ: **សេង គីមសំ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ០២ “ច” ចុះថ្ងៃទី ០៨-៥-២០១៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១២០-ទណ្ឌិតឈ្មោះ: **ឡុង វិវែន** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ០២ “ច” ចុះថ្ងៃទី ០៨-៥-២០១៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១២១-ទណ្ឌិតឈ្មោះ: **លាន ម៉ែន** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-១១-២០១៦ ពីបទ សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣២ “ក” ចុះថ្ងៃទី ១១-៧-២០១៧ របស់ សាលាដំបូងខេត្តស្ទឹងត្រែង ។

១២២-ទណ្ឌិតឈ្មោះ: **សាយ ស្រីពៅ** ហៅ ថាំង ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៦-៣-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៣ “ក្រVច” ចុះថ្ងៃទី ២៨-៤-២០១៦ របស់សាលាឧទ្ធរណ៍ ។

១២៣-ទណ្ឌិតឈ្មោះ: **វ៉ាន់ ម៉ុនណាង** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៤-៥-២០១៦ ពីបទ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៩ “ខ” ចុះថ្ងៃទី ២២-៩-២០១៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១២៤-ទណ្ឌិតឈ្មោះ: **ហ៊ុន ការឃ្យ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៤-២០១៦ ពីបទ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩ “ខ” ចុះថ្ងៃទី ១៦-១២-២០១៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១២៥-ទណ្ឌិតឈ្មោះ: **ស៊ុត ម៉ែ** ហៅ ចៃ ម៉ែ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៨-១២-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៤៧ “ក” ចុះថ្ងៃទី ០៨-៧-២០១៧ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។



១២៦-ទណ្ឌិតឈ្មោះ: **សារឿន សុជាតិ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ២៣-១០-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៦ "គ" ចុះថ្ងៃទី ២០-០៤-២០១៦ របស់សាលាដំបូងខេត្តក្រចេះ ។

១២៧-ទណ្ឌិតឈ្មោះ: **ផុន សុភី** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៥-៤-២០១៦ ពីបទ លួចដោយហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០០ ចុះថ្ងៃទី ២៤-១១-២០១៧ របស់សាលា ដំបូងខេត្តមណ្ឌលគិរី ។

១២៨-ទណ្ឌិតឈ្មោះ: **សាត សុភី** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៣-២០១៧ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨០ ចុះថ្ងៃទី ០៥-១០-២០១៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១២៩-ទណ្ឌិតឈ្មោះ: **ស្រី ជួន** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០១-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ០២ ចុះថ្ងៃទី ០៥-០១-២០១៨ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១៣០-ទណ្ឌិតឈ្មោះ: **គឹម ស្រីន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៣-២០១៦ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ ចុះថ្ងៃទី ០៦-០២-២០១៦ របស់ សាលាដំបូងខេត្តមណ្ឌលគិរី ។

១៣១-ទណ្ឌិតឈ្មោះ: **លឹម ម៉ីនឡុន** ហៅ តឹម ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៥-៣-២០១៦ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ ចុះថ្ងៃទី ០៦-០២-២០១៦ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១៣២-ទណ្ឌិតឈ្មោះ: **ពៅ វាសនា** ហៅ ព្រួញ ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២០-៧-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣៨ ចុះថ្ងៃទី ១៩-៧-២០១៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១៣៣-ទណ្ឌិតឈ្មោះ: **ឌូ ស្រីស្រស់** ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២-២០១៧ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ប៉ុន្តែត្រូវអនុវត្តទោសរយៈពេល ២ ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ តាមអំណាច សាលក្រមលេខ ១៤៦ ចុះថ្ងៃទី ០៤-៨-២០១៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។



១៣៤-ទណ្ឌិតឈ្មោះ: **ភី ភេទប្រុស** អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៦-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ ចុះថ្ងៃទី ១៥-០១-២០១៨ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។

១៣៥-ទណ្ឌិតឈ្មោះ: **ឃុន ឃុត** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-១១-២០០៥ ពីបទ អំពើឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ ចុះថ្ងៃទី ២៧-៩-២០០៦ របស់សាលាដំបូងខេត្តព្រះវិហារ ។

១៣៦-ទណ្ឌិតឈ្មោះ: **ឆា សៀង** ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-០២-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៩ ចុះថ្ងៃទី ១៧-១១-២០១០ របស់សាលាដំបូងខេត្តព្រះវិហារ ។

១៣៧-ទណ្ឌិតឈ្មោះ: **មុន សុខនី** ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-១០-២០១៣ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "យ" ចុះថ្ងៃទី ២៣-៤-២០១៤ របស់សាលាដំបូងខេត្តព្រះវិហារ ។

១៣៨-ទណ្ឌិតឈ្មោះ: **ឈឹម ឡើង** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៨-០២-២០១០ ពីបទ អំពើរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩១ ចុះថ្ងៃទី ១៧-១១-២០១០ របស់សាលាដំបូងខេត្តព្រះវិហារ ។

១៣៩-ទណ្ឌិតឈ្មោះ: **ជួន ឆាន** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៧-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ "ក" ចុះថ្ងៃទី ០៨-០២-២០១១ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១៤០-ទណ្ឌិតឈ្មោះ: **អ៊ឹម សុភិន** ភេទប្រុស អាយុ ៦៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៨-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "គ" ចុះថ្ងៃទី ១០-០១-២០១៣ របស់សាលាដំបូងខេត្តស្ទឹងត្រែង ។

១៤១-ទណ្ឌិតឈ្មោះ: **ស៊ី ជន** ភេទប្រុស អាយុ ៧០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-៦-២០១៤ ពីបទ រំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ទោស) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨ "ខ" ចុះថ្ងៃទី ០២-៣-២០១៦ របស់សាលាដំបូងខេត្តព្រះវិហារ ។



១៤២-ទណ្ឌិតឈ្មោះ: **ហ៊ិន យ៉ា** ហៅ លាភ ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៩-៣-២០១១ ពីបទ លួចដោយមានស្ថានទម្ងន់ទោស និងបទ កាន់កាប់អាវុធដោយ ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាច សាលដីកាលេខ ១០ “ក្រVទល” ចុះថ្ងៃទី ០២-៣-២០១៨ របស់សាលាឧទ្ធរណ៍ ។

១៤៣-ទណ្ឌិតឈ្មោះ: **ម៉ង់ វាសនា** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៥-២០១០ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩ “ខ” ចុះថ្ងៃទី ២២-៦-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

១៤៤-ទណ្ឌិតឈ្មោះ: **រស់ វិធី** ហៅ ខ្មៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវចាប់ខ្លួននៅ ថ្ងៃទី ០៦-៧-២០១២ ពីបទ រំលោភសេពសន្ថវៈស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកា លេខ ៥០ “ក្រVIIឃ” ចុះថ្ងៃទី ១៧-៩-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៤៥-ទណ្ឌិតឈ្មោះ: **មួន ម៉ៅ** ហៅ ភាព ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៦-៦-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ “ឃ” ព្រទ ចុះថ្ងៃទី ២០-១២-២០១០ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៦-ទណ្ឌិតឈ្មោះ: **នុត វ៉ាវី** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០០៤ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ “គ” ចុះថ្ងៃទី ១០-៣-២០០៥ របស់សាលាដំបូងខេត្តព្រៃវែង ។

១៤៧-ទណ្ឌិតឈ្មោះ: **នេវ ស៊ីណាត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០១-២០០៣ ពីបទ ឃាតកម្មគិតទុកជាមុន, ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា និងប្រើ ប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២១ “ក្រII.ប” ចុះថ្ងៃទី ១៣-១២-២០១៦ របស់សាលាឧទ្ធរណ៍។

១៤៨-ទណ្ឌិតឈ្មោះ: **តារ៉ា ម៉ិច** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៣-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១៨ ចុះថ្ងៃទី ២៤-១១-២០០៩ របស់សាលាដំបូងខេត្តកំពត ។

១៤៩-ទណ្ឌិតឈ្មោះ: **សេវ យឿន** ភេទស្រី អាយុ ៤០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៦-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៩ “ក” ចុះថ្ងៃទី ១៣-៩-២០០៥ របស់សាលាដំបូងខេត្តព្រះសីហនុ ។



១៥០-ទណ្ឌិតឈ្មោះ: **អ៊ុយ សុផាត** ភេទប្រុស អាយុ ៦៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៤-២០១៤ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ឆ" ចុះថ្ងៃទី ១៧-១២-២០១៤ របស់ សាលាដំបូងខេត្តព្រៃវែង ។

១៥១-ទណ្ឌិតឈ្មោះ: **ចាន់ សារឿន** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១១-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១២៣៧ "ហ" ចុះថ្ងៃទី ០៣-៦-២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ។

១៥២-ទណ្ឌិតឈ្មោះ: **ម៉ា ធីន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៥-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤២ ក្រប III "រ" ចុះថ្ងៃទី ២៥-៥-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៥៣-ទណ្ឌិតឈ្មោះ: **រឿង សុភាព** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-០១-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៨ "ក្របប" ចុះថ្ងៃទី ២៣-០២-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៥៤-ទណ្ឌិតឈ្មោះ: **លាម វណ្ណី** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-០២-២០១៧ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តែទោសនេះត្រូវអនុវត្ត ក្នុងពន្ធនាគាររយៈពេល ២ ឆ្នាំ ទោសនៅសល់ ១ ឆ្នាំ ត្រូវព្យួរ តាមអំណាចសាលក្រមលេខ ១៨ "ក" ព្រ.ទ ចុះថ្ងៃទី ២៥-៧-២០១៧ របស់សាលាដំបូងខេត្តព្រៃវែង ។

១៥៥-ទណ្ឌិតឈ្មោះ: **ស្រីន់ ស្រីសំ** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៩-២០១៧ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តែទោសនេះត្រូវអនុវត្ត ទោសគុករយៈពេល ១ ឆ្នាំ ៦ ខែ ទោសនៅសល់ព្យួរធម្មតា តាមអំណាចសាលក្រមលេខ ១៦៨/១៣ "គ" ចុះថ្ងៃទី ២៤-៧-២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ។

១៥៦-ទណ្ឌិតឈ្មោះ: **ប្រុស ធី** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៦-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ និងអនុវត្តទោសគុករយៈពេល ២ ឆ្នាំ សល់ ពីនោះព្យួរ តាមអំណាចសាលក្រមលេខ ២៩ "គ" ព្រ.ទ ចុះថ្ងៃទី ២១-១១-២០១៧ របស់ សាលាដំបូងខេត្តព្រៃវែង ។



១៥៧-ទណ្ឌិតឈ្មោះ: **ឡុប ម៉ិនហួត** ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៧-២០១៤ ពីបទ រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ ក្រIII "គ" ព្រ.ទ ចុះថ្ងៃទី ១៨-៧-២០១៦ របស់សាលាដំបូងខេត្តព្រៃវែង ។

១៥៨-ទណ្ឌិតឈ្មោះ: **ឃុត ថាញ៉ា** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-៧-២០១១ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ០៤ ចុះថ្ងៃទី ១៤-០១-២០១៥ របស់តុលាការកំពូល ។

១៥៩-ទណ្ឌិតឈ្មោះ: **កែវ រិទ្ធី** ហៅ ចាន់រិទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-៨-២០១១ ពីបទ ការធ្វើរបរជើងសារគ្រឿងញៀនហាមឃាត់ខុសច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលដីកាលេខ ១១ "ក្រVIIង" ចុះថ្ងៃទី ០២-៣-២០១៦ របស់សាលាឧទ្ធរណ៍ ។

១៦០-ទណ្ឌិតឈ្មោះ: **ធីម វ៉ាន់** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៤-២០១៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ព" ចុះថ្ងៃទី ២១-១២-២០១៥ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៦១-ទណ្ឌិតឈ្មោះ: **យិន ស៊ីណា** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៦-២០១៥ ពីបទ សមគំនិតលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ខ" ចុះថ្ងៃទី ២៤-០២-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៦២-ទណ្ឌិតឈ្មោះ: **មុត ជន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-៣-២០១៤ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ច" ចុះថ្ងៃទី ០៦-០១-២០១៥ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៦៣-ទណ្ឌិតឈ្មោះ: **ហិន ឃឹម** ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៣-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ ចុះថ្ងៃទី ២១-១១-២០១២ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៦៤-ទណ្ឌិតឈ្មោះ: **ញឹក សុភ័ស្ស** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១២-០២-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៨ "ខ" ចុះថ្ងៃទី ២១-៨-២០១២ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។



១៦៥-ទណ្ឌិតឈ្មោះ **ឯក សុផាន់ឡើង** ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៨-២០១៦ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ១១ “ជ” ចុះថ្ងៃទី ០៥-៨-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

១៦៦-ទណ្ឌិតឈ្មោះ **ម៉ឺ ហាន** ភេទប្រុស អាយុ ៥៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-៧-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៧ “ក្រIVអ” ចុះថ្ងៃទី ២៦-៩-២០១២ របស់សាលាឧទ្ធរណ៍ ។

១៦៧-ទណ្ឌិតឈ្មោះ **ឯក ឆឹម** ភេទប្រុស អាយុ ៦៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-១០-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩១ “ក្រIVអ” ចុះថ្ងៃទី ០៦-៥-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៦៨-ទណ្ឌិតឈ្មោះ **សៀង ពិសិដ្ឋ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១២-២០១៦ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ចាត់ចែងដោយខុស ច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩១ “ជ” ចុះថ្ងៃទី ១៧-១០-២០១៧ របស់សាលាដំបូងខេត្តពោធិ៍សាត់ ។

១៦៩-ទណ្ឌិតឈ្មោះ **ឡុក វណ្ណី** ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៤-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥១ “ខ” ចុះថ្ងៃទី ២៦-១០-២០១០ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៧០-ទណ្ឌិតឈ្មោះ **ហុច សុផាត** ហៅ តាក់ ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២២-១០-២០១២ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជន រងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាច សាលក្រមលេខ ០២ “គ” ចុះថ្ងៃទី ២៦-៣-២០១៣ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៧១-ទណ្ឌិតឈ្មោះ **ប្រាជ អន់** ភេទប្រុស អាយុ ៤៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៦-០១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ “គ” ចុះថ្ងៃទី ១២-៨-២០០៩ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៧២-ទណ្ឌិតឈ្មោះ **សាត់ សារង់** ហៅ ជាន់ សារ៉ាន់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវ ឃុំខ្លួននៅថ្ងៃទី ០៨-៧-២០០៣ ពីបទ ធ្វើមនុស្សឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨១ “ក” ចុះថ្ងៃទី ១៩-១២-២០០៣ របស់សាលាដំបូងខេត្តស្វាយរៀង ។



១៧៣-ទណ្ឌិតឈ្មោះ: **ឆី សារុន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៣-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ ចុះថ្ងៃទី ០៧-៧-២០១០ របស់ សាលាដំបូងខេត្តស្វាយរៀង ។

១៧៤-ទណ្ឌិតឈ្មោះ: **ចាន់ ថៃ** ភេទប្រុស អាយុ ៥៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១០-២០១២ ពីបទ លក់ដូរមនុស្សមានគោលដៅ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៦១ ចុះថ្ងៃទី ២២-៧-២០១៦ របស់តុលាការកំពូល ។

១៧៥-ទណ្ឌិតឈ្មោះ: **ចាន់ វិលិន** ភេទស្រី អាយុ ៦២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៣-១២-២០១១ ពីបទ លួចដោយហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណភាព នៃ ជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាម អំណាចសាលក្រមលេខ ០៨ "ខ" ចុះថ្ងៃទី ២៣-៥-២០១២ របស់សាលាដំបូងខេត្តស្វាយរៀង។

១៧៦-ទណ្ឌិតឈ្មោះ: **នេវ ឡាយ** ភេទប្រុស អាយុ ៧៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-១១-២០១២ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "ង" ចុះថ្ងៃទី ២៧-៦-២០១៣ របស់សាលាដំបូងខេត្តស្វាយរៀង ។

១៧៧-ទណ្ឌិតឈ្មោះ: **គុល ភីណ្ណា** ហៅ ខូ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៧-៥-២០០៨ ពីបទ អំពើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលដីកាលេខ ៥៦ "ក្រ៥ប" ចុះថ្ងៃទី ០៥-៨-២០១៣ របស់សាលាឧទ្ធរណ៍ ។

១៧៨-ទណ្ឌិតឈ្មោះ: **វិលិន វិម** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៤-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២ "ក" ចុះថ្ងៃទី ១២-៩-២០១៦ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៧៩-ទណ្ឌិតឈ្មោះ: **លន ណារ៉ុ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៩-២០១២ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសដោយសារមធ្យោបាយ ប្រើប្រាស់ ឬទាក់ទងនឹងជនល្មើស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ "កប៤" ចុះថ្ងៃទី ០៦-៣-២០១៣ របស់ សាលាដំបូងរាជធានីភ្នំពេញ ។

១៨០-ទណ្ឌិតឈ្មោះ: **រស់ ថា** ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៥-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ដោយសារមរណភាពជនរងគ្រោះ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រម លេខ ១២៧ "ក" ចុះថ្ងៃទី ៣១-៥-២០១៦ របស់សាលាដំបូងខេត្តកំពង់ធំ ។



១៨១-ទណ្ឌិតឈ្មោះ: **ឡាយ ចាន់ឌុល** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០ "ខ" ចុះថ្ងៃទី ១៤-១១-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៨២-ទណ្ឌិតឈ្មោះ: **អ៊ឹម សុវណ្ណតារ៉ា** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៤-៤-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨២ "ក្រុង" ចុះថ្ងៃទី ២១-១០-២០១៤ របស់សាលាឧទ្ធរណ៍ ។

១៨៣-ទណ្ឌិតឈ្មោះ: **ស្វាយ ធួ** ភេទស្រី អាយុ ៧០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-១២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៧ "គ" ចុះថ្ងៃទី ០១-៣-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៨៤-ទណ្ឌិតឈ្មោះ: **កែវ ឡឹម** ភេទប្រុស អាយុ ៥៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៩-២០០៦ ពីបទ អំពើប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៤ "ខ" ចុះថ្ងៃទី ២៥-១២-២០០៦ របស់ សាលាដំបូងខេត្តកំពង់ធំ ។

១៨៥-ទណ្ឌិតឈ្មោះ: **សាន គុលា** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៥-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ង" ចុះថ្ងៃទី ២៣-៣-២០១៦ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៨៦-ទណ្ឌិតឈ្មោះ: **ធី និរ្ញត** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៣-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ "ក" ចុះថ្ងៃទី ០៨-៩-២០១៦ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៨៧-ទណ្ឌិតឈ្មោះ: **គិន អន្ទារ៉ា** ហៅ សំណាង ហៅ ជ្រូក ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១២ "ច" ចុះថ្ងៃទី ២២-០៨-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។

១៨៨-ទណ្ឌិតឈ្មោះ: **សៀង សន្ធា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ច" ចុះថ្ងៃទី ២២-០៨-២០១៧ របស់សាលាដំបូងខេត្តកំពង់ធំ ។



១៨៩-ទណ្ឌិតឈ្មោះ **វិសិដ្ឋ សុភាព** ហៅ អាវ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០១-០២-២០១៣ ពីបទ លួច (មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា) ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩០ "គ" ចុះថ្ងៃទី ០១-៨-២០១៣ របស់សាលាដំបូងខេត្តកោះកុង ។

១៩០-ទណ្ឌិតឈ្មោះ **នី សំណាង** ហៅ ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២២-៣-២០១២ ពីបទ លួចដោយសារការប្រព្រឹត្តហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៨ "ង" ចុះថ្ងៃទី ០៥-១០-២០១២ របស់សាលាដំបូងខេត្តកោះកុង ។

១៩១-ទណ្ឌិតឈ្មោះ **យ៉ាង សារី** ហៅ ម៉ែអាប៊ីត ភេទស្រី អាយុ ៦៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៩-០១-២០១៥ ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទ មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥៣ "គ" ចុះថ្ងៃទី ២២-៩-២០១៥ របស់សាលាដំបូងខេត្តកោះកុង ។

១៩២-ទណ្ឌិតឈ្មោះ **ឃ្មោក សំរោត** ហៅ ម៉េវ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១២-២០០៩ ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២ "ខ" ចុះថ្ងៃទី ០៨-៦-២០១០ របស់សាលាដំបូងខេត្តតាកែវ ។

១៩៣-ទណ្ឌិតឈ្មោះ **វ៉ាន់ គុយ** ហៅ ពួន គួយដាក់ ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣១-៨-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៤ "គ" ចុះថ្ងៃទី ១១-០១-២០០៨ របស់សាលាដំបូងខេត្តតាកែវ ។

១៩៤-ទណ្ឌិតឈ្មោះ **មូ វ៉ង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-៥-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ខ" ចុះថ្ងៃទី ១០-០២-២០០៩ របស់សាលាដំបូងខេត្តតាកែវ ។

១៩៥-ទណ្ឌិតឈ្មោះ **ជុំ ម៉ុក** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៩-០១-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ខ" ចុះថ្ងៃទី ២១-០១-២០០៩ របស់សាលាដំបូងខេត្តតាកែវ ។

១៩៦-ទណ្ឌិតឈ្មោះ **ស៊ឹម វ៉ាត** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-៤-២០០២ ពីបទ សមគំនិតប្លន់ និងប៉ុនប៉ងមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ១២២ "ក" ចុះថ្ងៃទី ៣១-៧-២០១៥ របស់សាលាឧទ្ធរណ៍ ។



១៩៧-ទណ្ឌិតឈ្មោះ: **ស្រីម មុនី** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៩-២០១៦ ពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាម អំណាចសាលក្រមលេខ ១៨ “ង” ចុះថ្ងៃទី ០៨-០២-២០១៨ របស់សាលាដំបូងខេត្តតាកែវ។

១៩៨-ទណ្ឌិតឈ្មោះ: **ឃ្លោក ភុប** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-០២-២០១៧ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “គ” ចុះថ្ងៃទី ១១-០១-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

១៩៩-ទណ្ឌិតឈ្មោះ: **សុខ ភីមលៀង** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៤-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៨ “គ” ចុះថ្ងៃទី ២២-៩-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២០០-ទណ្ឌិតឈ្មោះ: **សុភ ចាន់** ហៅ មេឃ ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៨-៣-២០១៧ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ ដោយទោសនេះ ត្រូវអនុវត្តទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរការអនុវត្តទោស ធម្មតា តាមអំណាចសាលក្រមលេខ ៣០ “គ” ចុះថ្ងៃទី ០៩-៤-២០១៨ របស់សាលាដំបូង ខេត្តតាកែវ ។

២០១-ទណ្ឌិតឈ្មោះ: **ម៉ែវ សុឡើង** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៧-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងរងគ្រោះ និង បទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ “គ” ចុះថ្ងៃទី ០៨-០២-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២០២-ទណ្ឌិតឈ្មោះ: **សែម ភូ** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-០១-២០១៦ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧១ “គ” ចុះថ្ងៃទី ១៤-៩-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២០៣-ទណ្ឌិតឈ្មោះ: **ហួត កក្កដា** ហៅ កាក់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៣-៤-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៥ “គ” ចុះថ្ងៃទី ០៩-០២-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។



២០៤-ទណ្ឌិតឈ្មោះ: **សំរិត ឃ្រុស** ហៅ ជ្រូក ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១១-៣-២០១៦ ពីបទ លួច និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោស បទមជ្ឈិម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាច សាលក្រមលេខ ២២៤ “ង” ចុះថ្ងៃទី ២៨-៧-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២០៥-ទណ្ឌិតឈ្មោះ: **យ៉ែយ ដុំ** ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៨-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១២៦ “ង” ចុះថ្ងៃទី ២០-៤-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២០៦-ទណ្ឌិតឈ្មោះ: **ឆៀម ស៊ី** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-៥-២០០៤ ពីបទ ចោរកម្ម+ប្លន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៦ “គ” ចុះថ្ងៃទី ៣១-០១-២០០៥ តាមអំណាច សាលក្រមលេខ ១៤ ចុះថ្ងៃទី ១៣-៣-២០០៦ និងតាមអំណាចសាលក្រមលេខ ១៥ ចុះថ្ងៃទី ១៣-៣-២០០៦ របស់សាលាដំបូងខេត្តតាកែវ ។

២០៧-ទណ្ឌិតឈ្មោះ: **តឹម ប៊ុនថេង** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០១-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ “ច” ចុះថ្ងៃទី ០៧-៨-២០១៣ របស់សាលាដំបូងខេត្តតាកែវ ។

២០៨-ទណ្ឌិតឈ្មោះ: **កុយ ច័ន្ទ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០២-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៣ “ក” ចុះថ្ងៃទី ០៤-៩-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២០៩-ទណ្ឌិតឈ្មោះ: **ជួប ស្រីលីក្ខណ៍** ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០២-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១៣ “ក” ចុះថ្ងៃទី ០៤-៩-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១០-ទណ្ឌិតឈ្មោះ: **ស៊ី សុខាវឡ** ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-០២-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តែត្រូវអនុវត្តទោសពន្ធនាគារ កំណត់រយៈពេល ២ ឆ្នាំ នៅសល់ប៉ុន្មានព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២១២ “ក” ចុះថ្ងៃទី ០៤-៩-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១១-ទណ្ឌិតឈ្មោះ: **យ៉ាន់ នី** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០១-០២-២០១៧ ពីបទ ប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១២ “ក” ចុះថ្ងៃទី ០៣-១០-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។



២១២-ទណ្ឌិតឈ្មោះ: **គុណ ណារិន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២៨ “ច” ចុះថ្ងៃទី ១៣-៩-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៣-ទណ្ឌិតឈ្មោះ: **ភ័ក្ដិ ឆា** ហៅ ក្ដី ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៣ “គ” ចុះថ្ងៃទី ២២-៨-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៤-ទណ្ឌិតឈ្មោះ: **ផែន វណ្ណា** ហៅ រុធ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៣-៤-២០១៧ ពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៩៩ “គ” ចុះថ្ងៃទី ១២-១២-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៥-ទណ្ឌិតឈ្មោះ: **នឹម សុផាត** ភេទប្រុស អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-០២-២០១៧ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៩៧ “ច” ចុះថ្ងៃទី ២៣-៨-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៦-ទណ្ឌិតឈ្មោះ: **ឡន ភក្ដី** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៩-០២-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ២ ខែ តាមអំណាចសាលក្រម លេខ ១៧៩ “គ” ចុះថ្ងៃទី ០៧-៨-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៧-ទណ្ឌិតឈ្មោះ: **ផង អៀង** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-៤-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣៥ “ជ” ចុះថ្ងៃទី ១៤-៩-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២១៨-ទណ្ឌិតឈ្មោះ: **ចាន់ ចារិទ្ធ** ហៅ តយ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ១៥-៤-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៩ “ខ” ចុះថ្ងៃទី ០៣-៤-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

២១៩-ទណ្ឌិតឈ្មោះ: **អោម ស** ភេទស្រី អាយុ ៣៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១១ “គ” ចុះថ្ងៃទី ២០-៣-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។



២២០-ទណ្ឌិតឈ្មោះ: **ខា សុខុម** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៣-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៣ "ខ" ចុះថ្ងៃទី ០៣-៤-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

២២១-ទណ្ឌិតឈ្មោះ: **ហុន ឌីណារ៉ុន** ហៅ តុន ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ០៣-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៣ "ខ" ចុះថ្ងៃទី ០៣-៤-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

២២២-ទណ្ឌិតឈ្មោះ: **ចក់ ស្រីលក្ខ** ហៅ ម៉ុ ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ២៩-៣-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ០៨ "ខ" ចុះថ្ងៃទី ២០-៣-២០១៨ របស់សាលាដំបូងខេត្តតាកែវ ។

២២៣-ទណ្ឌិតឈ្មោះ: **វ៉ាន សុបក្រា** ហៅ ចាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៨-៥-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១៣ "ខ"/១៧ ចុះថ្ងៃទី ០៣-៤-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២២៤-ទណ្ឌិតឈ្មោះ: **ណន ឡា** ហៅ រៀច ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៦-៦-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣១៣ "ឆ" ចុះថ្ងៃទី ០៨-១១-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២២៥-ទណ្ឌិតឈ្មោះ: **អេង មូ** ហៅ គឿ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៣-២០១៧ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ១២០ "ជ" ចុះថ្ងៃទី ១៥-៦-២០១៧ របស់សាលាដំបូងខេត្តតាកែវ ។

២២៦-ទណ្ឌិតឈ្មោះ: **អូន ចុនា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៤-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ខ" ចុះថ្ងៃទី ០៦-០១-២០១៦ របស់សាលាដំបូងខេត្តតាកែវ ។

២២៧-ទណ្ឌិតឈ្មោះ: **សាំង ទូច** ភេទប្រុស អាយុ ៧០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-២-២០១១ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ២៧ "ខ" ចុះថ្ងៃទី ០៥-៧-២០១២ របស់សាលាដំបូងខេត្តតាកែវ ។



២២៨-ទណ្ឌិតឈ្មោះ: **ទិត្យ ស៊ិន** ភេទប្រុស អាយុ ៧៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ "ខ" ចុះថ្ងៃទី ០១-០២-២០១០ របស់សាលា ដំបូងខេត្តតាកែវ ។

២២៩-ទណ្ឌិតឈ្មោះ: **សំ សេង** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៤-២០០៧ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ខ" ចុះថ្ងៃទី ១០-៨-២០០៧ របស់សាលាដំបូងខេត្តតាកែវ ។

២៣០-ទណ្ឌិតឈ្មោះ: **ខៀវ ចន្ទា** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៥-២០១១ ពីបទ រំលោភសេពសន្ថវៈដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រម លេខ ៧៤ "ឃ" ចុះថ្ងៃទី ០៧-៩-២០១១ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

២៣១-ទណ្ឌិតឈ្មោះ: **ផុន មិន** ហៅ ដា ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៨-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "ខ" ចុះថ្ងៃទី ១៣-៧-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣២-ទណ្ឌិតឈ្មោះ: **កែវ ភាង** ភេទស្រី អាយុ ៦៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៥-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមិនរាងចាល ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "គ" ចុះថ្ងៃទី ០៥-៨-២០១៥ និងពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩ "ខ" ចុះថ្ងៃទី ២៩-១២-២០១៥ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៣-ទណ្ឌិតឈ្មោះ: **គុន ឆាន** ភេទស្រី អាយុ ៧៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៧-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ច" ចុះថ្ងៃទី ២៣-៨-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៤-ទណ្ឌិតឈ្មោះ: **ហាង សែន** ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-២-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "ង" ចុះថ្ងៃទី ២៨-៩-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៥-ទណ្ឌិតឈ្មោះ: **ទៀង ធីថាន់** ហៅ បៀ ភេទស្រី អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-២-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "ង" ចុះថ្ងៃទី ២៨-៩-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។



២៣៦-ទណ្ឌិតឈ្មោះ **សុខ រតនា** ហៅ វិត ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-២-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ “ង” ចុះថ្ងៃទី ២៨-៩-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៧-ទណ្ឌិតឈ្មោះ **នួន នី** ហៅ ម៉ែអាព័ត ភេទស្រី អាយុ ៤៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៨-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ “យ” ចុះថ្ងៃទី ០៩-៦-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៨-ទណ្ឌិតឈ្មោះ **ឈិន ភិរុន** ភេទស្រី អាយុ ៤៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-០២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអំពើមិនរាងចាល ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២១ “ខ” ចុះថ្ងៃទី ១៦-១២-២០១៦ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៣៩-ទណ្ឌិតឈ្មោះ **យ៉ា មករា** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៥ “ក” ចុះថ្ងៃទី ០៨-៨-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤០-ទណ្ឌិតឈ្មោះ **ចាន់ ធុធី** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-០២-២០១៧ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ “គ” ចុះថ្ងៃទី ៣០-៨-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤១-ទណ្ឌិតឈ្មោះ **ចន ម៉ែ** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ក” ចុះថ្ងៃទី ១២-៩-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤២-ទណ្ឌិតឈ្មោះ **សោម ច័ន្ទតារ៉ា** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ “ក” ចុះថ្ងៃទី ១២-៩-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤៣-ទណ្ឌិតឈ្មោះ **វ៉ាន់ សីហា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ “ក” ចុះថ្ងៃទី ០៩-២-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។



២៤៤-ទណ្ឌិតឈ្មោះ: **ស៊ាន់ រដ្ឋឈារ** ហៅ ស៊ាន់ រតនា ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "ក" ចុះថ្ងៃទី ១២-៩-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤៥-ទណ្ឌិតឈ្មោះ: **នី ស៊ីណា** ហៅ ភ័ស្ស ភេទស្រី អាយុ ៣៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "គ" ចុះថ្ងៃទី ២៥-១០-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤៦-ទណ្ឌិតឈ្មោះ: **ហេង វាសនា** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "គ" ចុះថ្ងៃទី ២៥-១០-២០១៧ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

២៤៧-ទណ្ឌិតឈ្មោះ: **ឡឿន ឌុច** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៩-២០០៤ ពីបទ ប្លន់, ប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងពីបទ ការកាន់កាប់អាវុធដែលហាមឃាត់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ក" ចុះថ្ងៃទី ១៨-៣-២០១៥ របស់សាលាដំបូងខេត្តសៀមរាប ។

២៤៨-ទណ្ឌិតឈ្មោះ: **ឌួត សឿន** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-១២-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "ខ" ចុះថ្ងៃទី ០៦-៥-២០១០ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៤៩-ទណ្ឌិតឈ្មោះ: **សុខ សុទ្ធ** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៤-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧ "គ" ចុះថ្ងៃទី ០៤-១០-២០១០ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥០-ទណ្ឌិតឈ្មោះ: **ហែម ពេញ** ភេទប្រុស អាយុ ៥៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-១០-២០១៣ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០ "ឆ" ចុះថ្ងៃទី ០៣-៦-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥១-ទណ្ឌិតឈ្មោះ: **ឆែម វិចិត្រ** ហៅ ម៉ាប់ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៨-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ខ" ចុះថ្ងៃទី ៣០-០១-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។



២៥២-ទណ្ឌិតឈ្មោះ: **ឌី អេង** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១២-២០០៩ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤ "គ" ចុះថ្ងៃទី ១៤-៥-២០១០ របស់សាលាដំបូងខេត្តព្រះសីហនុ ។

២៥៣-ទណ្ឌិតឈ្មោះ: **ភាព លី** ហៅ ច្រើល ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២២-៩-២០១៤ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ "យ" ចុះថ្ងៃទី ០៧-៦-២០១៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៤-ទណ្ឌិតឈ្មោះ: **ឌី អេនា** ហៅ ក្របី ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៧-៨-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០២ "ខ" ចុះថ្ងៃទី ៣០-០១-២០១២ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៥-ទណ្ឌិតឈ្មោះ: **អ៊ុំ ឡូ** ភេទប្រុស អាយុ ៧៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០២-២០១៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "គ" ចុះថ្ងៃទី ២៨-០១-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៦-ទណ្ឌិតឈ្មោះ: **ភ៊ុំ ផែង** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-០២-២០១៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦ "យ" ចុះថ្ងៃទី ២៨-១០-២០១៤ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៧-ទណ្ឌិតឈ្មោះ: **មីន មី** ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១២-២០០៦ ពីបទ ធ្វើមនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "គ" ចុះថ្ងៃទី ០៨-៥-២០០៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៨-ទណ្ឌិតឈ្មោះ: **សូ ម៉ង់** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៤-៥-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧ "គ" ចុះថ្ងៃទី ០១-១១-២០០៦ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៥៩-ទណ្ឌិតឈ្មោះ: **លី ដានី** ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៣-២០១៧ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ ចុះថ្ងៃទី ២១-១១-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។



២៦០-ទណ្ឌិតឈ្មោះ: **ហាស ម៉ីន្តារា** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៦-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០០ “ឆ” ចុះថ្ងៃទី ៣០-១០-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦១-ទណ្ឌិតឈ្មោះ: **គង់ ពៅខត្តម** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៣-២០១៧ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៣ “ង” ចុះថ្ងៃទី ២១-១១-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦២-ទណ្ឌិតឈ្មោះ: **សួន ម៉ីនធី** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១១-២០១៤ ពីបទ លួចដោយហិង្សា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ៣៧ “ច” ចុះថ្ងៃទី ១៧-៩-២០១៥ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦៣-ទណ្ឌិតឈ្មោះ: **ហ្វូ សំបូរ** ហៅ ចេក ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១១-១១-២០១៦ ពីបទ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ១៧ “គ” ចុះថ្ងៃទី ១១-៥-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦៤-ទណ្ឌិតឈ្មោះ: **លន់ ម៉ីនធឿន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-១១-២០១៦ ពីបទ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ១៧ “គ” ចុះថ្ងៃទី ១១-៥-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦៥-ទណ្ឌិតឈ្មោះ: **ម៉ង់ មុត្រង៉ារ៉ាវី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-១២-២០១៦ ពីបទ រក្សាទុក ជួញដូរ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ២២ “ឃ” ចុះថ្ងៃទី ០៣-៣-២០១៧ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

២៦៦-ទណ្ឌិតឈ្មោះ: **ប្រាជ្ញ ស៊ីន** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦៥ “គ” ចុះថ្ងៃទី ១៩-៧-២០១៦ របស់សាលាដំបូងខេត្តកំពត ។

២៦៧-ទណ្ឌិតឈ្មោះ: **ប្រាជ្ញ សាន** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦៥ “គ” ចុះថ្ងៃទី ១៩-៧-២០១៦ របស់សាលាដំបូងខេត្តកំពត ។



២៦៨-ទណ្ឌិតឈ្មោះ **ម៉ាត់ ខៀវ** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-១០-២០១៥ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៦៥ "គ" ចុះថ្ងៃទី ១៩-៧-២០១៦ របស់សាលាដំបូងខេត្តកំពត ។

២៦៩-ទណ្ឌិតឈ្មោះ **គុន សារិត** ហៅ យិត ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១២-២០១០ ពីបទ លួចដោយប្រើហិង្សា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៤ "គ" ចុះថ្ងៃទី ១៥-០២-២០១២ របស់សាលាដំបូងខេត្តកំពត ។

២៧០-ទណ្ឌិតឈ្មោះ **ម៉ៅ សុខណា** ហៅ គក ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៩-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៨ "ខ" ចុះថ្ងៃទី ០៦-១១-២០១២ របស់សាលាដំបូងខេត្តកំពត ។

២៧១-ទណ្ឌិតឈ្មោះ **តេន រ៉ា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៤-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២ "ខ" ចុះថ្ងៃទី ១៩-៧-២០១១ របស់សាលាដំបូងខេត្តកំពត ។

២៧២-ទណ្ឌិតឈ្មោះ **តែម កៅ** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៩-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦១ "ខ" ចុះថ្ងៃទី ៣០-១២-២០១១ របស់សាលាដំបូងខេត្តកំពត ។

២៧៣-ទណ្ឌិតឈ្មោះ **សុន អិរិក** ហៅ សឹម អិក ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-១២-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធគំរាមកំហែង ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ "ខ" ចុះថ្ងៃទី ២២-៥-២០១២ របស់សាលាដំបូងខេត្តកំពត ។

២៧៤-ទណ្ឌិតឈ្មោះ **តោត សម្បត្តិ** ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-០២-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ "ខ" ចុះថ្ងៃទី ០៤-១០-២០១១ របស់សាលាដំបូងខេត្តកំពត ។

២៧៥-ទណ្ឌិតឈ្មោះ **លេង ម៉ុច** ភេទប្រុស អាយុ ៦១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-១២-២០១៤ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "យ" ចុះថ្ងៃទី ១៩-៣-២០១៥ របស់សាលាដំបូងខេត្តកំពត ។



២៧៦-ទណ្ឌិតឈ្មោះ **ជានិ សុខន** ហៅ ម៉ាញ ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៥-២០០៧ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤១ ចុះថ្ងៃទី ០១-១១-២០០៧ របស់សាលាដំបូងខេត្តកំពត ។

២៧៧-ទណ្ឌិតឈ្មោះ **ខឹម ឆឹម** ភេទប្រុស អាយុ ៧១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-១១-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣២ "ខ" ចុះថ្ងៃទី ២៣-៥-២០១៣ របស់សាលាដំបូងខេត្តកំពត ។

២៧៨-ទណ្ឌិតឈ្មោះ **អ៊ឹម សែនកុសល** ហៅ អាឥណ្ឌា ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៦-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារចំនួន ៤ ឆ្នាំ សល់ពីនេះព្យួរទាំងអស់ តាមអំណាចសាលក្រមលេខ ៣០៩ "ខ" ចុះថ្ងៃទី ២៣-៨-២០១៦ របស់សាលាដំបូងខេត្តកំពត។

២៧៩-ទណ្ឌិតឈ្មោះ **ព្រីង ចាន់នាម** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៥-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៩៧ "ង" ចុះថ្ងៃទី ១៣-១០-២០១៦ របស់សាលាដំបូងខេត្តកំពត ។

២៨០-ទណ្ឌិតឈ្មោះ **ឈឹត ម៉ីនហោង** ហៅ ជ្រុយ ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៨ "ន" ចុះថ្ងៃទី ២៨-៣-២០១៧ របស់សាលាដំបូងខេត្តកំពត ។

២៨១-ទណ្ឌិតឈ្មោះ **នីន បញ្ញា** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៨ "ន" ចុះថ្ងៃទី ២៨-៣-២០១៧ របស់សាលាដំបូងខេត្តកំពត ។

២៨២-ទណ្ឌិតឈ្មោះ **តាំង សម្បត្តិ** ហៅ ផេង ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៩-២០១៦ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៨ "ន" ចុះថ្ងៃទី ២៣-០២-២០១៧ របស់សាលាដំបូងខេត្តកំពត ។



២៨៣-ទណ្ឌិតឈ្មោះ **ម៉ែន ជា** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគារ កំណត់ ២ ឆ្នាំ ទោសសល់ពីនេះព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២១១ "ក" ចុះថ្ងៃទី ០៥-៦-២០១៧ របស់សាលាដំបូងខេត្តកំពត ។

២៨៤-ទណ្ឌិតឈ្មោះ **ឌួង ពិសី** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ៣០-៤-២០១៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ញ" ចុះថ្ងៃទី ២៥-១០-២០១៣ របស់សាលាដំបូងខេត្តកំពត ។

២៨៥-ទណ្ឌិតឈ្មោះ **មឿន ស្រៀងឈី** ហៅ ស្រី សេងឈី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៥-០២-២០០៥ ពីបទ ប្លន់ និងបទ ឃាតកម្មគិតទុកជាមុន និងប្រើ ប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "គ" ចុះថ្ងៃទី ១២-០២-២០១៥ របស់សាលាដំបូងខេត្ត កណ្តាល ។

២៨៦-ទណ្ឌិតឈ្មោះ **ជិន ណារ៉ូ** ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៥-២០១២ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៤ "ញ" ចុះថ្ងៃទី ០៧-៣-២០១៣ របស់ សាលាដំបូងខេត្តកំពង់ចាម ។

២៨៧-ទណ្ឌិតឈ្មោះ **ចេង សុខអាន** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-០១-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៣ "ក្រVIសវ" ចុះថ្ងៃទី ២៥-៤-២០១២ របស់សាលាឧទ្ធរណ៍ ។

២៨៨-ទណ្ឌិតឈ្មោះ **ដាង វីណាង** ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៧-២០០៦ ពីបទ ពង្រត់មនុស្សយកទៅធ្វើពេស្យាចារ និងធ្វើអាជីវកម្មលើមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាល ដីកាលេខ ១៤៥ "ជ" ចុះថ្ងៃទី ០១-៩-២០០៩ របស់សាលាឧទ្ធរណ៍ ។

២៨៩-ទណ្ឌិតឈ្មោះ **ឡាង វីហារាំង** ភេទស្រី អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៧-២០០៦ ពីបទ ពង្រត់មនុស្សយកទៅធ្វើពេស្យាចារ និងធ្វើអាជីវកម្មលើមនុស្ស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាល ដីកាលេខ ១៤៥ "ជ" ចុះថ្ងៃទី ០១-៩-២០០៩ របស់សាលាឧទ្ធរណ៍ ។

២៩០-ទណ្ឌិតឈ្មោះ **ទូច ឡាញ** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២១-៤-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលដីកាលេខ ១០៧ "ក" ចុះថ្ងៃទី ១១-១១-២០០៩ របស់សាលាឧទ្ធរណ៍ ។



២៩១-ទណ្ឌិតឈ្មោះ: **ភួង ផ្សំលីអែម** ហៅ បុង ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២៧-៦-២០០៦ ពីបទ មនុស្សឃាតគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលាដីកាលេខ ១០៨ ចុះថ្ងៃទី ០៨-៦-២០១២ របស់តុលាការកំពូល ។

២៩២-ទណ្ឌិតឈ្មោះ: **យ៉េត យ៉ុន** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-៣-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលាក្រមលេខ ១១ "ខ" ចុះថ្ងៃទី ១៨-០២-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

២៩៣-ទណ្ឌិតឈ្មោះ: **ឈឿន ឈឿង** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-១០-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលាក្រមលេខ ០៤ "ធ" ចុះថ្ងៃទី ១០-០២-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

២៩៤-ទណ្ឌិតឈ្មោះ: **សរ ពិសី** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០១៥ ពីបទ សមគំនិតក្នុងអំពើឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលាដីកាលេខ ១១ "ក្រIVទល" ចុះថ្ងៃទី ២១-០២-១៧ របស់សាលាឧទ្ធរណ៍ ។

២៩៥-ទណ្ឌិតឈ្មោះ: **ជិន សិលា** ហៅ ខួច ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលាក្រមលេខ ៣៩ "ច" ចុះថ្ងៃទី ២៨-០២-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

២៩៦-ទណ្ឌិតឈ្មោះ: **ផួង សេង** ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៦-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលាក្រមលេខ ០១ "ណ" ចុះថ្ងៃទី ២៧-១២-២០១២ របស់សាលាដំបូងខេត្តកណ្តាល ។

២៩៧-ទណ្ឌិតឈ្មោះ: **យិន ចំរើន** ភេទប្រុស អាយុ ៦៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-១០-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលាក្រមលេខ ៦០ "វ/ហ" ចុះថ្ងៃទី ១៧-១២-២០១០ របស់សាលាដំបូងខេត្តកណ្តាល ។

២៩៨-ទណ្ឌិតឈ្មោះ: **យឹម លឹម** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-៧-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលាក្រមលេខ ៦ "ស" ចុះថ្ងៃទី ២៣-០២-២០១១ របស់សាលាដំបូងខេត្តកណ្តាល ។



២៩៩-ទណ្ឌិតឈ្មោះ: **នាំង សៅ** ភេទប្រុស អាយុ ៧៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៨-២០១៦ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារ ចំនួន ៣ឆ្នាំ ទោសសល់ពីនេះត្រូវល្អិតធម្មតា តាមអំណាចសាលក្រមលេខ ០៦ "ញ" ចុះថ្ងៃទី ១៧-០១-២០១៧ របស់សាលាដំបូងខេត្តកណ្តាល ។

៣០០-ទណ្ឌិតឈ្មោះ: **ទិត្យ ស្រីលីន** ភេទស្រី អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-៤-២០១៣ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលដីកា លេខ ០៥ ក្រIV "វ" ចុះថ្ងៃទី ២៧-០១-២០១៦ របស់សាលាឧទ្ធរណ៍ ។

៣០១-ទណ្ឌិតឈ្មោះ: **ទុយ វិន** ភេទប្រុស អាយុ ៥៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៥-២០១៧ ពីបទ គំរាមកំហែងថានឹងសម្លាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨៩ "ញ" ចុះថ្ងៃទី ១៥-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០២-ទណ្ឌិតឈ្មោះ: **ព្រហ្ម ជីវ៉ា** ហៅ វ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៦-០២-២០១៦ ពីបទ សមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រម លេខ ៤៦០ "គ" ចុះថ្ងៃទី ២៨-៩-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៣-ទណ្ឌិតឈ្មោះ: **នួន ខួច** ហៅ មៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១១-០២-២០១៦ ពីបទ ឆបោក ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៨៧ "ច" ចុះថ្ងៃទី ៣០-១១-២០១៦ របស់ សាលាដំបូងខេត្តបាត់ដំបង ។

៣០៤-ទណ្ឌិតឈ្មោះ: **ហ៊ាន ជា** ហៅ សាយ ចាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ១៦-៣-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៨ "ជ" ចុះថ្ងៃទី ២៦-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៥-ទណ្ឌិតឈ្មោះ: **សេង ចារ៉ាង** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៦-២០១៦ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ៣ ឆ្នាំ ទោសសល់ ពីនេះត្រូវល្អិតធម្មតា តាមអំណាចសាលក្រមលេខ ២៣២ "ខ" ចុះថ្ងៃទី ០៨-៥-២០១៧ របស់ សាលាដំបូងខេត្តបាត់ដំបង ។

៣០៦-ទណ្ឌិតឈ្មោះ: **ស៊ី សារឿន** ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៥-២០១៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦២៥ "ខ" ចុះថ្ងៃទី ១១-១០-២០១៧ របស់ សាលាដំបូងខេត្តបាត់ដំបង ។



៣០៧-ទណ្ឌិតឈ្មោះ: **ស ឡុច** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៣-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៨ "ជ" ចុះថ្ងៃទី ២៦-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៨-ទណ្ឌិតឈ្មោះ: **វ៉ាន់ វ៉ែន** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៤-២០១៦ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣០០ "ក" ចុះថ្ងៃទី ៣០-៦-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣០៩-ទណ្ឌិតឈ្មោះ: **លី ករុណា** ហៅ ម៉ៅ ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០២-៧-២០១៦ ពីបទ លួចមានស្ថានទម្ងន់ទោស (គាស់ទម្ងន់ទម្លាយ) ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២០ "ខ" ចុះថ្ងៃទី ២០-៤-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១០-ទណ្ឌិតឈ្មោះ: **លី បរម** ហៅ ភីក្រ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៤-៤-២០១៦ ពីបទ អំពើលួច ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៩ "ជ" ចុះថ្ងៃទី ២៦-១០-២០១៦ របស់ សាលាដំបូងខេត្តបាត់ដំបង ។

៣១១-ទណ្ឌិតឈ្មោះ: **លាក់ ណុយ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៧-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ) ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦២ "ខ" ចុះថ្ងៃទី ១៣-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១២-ទណ្ឌិតឈ្មោះ: **អាន សំអែន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៨-១០-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលដីកាលេខ ៨៦ "ខ" ចុះថ្ងៃទី ១៤-៧-២០០៩ របស់សាលាឧទ្ធរណ៍ ។

៣១៣-ទណ្ឌិតឈ្មោះ: **ហួន វណ្ណារ៉ា** ហៅ ដុយ ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវចាប់ ខ្លួននៅថ្ងៃទី ០២-៤-២០០៤ ពីបទ រំលោភសេពសន្ថវៈលើអនីតិជន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២៨ ចុះថ្ងៃទី ១៨-១១-២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣១៤-ទណ្ឌិតឈ្មោះ: **សុទ្ធ សុភី** ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២៩ "យ" ចុះថ្ងៃទី ២៨-៩-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣១៥-ទណ្ឌិតឈ្មោះ: **វ៉ាន់ ឌុន្ទី** ហៅ វិត ភេទប្រុស អាយុ ១៥ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៩-៥-២០០៦ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៧ "យ" ចុះថ្ងៃទី ១០-៧-២០០៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៦-ទណ្ឌិតឈ្មោះ: **ថោង ហាន** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-០១-២០០៥ ពីបទ រំលោភសេពសន្ថវៈលើកុមារី ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៤ "គ" ចុះថ្ងៃទី ០២-៦-២០០៥ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៣១៧-ទណ្ឌិតឈ្មោះ: **ថន សិក** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-០១-២០០៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ "គ" ចុះថ្ងៃទី ២០-៤-២០០៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣១៨-ទណ្ឌិតឈ្មោះ: **នាយ លឹម** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៧-៣-២០០៥ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០ "ង" ចុះថ្ងៃទី ១៧-១០-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។

៣១៩-ទណ្ឌិតឈ្មោះ: **សំ កាន** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-១១-២០០៦ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាល ដីកាលេខ ០១ ក្រVI "វ" ចុះថ្ងៃទី ២៧-០១-២០១៤ របស់សាលាឧទ្ធរណ៍ ។

៣២០-ទណ្ឌិតឈ្មោះ: **ម៉ីន ឃ៉ោះ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៤-២០០៨ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៦ "ច" ចុះថ្ងៃទី ២៦-០២-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២១-ទណ្ឌិតឈ្មោះ: **គឹម សម្បត្តិ** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ២២-០២-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៨ "ក" ចុះថ្ងៃទី ១៨-០១-២០១១ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២២-ទណ្ឌិតឈ្មោះ: **ប័ន្ទ ពន្លឺម៉េកថន** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២០-៧-២០១០ ពីបទ ឃាតកម្ម ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩ "ច" ចុះថ្ងៃទី ០៦-៤-២០១១ របស់សាលា ដំបូងខេត្តបាត់ដំបង ។



៣២៣-ទណ្ឌិតឈ្មោះ: **ឃុត ម៉ិនរ៉ែន** ហៅ ខ្មៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-១១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ០១ “ក្រIIIច” ចុះថ្ងៃទី ១៧-០១-២០១៣ របស់សាលាឧទ្ធរណ៍ ។

៣២៤-ទណ្ឌិតឈ្មោះ: **យ៉ាន ម៉ិនយ៉ែម** ហៅ ឈើត គុញ ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៩-២០១០ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ “យ” ចុះថ្ងៃទី ២១-៥-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៥-ទណ្ឌិតឈ្មោះ: **ហាស ធី** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០១០ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ “ច” ចុះថ្ងៃទី ១៥-១២-២០១០ របស់សាលាដំបូងខេត្តព្រះសីហនុ ។

៣២៦-ទណ្ឌិតឈ្មោះ: **ឃុន ម៉ិត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០០៨ ពីបទ នាំមនុស្សឆ្លងដែនដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨២ “គ” ចុះថ្ងៃទី ០៧-៩-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៧-ទណ្ឌិតឈ្មោះ: **លន់ ឆឿ** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១១-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៨ “ជ” ចុះថ្ងៃទី ២៦-៦-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៨-ទណ្ឌិតឈ្មោះ: **ហាញ សុផល** ហៅ ក្រាញ់ ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-១២-២០១២ ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០ “ឈ” ចុះថ្ងៃទី ២៦-៩-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣២៩-ទណ្ឌិតឈ្មោះ: **ម៉ី វណ្ណា** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៧-០២-២០១២ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៦៣ “ក្រVច” ចុះថ្ងៃទី ២៥-១០-២០១៦ របស់សាលាឧទ្ធរណ៍ ។

៣៣០-ទណ្ឌិតឈ្មោះ: **ធីម ភុន** ហៅ ប៉ូច ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-៣-២០១៦ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ “ញ” ចុះថ្ងៃទី ០៦-៧-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៣១-ទណ្ឌិតឈ្មោះ: **លី វ៉ានីត** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៥-២០១៥ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៦ "ច" ចុះថ្ងៃទី ២៨-៤-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣២-ទណ្ឌិតឈ្មោះ: **អុល សុភ័ក្រ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៧-២០១៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៩៧ "ឈ" ចុះថ្ងៃទី ១០-៣-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៣-ទណ្ឌិតឈ្មោះ: **អនុលីត ឈឿមរ៉ូ** ហៅ ឆេន ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៨-២០១៤ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣១ "ញ" ចុះថ្ងៃទី ២១-៥-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៤-ទណ្ឌិតឈ្មោះ: **ថន ម៉ិនវ៉ាត់ជាតិ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៦-៤-២០១៤ ពីបទ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រម លេខ ០៤ "ខ" ចុះថ្ងៃទី ០៨-០១-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៥-ទណ្ឌិតឈ្មោះ: **ជួន គឹមលី** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៩-២០១៤ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៨ "ខ" ចុះថ្ងៃទី ២១-១០-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៦-ទណ្ឌិតឈ្មោះ: **យ៉ាង ឡើន** ហៅ គោ ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៣-៤-២០១៣ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦ "ខ" ចុះថ្ងៃទី ១២-១១-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៧-ទណ្ឌិតឈ្មោះ: **ទូ ភក្ដី** ភេទប្រុស អាយុ ១៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-៧-២០១៦ ពីបទ លួចមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៥៦ "ដ" ចុះថ្ងៃទី ១៨-៥-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៣៨-ទណ្ឌិតឈ្មោះ: **ឈុំ ចាន់ដារ៉ូ** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-៧-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ខ្លី ទោសសល់ពីនេះត្រូវព្យួរធម្មតា តាមអំណាចសាលក្រមលេខ ២៥៦ "ក" ចុះថ្ងៃទី ២៧-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៣៩-ទណ្ឌិតឈ្មោះ: សា ឆឿង ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-១១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤ "ច" ចុះថ្ងៃទី ២៤-៦-២០១០ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤០-ទណ្ឌិតឈ្មោះ: សេង ពិសិដ្ឋ ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-៤-២០១៥ ពីបទ លួចដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣ "ឆ" ចុះថ្ងៃទី ១៦-១២-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤១-ទណ្ឌិតឈ្មោះ: ឈឹម រឹម ភេទស្រី អាយុ ៦០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៤-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ខ" ចុះថ្ងៃទី ០៥-០១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤២-ទណ្ឌិតឈ្មោះ: យ៉េត សុរិយា ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-០១-២០១៦ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥៤ "ក" ចុះថ្ងៃទី ០៤-៤-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៣-ទណ្ឌិតឈ្មោះ: ធី គឹម ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៦ "ខ" ចុះថ្ងៃទី ២១-០២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៤-ទណ្ឌិតឈ្មោះ: ស៊ីម សុភាព ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦២ "ខ" ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៥-ទណ្ឌិតឈ្មោះ: ម៉ាន់ វ៉ាន់នី ហៅ កុត ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៤-៥-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០១ "ក" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៦-ទណ្ឌិតឈ្មោះ: ម៉ុ ចន្ទ ហៅ អាលីវ ភេទស្រី អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៣៣ "ក" ចុះថ្ងៃទី ២៧-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៤៧-ទណ្ឌិតឈ្មោះ: **ហ៊ុន គឹមណារន** ភេទស្រី អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៦៧ “ក” ចុះថ្ងៃទី ១៩-៣-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៨-ទណ្ឌិតឈ្មោះ: **ស៊ុយ ភ័ណ្ណា** ភេទស្រី អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-០១-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៣២២ “ក” ចុះថ្ងៃទី ២៩-៦-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៤៩-ទណ្ឌិតឈ្មោះ: **ឡុក ធឿន** ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៥-៨-២០០៣ ពីបទ សមគំនិតក្នុងអំពើធ្វើមនុស្សដោយចេតនាគិតទុកជាមុន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ ឆ្នាំ តាមអំណាចសាលដីកាលេខ ១៧៣ “ង” ចុះថ្ងៃទី ១៧-១២-២០០៧ របស់សាលាឧទ្ធរណ៍ ។

៣៥០-ទណ្ឌិតឈ្មោះ: **ម៉ៅ ស៊ឹម** ភេទប្រុស អាយុ ៦៤ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៤-០១-២០០៥ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈលើកុមារីអនីតិជន និងប៉ុនប៉ងធ្វើមនុស្ស ឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៨ ឆ្នាំ តាមអំណាច សាលក្រមលេខ ១២ “គ” ចុះថ្ងៃទី ២៣-៦-២០០៥ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។

៣៥១-ទណ្ឌិតឈ្មោះ: **តែម ធាន** ភេទប្រុស អាយុ ៦៣ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១០-០១-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣ “ង” ចុះថ្ងៃទី ២៨-៥-២០០៩ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥២-ទណ្ឌិតឈ្មោះ: **ឈុន សំឡើង** ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-១២-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧ “ឃ” ចុះថ្ងៃទី ១៤-៣-២០០៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៣-ទណ្ឌិតឈ្មោះ: **ហូ សឿន** ភេទប្រុស អាយុ ៥៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៤-២០០៩ ពីបទ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦ “ក” ចុះថ្ងៃទី ២៣-៦-២០១០ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។

៣៥៤-ទណ្ឌិតឈ្មោះ: **ស៊ុវ ស៊ឹម** ភេទប្រុស អាយុ ៦១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៣-២០១០ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាល ក្រមលេខ ៧ “ក្រVង” ចុះថ្ងៃទី ២៦-១០-២០១១ របស់សាលាឧទ្ធរណ៍ ។



៣៥៥-ទណ្ឌិតឈ្មោះ: **សាន់ ឡាញ៉ា** ភេទប្រុស អាយុ ៦០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៥-៣-២០១៣ ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៩ "ឈ" ចុះថ្ងៃទី ២៦-៩-២០១៣ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៦-ទណ្ឌិតឈ្មោះ: **ឱ ចន** ហៅ ឡូញ ភេទប្រុស អាយុ ៦៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-០១-២០១៦ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ២២៥ "ច" ចុះថ្ងៃទី ១០-៤-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង។

៣៥៧-ទណ្ឌិតឈ្មោះ: **ហែម សុផល** ភេទប្រុស អាយុ ៤៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៦-៧-២០១៣ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "គ" ចុះថ្ងៃទី ២១-៨-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៨-ទណ្ឌិតឈ្មោះ: **ម៉ិន ធាន** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៤៧ "ខ" ចុះថ្ងៃទី ០៦-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៥៩-ទណ្ឌិតឈ្មោះ: **ទីវ សំណាំ** ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៤-២០១៧ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦១ "ញ" ចុះថ្ងៃទី ១៣-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦០-ទណ្ឌិតឈ្មោះ: **ទិក្ស ទិតា** ហៅ តាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០០ "ក" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦១-ទណ្ឌិតឈ្មោះ: **ចៀន រិកឌី** ហៅ ចន ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៤-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០៤ "ខ" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦២-ទណ្ឌិតឈ្មោះ: **ថែន សុភ័ណ្ណ** ហៅ តឿ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០០ "ក" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៦៣-ទណ្ឌិតឈ្មោះ: **ម៉ាន ណូនី** ហៅ រី ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១៥-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៣២ "ខ" ចុះថ្ងៃទី ២៦-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៤-ទណ្ឌិតឈ្មោះ: **ភឿន ធី** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣០-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨២ "ក" ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៥-ទណ្ឌិតឈ្មោះ: **ម៉ៅ សុនី** ហៅ ញ៉ាញ ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រម លេខ ៧៧៥ "ខ" ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៦-ទណ្ឌិតឈ្មោះ: **ម៉ៅ វិចិត្រ** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣០ "ខ" ចុះថ្ងៃទី ១១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៧-ទណ្ឌិតឈ្មោះ: **វ៉ាន់ រុន** ហៅ តាំង ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០២-៣-២០១៧ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣១ "ខ" ចុះថ្ងៃទី ១១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៨-ទណ្ឌិតឈ្មោះ: **មីន មូហាម៉ាត់ស្រឡះ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៧-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩៨ "ក" ចុះថ្ងៃទី ៣១-៨-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៦៩-ទណ្ឌិតឈ្មោះ: **ឡឿង វណ្ណៈ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៧៦ "ខ" ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧០-ទណ្ឌិតឈ្មោះ: **ផាម ឌីវ៉ា** ហៅ កណ្តៀរ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៧-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥៨៣ ចុះថ្ងៃទី ២៧-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៧១-ទណ្ឌិតឈ្មោះ: **ហាម ចិត្រា** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៦៥ "ន" ចុះថ្ងៃទី ១៦-៨-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧២-ទណ្ឌិតឈ្មោះ: **ហេង ច័ន្ទ** ភេទប្រុស អាយុ ៣៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០១-៤-២០១៧ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧២៦ "ក" ចុះថ្ងៃទី ២៨-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៣-ទណ្ឌិតឈ្មោះ: **សំ សុភ័ក្រ** ហៅ ក្រាញ់ ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៩-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧៣ "ដ" ចុះថ្ងៃទី ០៨-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៤-ទណ្ឌិតឈ្មោះ: **សំគុន យូឃ្យឿន** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-៣-២០១៧ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣៣ "ក" ចុះថ្ងៃទី ១១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៥-ទណ្ឌិតឈ្មោះ: **សេង ធីសារ** ហៅ ចិន ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៣២ "ក" ចុះថ្ងៃទី ១១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៦-ទណ្ឌិតឈ្មោះ: **សំ ច័ន្ទ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០៩ "ត" ចុះថ្ងៃទី ១៦-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៧-ទណ្ឌិតឈ្មោះ: **សារី រស្មី** ហៅ រស្មី ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៦-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧០១ "ខ" ចុះថ្ងៃទី ១៦-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៧៨-ទណ្ឌិតឈ្មោះ: **សៀង ភារ៉ា** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩០ "ញ" ចុះថ្ងៃទី ១៣-២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៧៩-ទណ្ឌិតឈ្មោះ **ភឿង ចាន់មិន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤៥ "ក" ចុះថ្ងៃទី ០៦-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨០-ទណ្ឌិតឈ្មោះ **ឈឿម ចន្ទី** ហៅ ហុង ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៦៩ "ក" ចុះថ្ងៃទី ១៤-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨១-ទណ្ឌិតឈ្មោះ **វ៉ា សុគន្ធិត្សា** ហៅ សាល ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨០៨ "ខ" ចុះថ្ងៃទី ២១-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨២-ទណ្ឌិតឈ្មោះ **លាង រស្មី** ហៅ ញ៉ាញ ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៦-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៧៧ "ខ" ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៣-ទណ្ឌិតឈ្មោះ **លួម សាវ៉ន** ហៅ ឡៃ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ៣០-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៨២ "ក" ចុះថ្ងៃទី ១៥-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៤-ទណ្ឌិតឈ្មោះ **រុន រុន** ហៅ រុញ ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧០ "ញ" ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៥-ទណ្ឌិតឈ្មោះ **កែ សានិន** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០១-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥០ "ញ" ចុះថ្ងៃទី ០៦-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៦-ទណ្ឌិតឈ្មោះ **ហួន ត្រែតតនា** ហៅ ភ័ក្រ ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ០៩-១០-២០១៦ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៣២៣ "ដ" ចុះថ្ងៃទី ១៨-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៨៧-ទណ្ឌិតឈ្មោះ: **ហ៊ុន ឆូ** ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-១០-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣៨២ "គ" ចុះថ្ងៃទី ១៩-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៨-ទណ្ឌិតឈ្មោះ: **រ៉េត ចាន់រិទ្ធ** ហៅ រ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦០១ "ញ" ចុះថ្ងៃទី ២៨-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៨៩-ទណ្ឌិតឈ្មោះ: **សារឿន ភារុន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៩-១១-២០១៦ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ២៧៥ "ក" ចុះថ្ងៃទី ០៨-៦-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩០-ទណ្ឌិតឈ្មោះ: **ដាន ឧត្តម** ហៅ ដាន ចន្ទ្រា ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៤៥៧ "ច" ចុះថ្ងៃទី ១៤-៨-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩១-ទណ្ឌិតឈ្មោះ: **រស់ ដារិត** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៨-២០១៦ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៨៦ "ឆ" ចុះថ្ងៃទី ០៧-៤-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩២-ទណ្ឌិតឈ្មោះ: **ជុំ រតនៈ** ហៅ ស្រួច ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៣-០២-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០០ "ក" ចុះថ្ងៃទី ៣១-៨-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៣-ទណ្ឌិតឈ្មោះ: **ឆន ក្រោះ** ហៅ ស្រស់ ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-០៤-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៦១ "ញ" ចុះថ្ងៃទី ១៣-១២-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៤-ទណ្ឌិតឈ្មោះ: **នាង សីហា** ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-១០-២០១៦ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១១១ "ញ" ចុះថ្ងៃទី ០៩-៥-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៣៩៥-ទណ្ឌិតឈ្មោះ: **ជា សុវឌ្ឍ** ហៅ ឃ្លឹម ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៨-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៧៥ “យ” ចុះថ្ងៃទី ២៧-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៦-ទណ្ឌិតឈ្មោះ: **គង់ សីលា** ហៅ សាំ ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៥-៣-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៨ “យ” ចុះ ថ្ងៃទី ២៣-០១-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៧-ទណ្ឌិតឈ្មោះ: **គឹម សុភី** ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៤-៣-២០១៧ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៧៤៥ “ក” ចុះថ្ងៃទី ០៦-១២-២០១៨ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៨-ទណ្ឌិតឈ្មោះ: **ប៉ែន ភារុន** ហៅ រុន ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៧០ “ញ” ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៣៩៩-ទណ្ឌិតឈ្មោះ: **វ៉ា វុធី** ភេទស្រី អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៦-៤-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៦ “ក” ចុះ ថ្ងៃទី ១៩-១២-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០០-ទណ្ឌិតឈ្មោះ: **ជា កុសល់** ហៅ ភឿ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ០៧-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ២០១ “ក” ចុះថ្ងៃទី ១១-៤-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០១-ទណ្ឌិតឈ្មោះ: **ពេជ្រ វាន់** ភេទប្រុស អាយុ ៤០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៨-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ៩៣ “ក” ចុះ ថ្ងៃទី ១៤-១២-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០២-ទណ្ឌិតឈ្មោះ: **គុល គង** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១៧២ “ក” ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤០៣-ទណ្ឌិតឈ្មោះ: **ធី ឃី** ហៅ លី ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៤៥៦ "ច" ចុះថ្ងៃទី ១៤-៨-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៤-ទណ្ឌិតឈ្មោះ: **ឆេង ធីនឡា** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦០៣ "គ" ចុះថ្ងៃទី ២៩-០៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៥-ទណ្ឌិតឈ្មោះ: **ចាន់ វណ្ណៈ** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៥០៩ "ក" ចុះថ្ងៃទី ០៦-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៦-ទណ្ឌិតឈ្មោះ: **ឃឿន វិសាល** ហៅ ស៊ីប ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំ ខ្លួននៅថ្ងៃទី ២៣-០២-២០១៧ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រម លេខ ៦៧៤ "ដ" ចុះថ្ងៃទី ០៨-១១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៧-ទណ្ឌិតឈ្មោះ: **ខេង ផល្លា** ហៅ ភេ ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១១-៩-២០១៦ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាច សាលក្រមលេខ ៣៧៧ "ដ" ចុះថ្ងៃទី ១៨-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៨-ទណ្ឌិតឈ្មោះ: **ខាំ គឹមលាង** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦៧២ "ក" ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤០៩-ទណ្ឌិតឈ្មោះ: **ហុន សុខដ័រ** ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-០២-២០១៧ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៣១៦ "ដ" ចុះថ្ងៃទី ២៩-៦-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១០-ទណ្ឌិតឈ្មោះ: **ហាត់ ហិរិ** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៩-០១-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧១ "ក" ចុះថ្ងៃទី ១៧-៧-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤១១-ទណ្ឌិតឈ្មោះ: **ឯង រ៉ូយ៉ាត** ហៅ ហ្សាត ភេទប្រុស អាយុ ១៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-៦-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៧២ "ក" ចុះថ្ងៃទី ៣១-៣-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១២-ទណ្ឌិតឈ្មោះ: **យ៉ែម វ៉ានុន** ហៅ រុធ ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៧-០៥-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩១ "ឆ" ចុះថ្ងៃទី ០៦-១២-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៣-ទណ្ឌិតឈ្មោះ: **អ៊ុយ ខាវ** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ៣១-០១-២០១៦ ពីបទ ប៉ុនប៉ងលួចដោយមានស្ថានទម្ងន់ទោស ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៥៩ "ឆ" ចុះថ្ងៃទី ២២-១១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៤-ទណ្ឌិតឈ្មោះ: **ហេង កុចហាន់** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៦-២០១៦ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៤ "ឆ" ចុះថ្ងៃទី ១៩-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៥-ទណ្ឌិតឈ្មោះ: **ឆ្លើយ យ៉ង** ហៅ យ៉ង ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៩-២០១៦ ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០២ "គ" ចុះថ្ងៃទី ២៩-៩-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៦-ទណ្ឌិតឈ្មោះ: **ថេត សុខាតា** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៨-០៥-២០១៦ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២៤ "ក" ចុះថ្ងៃទី ០២-១១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៧-ទណ្ឌិតឈ្មោះ: **ជ័យ ឡែន** ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៣-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២៥ "ក" ចុះថ្ងៃទី ០២-១១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៨-ទណ្ឌិតឈ្មោះ: **ឈុន មេត្តា** ហៅ ភឿ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៨-២០១៦ ពីបទ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៧៦ "ក" ចុះថ្ងៃទី ០៨-៦-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤១៩-ទណ្ឌិតឈ្មោះ: **ជុំ ខេមរិន្ទ** ហៅ ប៉ង ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៥-៥-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៩៦ "ញ" ចុះថ្ងៃទី ០៩-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។



៤២០-ទណ្ឌិតឈ្មោះ: **ជ័យ សេង** ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-៧-២០១៦ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១២ "ខ" ចុះថ្ងៃទី ១៦-០១-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២១-ទណ្ឌិតឈ្មោះ: **អែម ភារម្យ** ហៅ រ៉ុ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ១០-៦-២០១៦ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥០៤ "ឆ" ចុះថ្ងៃទី ១៩-១០-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២២-ទណ្ឌិតឈ្មោះ: **ចិន ឡឿន** ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៣-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥២៥ "ក" ចុះថ្ងៃទី ០២-១១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៣-ទណ្ឌិតឈ្មោះ: **មរស សុផាត** ភេទស្រី អាយុ ៥៨ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១១-៤-២០១៥ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៣ "ខ" ចុះថ្ងៃទី ០៥-០១-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៤-ទណ្ឌិតឈ្មោះ: **រ៉ុន គឹមហាវ** ហៅ ង៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ ត្រូវឃុំខ្លួននៅ ថ្ងៃទី ២៦-០៤-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ១០៦ "ក" ចុះថ្ងៃទី ១៩-១២-២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៥-ទណ្ឌិតឈ្មោះ: **ឡឿន សុខហេងលាម** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ០៣-៥-២០១៥ ពីបទ បន្លំ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩៦ "ង" ចុះថ្ងៃទី ៣០-៦-២០១៦ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៦-ទណ្ឌិតឈ្មោះ: **នួន ខេមរី** ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០២-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ៦៧២ "ក" ចុះថ្ងៃទី ៣១-១០-២០១៧ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤២៧-ទណ្ឌិតឈ្មោះ: **រ៉េត ម៉ៅ** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-០២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១ ឆ្នាំ ៦ ខែ តាមអំណាចសាលក្រមលេខ ១២៦ "ខ" ចុះថ្ងៃទី ១២-៣-២០១៨ របស់សាលាដំបូងខេត្តក្រចេះ ។



៤២៨-ទណ្ឌិតឈ្មោះ: **និន ពុឃ** ភេទប្រុស អាយុ ៦៧ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-៧-២០១៨ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១០ “ន” ចុះថ្ងៃទី ០៦-៣-២០១៨ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

៤២៩-ទណ្ឌិតឈ្មោះ: **លី ម៉ូសា** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-០២-២០១៧ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៨ “គ” ចុះ ថ្ងៃទី ០៦-៦-២០១៧ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

៤៣០-ទណ្ឌិតឈ្មោះ: **ស៊ីង ចន្ទី** ភេទប្រុស អាយុ ២០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៦-៤-២០១៦ ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៥៩ “ខ” ចុះ ថ្ងៃទី ០៦-៩-២០១៦ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

៤៣១-ទណ្ឌិតឈ្មោះ: **អ៊ុន ឌី** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១១-៤-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៣ “យ” ចុះថ្ងៃទី ០៤-១១-២០១៦ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

៤៣២-ទណ្ឌិតឈ្មោះ: **ឌុក តាង** ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៤-០២-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបើកកន្លែងស៊ីសង ខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាច សាលក្រមលេខ ៥៦ “យ” ចុះថ្ងៃទី ១៦-៩-២០១៦ របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

៤៣៣-ទណ្ឌិតឈ្មោះ: **យន ឆារ៉ា** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៤-១០-២០១៤ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៧ “យ” ចុះថ្ងៃទី ២៣-៧-២០១៥ របស់សាលាដំបូងខេត្តបាត់ដំបង ។

៤៣៤-ទណ្ឌិតឈ្មោះ: **ស៊ី វ៉ាន់ឆានិត** ភេទស្រី អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២៤-៩-២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ “ន” ចុះថ្ងៃទី ១៤-០២-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។

៤៣៥-ទណ្ឌិតឈ្មោះ: **ចៅ ស៊ីត** ភេទប្រុស អាយុ ៦៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៨-៤-២០១១ ពីបទ រំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងទៅនឹង ជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ ឆ្នាំ តាមអំណាច សាលក្រមលេខ ៦៤ “ញ” ចុះថ្ងៃទី ០៦-៩-២០១១ របស់សាលាដំបូងខេត្តសៀមរាប ។

៤៣៦-ទណ្ឌិតឈ្មោះ: **ម៉ុត សាន់** ហៅ ជ្រក់ ភេទប្រុស អាយុ ៤៤ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ១៧-៣-២០០៦ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៨៤ “យ” ចុះថ្ងៃទី ១១-១១-២០០៦ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



៤៣៧-ទណ្ឌិតឈ្មោះ **មិន បត** ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២២-៣-២០០៦ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៦ “យ” ចុះថ្ងៃទី ៣១-៧-២០០៦ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៣៨-ទណ្ឌិតឈ្មោះ **PIERRE DESLAURIERS** ភេទប្រុស អាយុ ៧០ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២៥-០២-២០១៤ ពីបទ ទិញពេស្យាចារកុមារ ហើយត្រូវតុលាការសម្រេចផ្ដន្ទា ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ៩៨ “ក្រIIIណ” ចុះថ្ងៃទី ០៥-១០-២០១៦ របស់សាលាឧទ្ធរណ៍ ។

៤៣៩-ទណ្ឌិតឈ្មោះ **ឌុំ ជួត** ភេទប្រុស អាយុ ៦៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៣-១២-២០០៥ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធ នាគារកំណត់ ១៦ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤៤ “យ” ចុះថ្ងៃទី ០៩-៦-២០០៦ របស់ សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៤០-ទណ្ឌិតឈ្មោះ **រិត្ត សុវណ្ណ** ភេទប្រុស អាយុ ២៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១២-១២-២០១១ ពីបទ កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើអាវុធ និងប្រើ ប្រាស់អាវុធខុសច្បាប់ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ២៥ ចុះថ្ងៃទី ១០-០២-២០១៦ របស់តុលាការកំពូល និង បទ រំលោភលើទំនុកចិត្ត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១ ឆ្នាំ តាមអំណាចសាលដីកាលេខ ០១ ក្រ.IV “ច” ចុះថ្ងៃទី ២៩-០១-២០១៤ របស់សាលា ឧទ្ធរណ៍ ។

៤៤១-ទណ្ឌិតឈ្មោះ **PIMSAMAN ARISSARA** ភេទស្រី អាយុ ៣៧ ឆ្នាំ ត្រូវឃុំខ្លួន នៅថ្ងៃទី ២១-៧-២០១៦ ពីបទ រំលោភលើទំនុកចិត្តពិសេស ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ២៩ “ង” ចុះថ្ងៃទី ១២-៥-២០១៧ របស់សាលាដំបូងខេត្តសៀមរាប ។

៤៤២-ទណ្ឌិតឈ្មោះ **ហ៊ាន ហឿន** ភេទប្រុស អាយុ ៣១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៥-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈដោយមានស្ថានទម្ងន់ទោសទាក់ទងទៅ នឹងជនរងគ្រោះ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាម អំណាចសាលក្រមលេខ ៩០ “ង” ចុះថ្ងៃទី ២០-៩-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៤៤៣-ទណ្ឌិតឈ្មោះ **ញឹម ស៊ីពិន** ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៦-២០១២ ពីបទ អំពើលួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងបទ កាន់កាប់ប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលដីកាលេខ ០១ “ក្រ.V.ច” ចុះថ្ងៃទី ០២-០២-២០១៦ របស់សាលាឧទ្ធរណ៍ ។

៤៤៤-ទណ្ឌិតឈ្មោះ **ទី សារិត** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២១-៦-២០១២ ពីបទ អំពើលួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងបទ កាន់កាប់ប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត ហើយត្រូវតុលាការសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ “ក្រ.V.ច” ចុះថ្ងៃទី ០២-០២-២០១៦ របស់សាលាឧទ្ធរណ៍ ។



៤៤៥-ទណ្ឌិតឈ្មោះ **ឌី រ៉ង** ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៣-២០១២ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ០១ "ជ" ចុះថ្ងៃទី ២៣-៨-២០១២ របស់សាលាដំបូងខេត្តសៀមរាប ។

៤៤៦-ទណ្ឌិតឈ្មោះ **ឡេង ធី** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៦-៨-២០០៧ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៣ ឆ្នាំ តាមអំណាចសាលក្រមលេខ ០៩ "ក្រ.១" ចុះថ្ងៃទី ១៩-១០-២០០៧ របស់សាលាដំបូងរាជធានីភ្នំពេញ ។

៤៤៧-ទណ្ឌិតឈ្មោះ **ឡើង ពៅ** ភេទប្រុស អាយុ ២២ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១០-៩-២០០៥ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១៥ ឆ្នាំ តាមអំណាចសាលក្រមលេខ ៣៥ "គ" ចុះថ្ងៃទី ២០-៣-២០០៦ របស់សាលាខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៤៨-ទណ្ឌិតឈ្មោះ **អែម សីលា** ហៅ ក្ដេន ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវចាប់ខ្លួន នៅថ្ងៃទី ០៣-៦-២០១១ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់ ៨ ឆ្នាំ តាមអំណាចសាលក្រមលេខ ១១ "ក" ចុះថ្ងៃទី ៣០-១២-២០១១ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ។

៤៤៩-ទណ្ឌិតឈ្មោះ **ជា វិចិត្រ** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-៩-២០១០ ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦៥ "ឆ" ចុះថ្ងៃទី ២៨-១២-២០១០ របស់សាលាដំបូងខេត្តសៀមរាប ។

៤៥០-ទណ្ឌិតឈ្មោះ **ជិន មុរី** ភេទប្រុស អាយុ ១៩ ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ០៨-៦-២០០៨ ពីបទ មនុស្សឃាតដោយចេតនា ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១២ ឆ្នាំ តាមអំណាចសាលក្រមលេខ ៤២ "ខ" ចុះថ្ងៃទី ២៩-៦-២០០៩ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៥១-ទណ្ឌិតឈ្មោះ **ឌុក ណាន** ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៧-៤-២០១០ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ៦០ "ង" ចុះថ្ងៃទី ១០-៩-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៥២-ទណ្ឌិតឈ្មោះ **ហួ ហួត** ភេទប្រុស អាយុ ២១ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ១៩-៩-២០០៩ ពីបទ រំលោភសេពសន្ថវៈ ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១០ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៥ "គ" ចុះថ្ងៃទី ២៥-០១-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។

៤៥៣-ទណ្ឌិតឈ្មោះ **គិន ហ៊ុយ** ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ២០-២-២០០៩ ពីបទ ឃាតកម្មគិតទុកជាមុន ហើយត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារកំណត់ ១១ ឆ្នាំ តាមអំណាចសាលក្រមលេខ ១៣ "ខ" ចុះថ្ងៃទី ១០-០២-២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។



១០៩/១៣៩



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង ជា រដ្ឋលេខាធិការ និង ជា អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ៖

- ១.លោកជំទាវ **វ៉ែន ប័ន្ទិវិធីសុលីដា** ជា រដ្ឋលេខាធិការ
- ២.លោកជំទាវ **ជា ស៊ីនដាណែត** ជា អនុរដ្ឋលេខាធិការ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

លោក. ១៩០១.០៤៣

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ០៥២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងព័ត៌មាន ០៥ រូប៖

- | | |
|------------------------------------|--|
| ១. ឯកឧត្តម អ៊ឹម អំពូល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. ឯកឧត្តម វណ្ណឌី វណ្ណឌី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. ឯកឧត្តម ទូល សុវណ្ណារិទ្ធ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. ឯកឧត្តម ជូន ចាន់តារុណ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥. ឯកឧត្តម សាន ពុទ្ធារិ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។ |

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ពល. ១៧០១. ៥២៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ០៤៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំងមន្ត្រីរាជការក្រសួងសុខាភិបាល ០៦រូប ៖
- | | | |
|----------------------|----------------------|------------------------------------|
| ១-លោកជំទាវ | យន់ សម្បត្តិ | ជាអគ្គនាយក |
| ២-លោកជំទាវ | ឱ វណ្ណឌីន | ជាអគ្គនាយករង |
| ៣-ឯកឧត្តមទទួលបណ្ឌិត | ធឿន មុនីរ័ត្ន | ជាអគ្គនាយករង |
| ៤-ឯកឧត្តមវេជ្ជបណ្ឌិត | យូ ពិសី | ជាអនុអគ្គនាយករង |
| ៥-ឯកឧត្តមវេជ្ជបណ្ឌិត | ហុក គឹមចេន | ជាអគ្គនាយកបច្ចេកទេសសុខាភិបាល |
| ៦-ឯកឧត្តម | សុខ សំរោច | ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ។ |
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

៣៣៣. ១៥០១. ០៤៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកអង្គការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ឌីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ០៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងជារដ្ឋលេខាធិការនិងជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ០៦រូប ៖

- ១- ឯកឧត្តម **ស្រី សុន** ជារដ្ឋលេខាធិការ
- ២- ឯកឧត្តម **ហ៊ុំ វិរៈ** ជារដ្ឋលេខាធិការ
- ៣- ឯកឧត្តម **ប្រាក់ សុឡាវ៉ា** ជារដ្ឋលេខាធិការ
- ៤- ឯកឧត្តម **គឹម ពិលន់** ជាអនុរដ្ឋលេខាធិការ
- ៥- ឯកឧត្តម **គុល នរិន្ទ** ជាអនុរដ្ឋលេខាធិការ
- ៦- ឯកឧត្តម **ធិត ថាវរិន្ទ** ជាអនុរដ្ឋលេខាធិការ

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ ។

ព.ក. ១៩០១.០៤៦

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិបាលលេខ ៧៧៩ ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ០៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៦២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការបញ្ឈប់និងតែងតាំង ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសបង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំងមុខតំណែងឯកឧត្តម **អ៊ុំ ហ៊ុន** ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេស បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ជាឯកអគ្គរាជទូតតែងតាំងប្រចាំ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនៃបាលី ដែលមាននិវេសនដ្ឋាន នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា បន្ថែមលើមុខងារបច្ចុប្បន្ន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/ ០៤៤

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ខ្ញុំបាទ យក្ស វណ្ណ ធីតា

រដ្ឋមន្ត្រីទទួលបន្ទុកដ៏ស្មុំការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០៥៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៣៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការ ០៤ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន :

- ១- ឯកឧត្តម **ហុង សុខជា** ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ **អនុរដ្ឋលេខាធិការ**
- ២- ឯកឧត្តម **ជា វុឌ្ឍី** ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ **អនុរដ្ឋលេខាធិការ**
- ៣- ឯកឧត្តម **អេង ស៊ីវណ្ណា** ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ **អនុរដ្ឋលេខាធិការ**
- ៤- ឯកឧត្តម **ម៉ូត ទូល័ស** ជាទីប្រឹក្សាក្រសួងមានឋានៈស្មើ **អគ្គនាយក** ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

លេខ ១៩០១.០៥៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០៥៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ស៊ី ឆី** ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៩០១-០៥៧

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ ដល់លោកជំទាវ **ចាន់ កន្ធិកា** ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ដោយមិនទទួលប្រាក់បំណាច់មុខងារ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៧៧.១៧០១.០៦០

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខុមហ្វាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១** ៖ តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់ឧត្តមសេនីយ៍ទោ **ហាស សម្បត្តិ** អគ្គលេខ ០៧០១ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣.១៧០១.០៦១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែល រហូស-ពិការ ៤៩រូប ៖

- ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក**
 - ១-ឧត្តមសេនីយ៍ទោ **ចាន់ សារ៉ាង** អត្តលេខ ០០០២៤២
 - ២-ឧត្តមសេនីយ៍ទោ **ស៊ុន ថន** អត្តលេខ ០១៤០២៥
 - ៣-ឧត្តមសេនីយ៍ទោ **ហោ ចន្ទឡា** អត្តលេខ ០០៩២៨១
 - ៤-ឧត្តមសេនីយ៍ទោ **ប្រាក់ សោភ័ណ** អត្តលេខ ០០២៦២៥
- ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ**
 - ១-ឧត្តមសេនីយ៍ក្រី **ហាស ម៉េង** អត្តលេខ ០៣០១៥៩
 - ២-ឧត្តមសេនីយ៍ក្រី **ខាន់ ពៅ** អត្តលេខ ០០១៨២៨
 - ៣-ឧត្តមសេនីយ៍ក្រី **យុទ្ធ សារិន** អត្តលេខ ០០៨៤៣៣
 - ៤-ឧត្តមសេនីយ៍ក្រី **ជាន់ ណារឿង** អត្តលេខ ០០៩០៧៨
 - ៥-ឧត្តមសេនីយ៍ក្រី **បុក ម៉ែនថន** អត្តលេខ ០១០៥០៤



៦-ឧត្តមសេនីយ៍ត្រី	ចិន សាវី	អគ្គលេខ ០០៩៣៣៦
៧-ឧត្តមសេនីយ៍ត្រី	ម៉ែ ម៉ៅ	អគ្គលេខ ០០៣៩០៤
៨-ឧត្តមសេនីយ៍ត្រី	សៀង សុខ	អគ្គលេខ ០០១២៦៣
៩-ឧត្តមសេនីយ៍ត្រី	អនន សារ៉ាយ	អគ្គលេខ ០០១៣៩១
១០-ឧត្តមសេនីយ៍ត្រី	ជា ម៉ើម	អគ្គលេខ ០០១២៧៣
១១-ឧត្តមសេនីយ៍ត្រី	គង់ បៃ	អគ្គលេខ ០០៣៩៣០
ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី		
១-វរសេនីយ៍ឯក	ស្វាយ ចន្ទា	អគ្គលេខ ០២៤៩២៨
២-វរសេនីយ៍ឯក	រស់ ផេង	អគ្គលេខ ០១៤០២៤
៣-វរសេនីយ៍ឯក	អុល តែ	អគ្គលេខ ០២៤៩៥៧
៤-វរសេនីយ៍ឯក	ជិន ណារុត្តិ	អគ្គលេខ ០២៤៩៣៧
៥-វរសេនីយ៍ឯក	ទូច ម៉ែន	អគ្គលេខ ០០៩០៧៥
៦-វរសេនីយ៍ឯក	ម៉ៅ សំរឿន	អគ្គលេខ ០១៧១៤៧
៧-វរសេនីយ៍ឯក	លុ ស៊ុនលី	អគ្គលេខ ០១៧១២៨
៨-វរសេនីយ៍ឯក	ឆេង ប៊ុនថា	អគ្គលេខ ០២៦៣៩២
៩-វរសេនីយ៍ឯក	ប្រាក់ សម្បត្តិ	អគ្គលេខ ០៣៩៥០០
១០-វរសេនីយ៍ឯក	ស៊ី សំអន	អគ្គលេខ ០៤៨៩៣១
១១-វរសេនីយ៍ឯក	ឡុន សុខ	អគ្គលេខ ០១២៩៧៧
១២-វរសេនីយ៍ឯក	កៅ ថាវរិទ្ធ	អគ្គលេខ ០២៣៣៨៧
១៣-វរសេនីយ៍ឯក	ហាម ធឿម	អគ្គលេខ ០០៣១១៣
១៤-វរសេនីយ៍ឯក	ម៉ៀម ណាត់	អគ្គលេខ ០១២៥៨៣
១៥-វរសេនីយ៍ឯក	ស្រី ចាន់ធឿន	អគ្គលេខ ០៤៥១២១
១៦-វរសេនីយ៍ឯក	ម៉ែម ឆេន	អគ្គលេខ ០០៤៥៥៣
១៧-វរសេនីយ៍ឯក	ម៉ុំ អិល	អគ្គលេខ ០១៥៥៤២
១៨-វរសេនីយ៍ឯក	ចាម ចូន	អគ្គលេខ ០១៥៥៧៧
១៩-វរសេនីយ៍ឯក	នុត សារឹម	អគ្គលេខ ០០២៨៦៤
២០-វរសេនីយ៍ឯក	ជា សាណូ	អគ្គលេខ ០២៩៥០៩
២១-វរសេនីយ៍ឯក	ឡុន ឌីណារ៉ុត្ត	អគ្គលេខ ០០៩៩៦២
២២-វរសេនីយ៍ឯក	ឆេង ម៉ាវ៉ាឌី	អគ្គលេខ ០២០៥៥៧
២៣-វរសេនីយ៍ឯក	សណ្តាន់ ឃឿន	អគ្គលេខ ០១០៦០៤
២៤-វរសេនីយ៍ឯក	អេម អ៊ុក	អគ្គលេខ ០១១៩៨៣
២៥-វរសេនីយ៍ឯក	ពេជ្រ ស៊ីថា	អគ្គលេខ ០១១៩៨២
២៦-វរសេនីយ៍ឯក	ម៉ុន មី	អគ្គលេខ ០០១០២៩
២៧-វរសេនីយ៍ឯក	ត្រៀម សារុន	អគ្គលេខ ០១១៩២៣
២៨-វរសេនីយ៍ឯក	ត្រៀម ទូច	អគ្គលេខ ០០៥១៣០
២៩-វរសេនីយ៍ឯក	អ៊ី ណាសាវី	អគ្គលេខ ០០១២៧៨
៣០-វរសេនីយ៍ឯក	កែវ សើរ	អគ្គលេខ ០០១២៨៧



៣១-វរសេនីយ៍ឯក	ទូ ធីត	អត្តលេខ ០០៣៦៩១
៣២-វរសេនីយ៍ឯក	ខៀវ សំរែ	អត្តលេខ ០០៤៥២២
៣៣-វរសេនីយ៍ឯក	គុជ សិទ្ធិគុណ	អត្តលេខ ០០៣៧០៧
៣៤-វរសេនីយ៍ឯក	នាយ វិណ	អត្តលេខ ០០៣០៨៥

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣-១៥០១-០៦២៤

នាយ វិណ

នាយករដ្ឋមន្ត្រី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០៦១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមសាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- ហត្ថលេខា : ផ្ទេរក្របខ័ណ្ឌលោក **ហ៊ុន មិមិ** ពីឋានន្តរសក្តិវៈមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ ខ្ពស់ ក្រសួងមហាផ្ទៃ មកឋានន្តរសក្តិ **ឧត្តមសេនីយ៍ឆោ** អគ្គលេខ ៨៨៨៨ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ។
- ហត្ថលេខា : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

៣៣៧.១៧០១.០៦៣

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានបម្រើជាម្ចាស់ក្រាបច្បាប់ដើម
នៃ **នាយករដ្ឋមន្ត្រីប្រចាំការ**
រដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររដ្ឋមន្ត្រី
កិត្តិនីតិកែរលំបំណាក់ ប៊ិន ឈិន





ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/០២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រួតពិនិត្យព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិបុល

- ១ ឧត្តមសេនីយ៍ត្រី សំរិទ្ធ សារិន្ទ អត្តលេខ ០២៧០៣២
- ២ ឧត្តមសេនីយ៍ត្រី ជា លីម អត្តលេខ ០០៤១៤៣
- ៣ វរសេនីយ៍ឯក ប្រាក់ យន្ត អត្តលេខ ០២៩២៧៧

ខ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១ ឧត្តមសេនីយ៍ត្រី សេង សំណាង អត្តលេខ ០២៣៣៩៩
- ២ វរសេនីយ៍ឯក សូដី វឌ្ឍី អត្តលេខ ០០១៩៤៦
- ៣ វរសេនីយ៍ឯក ទេស ណាន អត្តលេខ ០២៥៨៥២
- ៤ វរសេនីយ៍ឯក ឡុង ប៊ុនតាន់ អត្តលេខ ០០៤១៣៣
- ៥ វរសេនីយ៍ឯក ង៉ា បូណា អត្តលេខ ០០១៩៤៥
- ៦ វរសេនីយ៍ឯក ឌីមជា រដ្ឋា អត្តលេខ ០៣២៧១០
- ៧ វរសេនីយ៍ឯក អ៊ុំ សៀន អត្តលេខ ០១៥៤៤៨
- ៨ វរសេនីយ៍ទោ ជា ប៊ុនចាន់ អត្តលេខ ០៥៤៤៤៨
- ៩ វរសេនីយ៍ទោ អៀង វិបុល អត្តលេខ ០៤៦១៦៥
- ១០ វរសេនីយ៍ទោ ហាន់ ត្រី អត្តលេខ ០៨៣១៦២
- វរសេនីយ៍ទោ អ៊ុច ទី អត្តលេខ ១៦៨៣៦៧
- វរសេនីយ៍ទោ ង៉ែត ធី អត្តលេខ ០១៥៦៦២
- វរសេនីយ៍ទោ ហ៊ុន ពៅ អត្តលេខ ០៣៤០២១



ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ផ្ទាក់ ធិបតី

១	ឧត្តមសេនីយ៍ត្រី	វ៉ាន់ ធុម	អត្តលេខ	០១០៨៨៣
២	វរសេនីយ៍ឯក	វិន ភារ៉ុ	អត្តលេខ	០២៥៨៥៥
៣	វរសេនីយ៍ឯក	ហេង វីរ៉ា	អត្តលេខ	១៨៦៥៧២
៤	វរសេនីយ៍ឯក	ថៃ ចាន់ណារិទ្ធ	អត្តលេខ	០៦៨៣៧៧
៥	វរសេនីយ៍ឯក	ប៊ុំង ខុម	អត្តលេខ	០៣៩៥៨១
៦	វរសេនីយ៍ទោ	ម៉ុំ វ៉ៃ	អត្តលេខ	០០៨៧៩៣
៧	វរសេនីយ៍ទោ	ស្រី សុផល	អត្តលេខ	០៣៣៩៥២
៨	វរសេនីយ៍ទោ	ម៉ៅ បុប្ផានី	អត្តលេខ	០៧២៤៧៦
៩	វរសេនីយ៍ទោ	ពា សោភា	អត្តលេខ	០៥៤៧៨០
១០	វរសេនីយ៍ទោ	យ៉ែន ចន្ទា	អត្តលេខ	០៤៧១២៩
១១	វរសេនីយ៍ទោ	សុខ យ៉ាណា	អត្តលេខ	២១៧០៦១
១២	វរសេនីយ៍ទោ	សាន សំអាង	អត្តលេខ	០០៣១១៥
១៣	វរសេនីយ៍ទោ	ឡុច ដួង	អត្តលេខ	០១០៥៤៣
១៤	វរសេនីយ៍ត្រី	ស៊ឹម ខន	អត្តលេខ	០២៩៣៣០
១៥	វរសេនីយ៍ត្រី	យ៉ាង យ៉ុង	អត្តលេខ	១៥៨០៤៩
១៦	វរសេនីយ៍ត្រី	ខឹមជា ប៊ុនចៀន	អត្តលេខ	០៨៧៦៦៩
១៧	វរសេនីយ៍ត្រី	ស្រី សុផល	អត្តលេខ	០៣៣៩៥២
១៨	វរសេនីយ៍ត្រី	អ៊ូ ដារិទ្ធ	អត្តលេខ	១៨៧៣២៣
១៩	វរសេនីយ៍ត្រី	ណាន សំណាង	អត្តលេខ	១៥៧៩៥០
២០	អនុសេនីយ៍ឯក	ណែម សុខគា	អត្តលេខ	០៤១៣៣៧
២១	អនុសេនីយ៍ឯក	ជា សុខា	អត្តលេខ	១៤០១៨០
២២	អនុសេនីយ៍ឯក	ជួន សំអួន	អត្តលេខ	១៥៧៩៤១
២៣	អនុសេនីយ៍ឯក	គឹម យ៉េន	អត្តលេខ	១៤១១៥២
២៤	អនុសេនីយ៍ឯក	នៀវ ធី	អត្តលេខ	១៥៧៩៥៤
២៥	អនុសេនីយ៍ឯក	យ៉ាង រតនៈ	អត្តលេខ	១៥៨០០៦
២៦	អនុសេនីយ៍ទោ	កែវ ដារិន	អត្តលេខ	០៦៥២២៨
២៧	អនុសេនីយ៍ទោ	វង្ស សារី	អត្តលេខ	១៤១១៧៧
២៨	អនុសេនីយ៍ទោ	នៅ វ៉ា	អត្តលេខ	២០៧៣២៨



យ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១	វរសេនីយ៍ឯក	អ៊ឹង គឹមសៀង	អគ្គលេខ	០២២៨៧៧
២	វរសេនីយ៍ទោ	សៀង វុទ្ធី	អគ្គលេខ	០១៦៦១៥
៣	វរសេនីយ៍ទោ	គង់ ចាន់ណារុដ	អគ្គលេខ	០៥៨២១៤
៤	វរសេនីយ៍ទោ	អ៊ុំ វ៉ាន់ឌឿន	អគ្គលេខ	០៥៨៩០៨
៥	វរសេនីយ៍ត្រី	អោក សុផល	អគ្គលេខ	០២៩២៧៥
៦	វរសេនីយ៍ត្រី	យ៉ាង នី	អគ្គលេខ	០២៩២៧៦
៧	វរសេនីយ៍ត្រី	ប៉ុក ឌុល	អគ្គលេខ	១៤១២២១
៨	វរសេនីយ៍ត្រី	សែ ម៉ាក់	អគ្គលេខ	២០៧៤២០
៩	វរសេនីយ៍ត្រី	ម៉ាត់ មូ	អគ្គលេខ	០៦២៥៣០
១០	វរសេនីយ៍ត្រី	ខៀវ សុធឿន	អគ្គលេខ	០២៩១៦១
១១	អនុសេនីយ៍ឯក	ចាន់ វណ្ណនី	អគ្គលេខ	១៤១២០៤
១២	អនុសេនីយ៍ឯក	ណែ ទិ	អគ្គលេខ	០៦៥២៧៤
១៣	អនុសេនីយ៍ឯក	ហៀម សារិទ្ធ	អគ្គលេខ	១៥៧៩១៨
១៤	អនុសេនីយ៍ឯក	ថន ឃីន	អគ្គលេខ	១៥៧៩២០
១៥	អនុសេនីយ៍ឯក	ជួវ ឬទ្ធី	អគ្គលេខ	១៤១២៧៣
១៦	អនុសេនីយ៍ឯក	ផល ឧត្តម	អគ្គលេខ	១៥៧៨៩២
១៧	អនុសេនីយ៍ឯក	ឆន គឹមណាង	អគ្គលេខ	១៥៧៩៥២
១៨	អនុសេនីយ៍ទោ	ស៊ុម ចំរើន	អគ្គលេខ	១៥៧៩១៩
១៩	អនុសេនីយ៍ត្រី	ជិន សារឿន	អគ្គលេខ	២០៧០៩១
២០	អនុសេនីយ៍ត្រី	យឹម ស៊ីផុន	អគ្គលេខ	២០៧៤១៤
២១	អនុសេនីយ៍ត្រី	អ៊ឹម បូរិន	អគ្គលេខ	១៥៧៩៤៥

ង-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សម្មន្ទិ

១	ឧត្តមសេនីយ៍ត្រី	ព្រំ សំអឿន	អគ្គលេខ	០៥០១០៣
២	វរសេនីយ៍ឯក	ពៅ វិច្ឆិកា	អគ្គលេខ	០៤២០៨៩
៣	វរសេនីយ៍ឯក	ហេង សុផា	អគ្គលេខ	១៦២៨១០
៤	វរសេនីយ៍ឯក	ឯក សុគន្ធ	អគ្គលេខ	០៥០១៣១
៥	វរសេនីយ៍ឯក	ឈួន សត្រា	អគ្គលេខ	០១០៤៦៩
	វរសេនីយ៍ទោ	អាំ សីហា	អគ្គលេខ	២០៦៥៦៤
	វរសេនីយ៍ទោ	អ៊ូច គឹមសៀន	អគ្គលេខ	០១៥៨៥៣



៨	វរសេនីយ៍ទោ	វ៉ាត ផល្លី	អគ្គលេខ	០១២៦៧៥
៩	វរសេនីយ៍ទោ	សួន ប៊ិន	អគ្គលេខ	០២៨៩២៧
១០	វរសេនីយ៍ទោ	អ៊ុក សារ៉ាន់	អគ្គលេខ	០២៨៩៨៤
១១	វរសេនីយ៍ទោ	យស សំណាង	អគ្គលេខ	០៣០៧៩០
១២	វរសេនីយ៍ទោ	ធុន ទិត្យប្បថ្នី	អគ្គលេខ	០៤៤៥៨៨
១៣	វរសេនីយ៍ត្រី	សុខ សុភា	អគ្គលេខ	១៥៧៩៩៧
១៤	វរសេនីយ៍ត្រី	ចាន់ វ៉ារី	អគ្គលេខ	១៥៧៣០២
១៥	វរសេនីយ៍ត្រី	ចាន់ សម្បត្តិរតនៈ	អគ្គលេខ	២១៥៩៥៤
១៦	វរសេនីយ៍ត្រី	សាំង ហេង	អគ្គលេខ	០៨២២០៥
១៧	វរសេនីយ៍ត្រី	ប៊ែន ខែន	អគ្គលេខ	០៣៩២២១
១៨	វរសេនីយ៍ត្រី	សុខ សេរី	អគ្គលេខ	២១០៧១៣
១៩	វរសេនីយ៍ត្រី	ចាន់ ជឿន	អគ្គលេខ	០៣០៦៥៤
២០	វរសេនីយ៍ត្រី	គូ សុវណ្ណារ៉ា	អគ្គលេខ	១១១២៧៩
២១	វរសេនីយ៍ត្រី	កែម ប៊ុនចាន់ដារា	អគ្គលេខ	០៧៩៧៥៣
២២	វរសេនីយ៍ត្រី	លី សីហា	អគ្គលេខ	០៧៣៧៧០
២៣	វរសេនីយ៍ត្រី	ទូក តន	អគ្គលេខ	១៦៣២៥០
២៤	វរសេនីយ៍ត្រី	ស៊ឹម សុផល	អគ្គលេខ	១៨៧០៨០
២៥	វរសេនីយ៍ត្រី	ឡាត់ វ៉ានី	អគ្គលេខ	០៦១៤៣៤
២៦	វរសេនីយ៍ត្រី	សុខ សោភ័ណ្ណ	អគ្គលេខ	១៤០៥៧៨
២៧	វរសេនីយ៍ត្រី	ម៉ាត់ ពូ	អគ្គលេខ	០៣២៤០៤
២៨	វរសេនីយ៍ត្រី	ម៉ម ជីវុត្តា	អគ្គលេខ	០៥០៦១២
២៩	វរសេនីយ៍ត្រី	ថា ណាតា	អគ្គលេខ	១៣៤៤៨១
៣០	វរសេនីយ៍ត្រី	នូ បុប្ផា	អគ្គលេខ	២២៨៦៩០
៣១	វរសេនីយ៍ត្រី	ធុន អ៊ឹម	អគ្គលេខ	០៤៨០៩៩
៣២	វរសេនីយ៍ត្រី	ម៉ៅ សីហា	អគ្គលេខ	០៥៦៩៨៦
៣៣	វរសេនីយ៍ត្រី	លី លីស	អគ្គលេខ	១៥៨៥៧៣
៣៤	វរសេនីយ៍ត្រី	យ៉ា ឆាយ	អគ្គលេខ	០៦៤៩២០
៣៥	វរសេនីយ៍ត្រី	សុខ វិន	អគ្គលេខ	១៤២៧៣១
៣៦	វរសេនីយ៍ត្រី	ហេង ចំរើន	អគ្គលេខ	០៥២៩៣៣
៣៧	វរសេនីយ៍ត្រី	អ៊ុត ស៊ីថេន	អគ្គលេខ	០២៨៩៧១



៣៨	វរសេនីយ៍ត្រី	ហ៊ឹង ប៊ុណ្ណារ៉ា	អគ្គលេខ	០៤៨៦១៨
៣៩	វរសេនីយ៍ត្រី	ឈឹម សុផល	អគ្គលេខ	០៥២៨៣៧
៤០	វរសេនីយ៍ត្រី	ឆាយ ប៊ុនឈាន	អគ្គលេខ	០៤៨៥៨៥
៤១	អនុសេនីយ៍ឯក	ព្រែក ចំរើន	អគ្គលេខ	២២៧៦១២
៤២	អនុសេនីយ៍ឯក	នាង សុផាត	អគ្គលេខ	០៦៧០១៥
៤៣	អនុសេនីយ៍ឯក	សេង សម្បត្តិ	អគ្គលេខ	០៦៧២០៥
៤៤	អនុសេនីយ៍ឯក	យន្ត ហេង	អគ្គលេខ	២០៧៣៧៧
៤៥	អនុសេនីយ៍ឯក	សួន ផល្លី	អគ្គលេខ	១៥៧៧០៩
៤៦	អនុសេនីយ៍ឯក	សឹម ប្រាក់	អគ្គលេខ	១៨៧១៣៩
៤៧	អនុសេនីយ៍ឯក	យ៉ែម សុីណា	អគ្គលេខ	១៥៧៥៩៩
៤៨	អនុសេនីយ៍ឯក	កែវ ច័ន្ទស្រីពេជ្រ	អគ្គលេខ	០៩៣៣៨៥
៤៩	អនុសេនីយ៍ឯក	ឃឹត សារ៉ាត់	អគ្គលេខ	១៥៧៦៥៤
៥០	អនុសេនីយ៍ឯក	ប្រាក់ ដារ៉ា	អគ្គលេខ	០២៦៥៩៩
៥១	អនុសេនីយ៍ឯក	អ៊ឹម ឌីរ៉ា	អគ្គលេខ	១៥៧១២៩
៥២	អនុសេនីយ៍ឯក	អ៊ុន សុវណ្ណ	អគ្គលេខ	១៤០៩៦៩
៥៣	អនុសេនីយ៍ទោ	ចាន់ ដារី	អគ្គលេខ	១៣៥៧១៣
៥៤	អនុសេនីយ៍ទោ	ជិន វណ្ណា	អគ្គលេខ	០៥៩៧៧៣
៥៥	អនុសេនីយ៍ទោ	អាត អ៊ឹង	អគ្គលេខ	១៥៧៩៤៦
៥៦	អនុសេនីយ៍ទោ	កែវ សុវណ្ណ	អគ្គលេខ	២០៧១៩០
៥៧	អនុសេនីយ៍ទោ	មាស ពៅ	អគ្គលេខ	១៣៥៧៦៨
៥៨	អនុសេនីយ៍ទោ	ជ្រន ហ៊ុល	អគ្គលេខ	១៥៧៩៣១
៥៩	អនុសេនីយ៍ទោ	អ៊ឹង ស៊ីថា	អគ្គលេខ	១៤១១៩១
៦០	អនុសេនីយ៍ទោ	ព្រំ ដួង	អគ្គលេខ	០៦៧៦១៦
៦១	អនុសេនីយ៍ទោ	ប្រាក់សំបូរ សេរីវិទ្ធី	អគ្គលេខ	១៨៧១៥៨
៦២	អនុសេនីយ៍ទោ	ឡុង សារ៉ា	អគ្គលេខ	១៨៧១៣៧
៦៣	អនុសេនីយ៍ទោ	ស្វាយ ច័ន្ទដារីរុដ	អគ្គលេខ	១៥៧៧៤៤
៦៤	អនុសេនីយ៍ទោ	អ៊ឹង សិទ្ធី	អគ្គលេខ	១៥៧៧១២
៦៥	អនុសេនីយ៍ទោ	ចាប រ៉ន	អគ្គលេខ	១៥៧៦២៩
៦៦	អនុសេនីយ៍ទោ	ចាន់ សុផា	អគ្គលេខ	១៣៥២៦១
៦៧	អនុសេនីយ៍ត្រី	ជឹម សម្ពុស្ស	អគ្គលេខ	២២៦០២៦



៦៨	អនុសេនីយ៍ត្រី	កែវ សុភៀន	អគ្គលេខ	០៦៥២៥៤
៦៩	អនុសេនីយ៍ត្រី	វីប ចន់	អគ្គលេខ	១៨៧៤០៤
៧០	អនុសេនីយ៍ត្រី	ចែម ពៅ	អគ្គលេខ	២០៧៣៧៣
៧១	នាយចំណង់	ឈឹម ផ្លូវថ្មី	អគ្គលេខ	១៣៤៧៤៧
៧២	នាយចំណង់	វណ្ណី ផល	អគ្គលេខ	១៣៥៧៩៤
៧៣	នាយចំណង់	សូ ខេង	អគ្គលេខ	២០៧១០០
៧៤	នាយចំណង់	ស៊ិន វិសាល	អគ្គលេខ	១៨៧៣៦៨
៧៥	នាយចំណង់	សែ សុភ័ក្រ	អគ្គលេខ	១៣៥២៥០
៧៦	នាយចំណង់	យឹម សុខឿន	អគ្គលេខ	១៣៥០១៨
៧៧	នាយចំណង់	សូ តាំ	អគ្គលេខ	១៣៥១៥៦

ព.ក. ១៩០១.០៦៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៩/ ០២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក ជា សុខយាង

ជា

ឧកញ៉ា

៣៣.១៥០១.០៦៥

ស សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៩/០២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

កែតម្រូវ :

លោក **លី កញ្ញារិទ្ធិ**

ជា

ឧកញ៉ា

០៣៧.១៥០១.០២៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៩/០២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក **រស់ ឌីណេត**

ជា

ឧកញ៉ា

៣៣.១៧០១.០៦៧

ស សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៩/ ០៦៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : បញ្ចប់មុខតំណែង ឯកឧត្តម **ធីត វិធីពល** ពីអនុប្រធានបេសកកម្ម នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

- មាត្រា ២ :** បញ្ចប់ និងតែងតាំងមុខតំណែង ដល់មន្ត្រីរាជការ ០៤ រូប នៃក្រសួងពាណិជ្ជកម្ម ៖
- ១-បញ្ចប់មុខតំណែង ឯកឧត្តម **វិវុត ធី** ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
 - ២-បញ្ចប់មុខតំណែង ឯកឧត្តម **ចាន់ សុខធី** ពីអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ និងតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
 - ៣-តែងតាំងមុខតំណែង ឯកឧត្តម **ឡាយ សុខសៅគន្ធា** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
 - ៤-តែងតាំងមុខតំណែង ឯកឧត្តម **រដ្ឋ សារ៉ាតុប** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ។

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះទៅ។

ព្រះរាជក្រឹត្យ ១៩០១.០៦៤

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនិមិត្តសាលបណ្ណិត **យីន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២២៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

**ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត
ក្រុមប្រឹក្សាប្រាសាទ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អណតិធិក**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ

- បានឃើញអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ខណ្ឌកំបូល នៃរាជធានីភ្នំពេញ
- បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ស្រុកតាំងគោក នៃខេត្តកំពង់ធំ
- បានឃើញអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ស្រុកបូរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង
- បានឃើញអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើត ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១.-

ត្រូវបានកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី និងសមាជិកក្រុមប្រឹក្សាខេត្តនីមួយៗសម្រាប់ អាណត្តិទី៣ ដោយអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរួមមានដូចខាងក្រោម៖

១- រាជធានីភ្នំពេញ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
២- ខេត្ត កណ្តាល	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៣- ខេត្ត កំពង់ចាម	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៤- ខេត្ត បាត់ដំបង	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៥- ខេត្ត ព្រៃវែង	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៦- ខេត្ត សៀមរាប	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៧- ខេត្ត តាកែវ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៧ នាក់
៨- ខេត្ត ត្បូងឃ្មុំ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៥ នាក់
៩- ខេត្ត បន្ទាយមានជ័យ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៥ នាក់
១០-ខេត្ត កំពង់ស្ពឺ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៥ នាក់
១១-ខេត្ត កំពង់ធំ	មានចំនួនសមាជិកក្រុមប្រឹក្សា	២៥ នាក់
១២-ខេត្ត កំពត	មានចំនួនសមាជិកក្រុមប្រឹក្សា	២៥ នាក់
១៣-ខេត្ត កំពង់ឆ្នាំង	មានចំនួនសមាជិកក្រុមប្រឹក្សា	២៣ នាក់
១៤-ខេត្ត ស្វាយរៀង	មានចំនួនសមាជិកក្រុមប្រឹក្សា	២៣ នាក់
១៥-ខេត្ត ពោធិ៍សាត់	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១៦-ខេត្ត ក្រចេះ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់



១៧-ខេត្ត ព្រះសីហនុ	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
១៨-ខេត្ត កោះកុង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
១៩-ខេត្ត ព្រះវិហារ	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
២០-ខេត្ត រតនគិរី	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
២១-ខេត្ត ឧត្តរមានជ័យ	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
២២-ខេត្ត ស្ទឹងត្រែង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៧ នាក់
២៣-ខេត្ត មណ្ឌលគិរី	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
២៤-ខេត្ត ប៉ៃលិន	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
២៥-ខេត្ត កែប	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់។

មាត្រា ២.-

ត្រូវបានកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នីមួយៗសម្រាប់ អាណត្តិទី៣ ដោយអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរួមមានដូចខាងក្រោម៖

១. រាជធានីភ្នំពេញ

១- ខណ្ឌ មានជ័យ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
២- ខណ្ឌ ច្បារអំពៅ	-ដ-	២១ នាក់
៣- ខណ្ឌ ទួលគោក	-ដ-	២១ នាក់
៤- ខណ្ឌ ឫស្សីកែវ	-ដ-	២១ នាក់
៥- ខណ្ឌ សែនសុខ	-ដ-	២១ នាក់
៦- ខណ្ឌ ពោធិ៍សែនជ័យ	-ដ-	២១ នាក់
៧- ខណ្ឌ ចំការមន	-ដ-	១៩ នាក់
៨- ខណ្ឌ ដង្កោ	-ដ-	១៩ នាក់
៩- ខណ្ឌ ដូនពេញ	-ដ-	១៩ នាក់
១០-ខណ្ឌ ព័រមករា	-ដ-	១៩ នាក់
១១-ខណ្ឌ បឹងកេងកង	-ដ-	១៧ នាក់
១២-ខណ្ឌ កំបូល	-ដ-	១៧ នាក់
១៣-ខណ្ឌ ជ្រោយចង្វារ	-ដ-	១៧ នាក់
១៤-ខណ្ឌ ព្រែកព្នៅ	-ដ-	១៧ នាក់

២. ខេត្ត កណ្តាល

១៥-ក្រុង តាកែវ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១៦-ស្រុក កៀនស្វាយ	-ដ-	២១ នាក់
១៧-ស្រុក ស្អាង	-ដ-	២១ នាក់

១៨-ស្រុក កោះធំ	-ដ-	២១ នាក់
១៩-ស្រុក ខ្សាច់កណ្តាល	-ដ-	២១ នាក់
២០-ស្រុក ពញាឮ	-ដ-	២១ នាក់
២១-ស្រុក កណ្តាលស្ទឹង	-ដ-	២១ នាក់
២២-ស្រុក អង្គស្នួល	-ដ-	១៩ នាក់
២៣-ស្រុក មុខកំពូល	-ដ-	១៩ នាក់
២៤-ស្រុក ល្វាឯម	-ដ-	១៩ នាក់
២៥-ស្រុក លើកដែក	-ដ-	១៧ នាក់

៣.ខេត្ត កំពង់ចាម

២៦-ស្រុក ស្ទឹងត្រង់	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
២៧-ស្រុក ចំការលើ	-ដ-	២១ នាក់
២៨-ស្រុក កំពង់សៀម	-ដ-	២១ នាក់
២៩-ស្រុក ព្រៃឈរ	-ដ-	២១ នាក់
៣០-ស្រុក បាធាយ	-ដ-	២១ នាក់
៣១-ស្រុក ស្រីសន្ធរ	-ដ-	២១ នាក់
៣២-ស្រុក កងមាស	-ដ-	២១ នាក់
៣៣-ស្រុក ជើងព្រៃ	-ដ-	២១ នាក់
៣៤-ស្រុក កោះសុទិន	-ដ-	១៩ នាក់
៣៥-ក្រុង កំពង់ចាម	-ដ-	១៧ នាក់

៤.ខេត្ត ឆ្នាំងជ័យ

៣៦-ក្រុង បាត់ដំបង	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៣៧-ស្រុក ថ្មគោល	-ដ-	២១ នាក់
៣៨-ស្រុក មោងឫស្សី	-ដ-	២១ នាក់
៣៩-ស្រុក សង្កែ	-ដ-	២១ នាក់
៤០-ស្រុក បាណន់	-ដ-	២១ នាក់
៤១-ស្រុក បរិវេល	-ដ-	២១ នាក់
៤២-ស្រុក ឯកភ្នំ	-ដ-	១៩ នាក់
៤៣-ស្រុក ភ្នំព្រឹក	-ដ-	១៧ នាក់
៤៤-ស្រុក កំរៀង	-ដ-	១៧ នាក់
៤៥-ស្រុក សំឡូត	-ដ-	១៧ នាក់
៤៦-ស្រុក ក្រូចគីរី	-ដ-	១៧ នាក់
៤៧-ស្រុក សំពៅលូន	-ដ-	១៧ នាក់

៤៨-ស្រុក រតនមណ្ឌល	-ដ-	១៥ នាក់
៤៩-ស្រុក គាស់ក្រឡ	-ដ-	១៥ នាក់
៥.ខេត្ត ព្រៃវែង		
៥០-ស្រុក ពារាំង	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៥១-ស្រុក ព្រះស្តេច	-ដ-	២១ នាក់
៥២-ស្រុក កំពង់ត្របែក	-ដ-	២១ នាក់
៥៣-ស្រុក ស្វាយអន្ទរ	-ដ-	២១ នាក់
៥៤-ស្រុក មេសាង	-ដ-	២១ នាក់
៥៥-ស្រុក បាក់	-ដ-	១៩ នាក់
៥៦-ស្រុក ស៊ីធរកណ្តាល	-ដ-	១៩ នាក់
៥៧-ស្រុក កញ្ជ្រៀច	-ដ-	១៩ នាក់
៥៨-ស្រុក ពាមជរ	-ដ-	១៩ នាក់
៥៩-ស្រុក កំបាយមារ	-ដ-	១៩ នាក់
៦០-ស្រុក ពាមរក៍	-ដ-	១៧ នាក់
៦១-ស្រុក ពោធិ៍រៀង	-ដ-	១៧ នាក់
៦២-ក្រុង ព្រៃវែង	-ដ-	១៥ នាក់
៦.ខេត្ត សៀមរាប		
៦៣-ក្រុង សៀមរាប	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៦៤-ស្រុក ជីក្រែង	-ដ-	២១ នាក់
៦៥-ស្រុក ពួក	-ដ-	២១ នាក់
៦៦-ស្រុក សុទ្រនិតម	-ដ-	២១ នាក់
៦៧-ស្រុក ប្រាសាទបាគង	-ដ-	១៩ នាក់
៦៨-ស្រុក ក្រឡាញ់	-ដ-	១៩ នាក់
៦៩-ស្រុក អង្គរជុំ	-ដ-	១៩ នាក់
៧០-ស្រុក វ៉ារិន	-ដ-	១៧ នាក់
៧១-ស្រុក បន្ទាយស្រី	-ដ-	១៥ នាក់
៧២-ស្រុក ស្រីស្នំ	-ដ-	១៥ នាក់
៧៣-ស្រុក ស្វាយលើ	-ដ-	១៥ នាក់
៧៤-ស្រុក អង្គរធំ	-ដ-	១៣ នាក់
៧.ខេត្ត តាកែវ		
៧៥-ស្រុក បាទី	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៧៦-ស្រុក ត្រាំកក់	-ដ-	២១ នាក់



៧៧-ស្រុក សំរោង	-ដ-	២១ នាក់
៧៨-ស្រុក ទ្រាំង	-ដ-	២១ នាក់
៧៩-ស្រុក គិរីវង់	-ដ-	២១ នាក់
៨០-ស្រុក ព្រែកប្បាស	-ដ-	២១ នាក់
៨១-ស្រុក អង្គរបូរី	-ដ-	១៧ នាក់
៨២-ស្រុក កោះអណ្តែត	-ដ-	១៧ នាក់
៨៣-ក្រុង ដូនកែវ	-ដ-	១៧ នាក់
៨៤-ស្រុក បុរីជលសារ	-ដ-	១៥ នាក់
៨.ខេត្ត ត្បូងឃ្មុំ		
៨៥-ស្រុក ត្បូងឃ្មុំ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៨៦-ស្រុក មេមត់	-ដ-	២១ នាក់
៨៧-ស្រុក ពញាឮក	-ដ-	២១ នាក់
៨៨-ស្រុក ក្រូចឆ្មារ	-ដ-	២១ នាក់
៨៩-ស្រុក អូររាំងឌី	-ដ-	១៩ នាក់
៩០-ស្រុក តំបែរ	-ដ-	១៩ នាក់
៩១-ក្រុង ស្ទឹង	-ដ-	១៥ នាក់
៩.ខេត្ត បន្ទាយមានជ័យ		
៩២-ស្រុក មង្គលបូរី	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
៩៣-ស្រុក ព្រះនេត្រព្រះ	-ដ-	២១ នាក់
៩៤-ក្រុង សិរីសោភ័ណ	-ដ-	១៩ នាក់
៩៥-ក្រុង ប៉ោយប៉ែត	-ដ-	១៩ នាក់
៩៦-ស្រុក ស្វាយចេក	-ដ-	១៩ នាក់
៩៧-ស្រុក ថ្មពួក	-ដ-	១៩ នាក់
៩៨-ស្រុក អូរជ្រៅ	-ដ-	១៧ នាក់
៩៩-ស្រុក ភ្នំស្រុក	-ដ-	១៧ នាក់
១០០-ស្រុក ម៉ាឡៃ	-ដ-	១៧ នាក់
១០.ខេត្ត កំពង់ស្ពឺ		
១០១-ស្រុក បសេដ្ឋ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១០២-ស្រុក គងពិសី	-ដ-	២១ នាក់
១០៣-ស្រុក ឧដុង្គ	-ដ-	២១ នាក់
១០៤-ស្រុក សំរោងទង	-ដ-	២១ នាក់
១០៥-ស្រុក ភ្នំស្រួច	-ដ-	២១ នាក់

១០៦-ស្រុក ថ្មង	-ដ-	១៧ នាក់
១០៧-ក្រុង ច្បារមន	-ដ-	១៧ នាក់
១០៨-ស្រុក ឱរ៉ាល់	-ដ-	១៥ នាក់
១១.ខេត្ត កំពង់ចាម		
១០៩-ស្រុក បារាយណ៍	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១១០-ស្រុក ស្ទឹង	-ដ-	២១ នាក់
១១១-ស្រុក កំពង់ស្វាយ	-ដ-	២១ នាក់
១១២-ស្រុក សន្ទុក	-ដ-	២១ នាក់
១១៣-ស្រុក តាំងគោក	-ដ-	១៩ នាក់
១១៤-ស្រុក ប្រាសាទបល្ល័ង្ក	-ដ-	១៧ នាក់
១១៥-ស្រុក សណ្តាន់	-ដ-	១៧ នាក់
១១៦-ក្រុង ស្ទឹងសែន	-ដ-	១៧ នាក់
១១៧-ស្រុក ប្រាសាទសំបូរ	-ដ-	១៥ នាក់
១២.ខេត្ត កំពត		
១១៨-ស្រុក ទឹកឈូ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១១៩-ស្រុក ឈូក	-ដ-	២១ នាក់
១២០-ស្រុក កំពង់ត្រាច	-ដ-	១៩ នាក់
១២១-ស្រុក បន្ទាយមាស	-ដ-	១៩ នាក់
១២២-ស្រុក អង្គជើយ	-ដ-	១៩ នាក់
១២៣-ស្រុក ដងទង់	-ដ-	១៧ នាក់
១២៤-ស្រុក ជុំគីរី	-ដ-	១៧ នាក់
១២៥-ក្រុង កំពត	-ដ-	១៥ នាក់
១៣.ខេត្ត កំពង់ឆ្នាំង		
១២៦-ស្រុក លោះប្រៀរ	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១២៧-ស្រុក កំពង់ត្រឡាច	-ដ-	១៩ នាក់
១២៨-ស្រុក សាមគ្គីមានជ័យ	-ដ-	១៩ នាក់
១២៩-ស្រុក កំពង់លែង	-ដ-	១៧ នាក់
១៣០-ស្រុក បរិបូណ៌	-ដ-	១៧ នាក់
១៣១-ស្រុក ទឹកផុស	-ដ-	១៧ នាក់
១៣២-ក្រុង កំពង់ឆ្នាំង	-ដ-	១៥ នាក់
១៣៣-ស្រុក ជលគិរី	-ដ-	១៥ នាក់



១៤. ខេត្ត ស្វាយរៀង

១៣៤-ស្រុក មោសហែក	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១៣៥-ស្រុក ស្វាយជ្រំ	-ដ-	២១ នាក់
១៣៦-ស្រុក កំពង់រោទ៍	-ដ-	១៩ នាក់
១៣៧-ស្រុក រំដួល	-ដ-	១៧ នាក់
១៣៨-ស្រុក ស្វាយទាប	-ដ-	១៧ នាក់
១៣៩-ក្រុង ស្វាយរៀង	-ដ-	១៥ នាក់
១៤០-ក្រុង បារិត	-ដ-	១៥ នាក់
១៤១-ស្រុក ចន្ទ្រា	-ដ-	១៥ នាក់

១៥. ខេត្ត ពោធិ៍សាត់

១៤២-ស្រុក បាកាន	មានចំនួនសមាជិកក្រុមប្រឹក្សា	២១ នាក់
១៤៣-ស្រុក ក្រគរ	-ដ-	២១ នាក់
១៤៤-ក្រុង ពោធិ៍សាត់	-ដ-	១៧ នាក់
១៤៥-ស្រុក ភ្នំក្រវាញ	-ដ-	១៧ នាក់
១៤៦-ស្រុក កណ្តៀង	-ដ-	១៧ នាក់
១៤៧-ស្រុក គាលោសែនជ័យ	-ដ-	១៥ នាក់
១៤៨-ស្រុក វាលវែង	-ដ-	១៣ នាក់

១៦. ខេត្ត ក្រចេះ

១៤៩-ស្រុក ស្នួល	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
១៥០-ស្រុក ព្រៃកប្រសព្វ	-ដ-	១៩ នាក់
១៥១-ស្រុក សំបូរ	-ដ-	១៩ នាក់
១៥២-ស្រុក ចិត្របុរី	-ដ-	១៩ នាក់
១៥៣-ស្រុក ឆ្លូង	-ដ-	១៧ នាក់
១៥៤-ក្រុង ក្រចេះ	-ដ-	១៥ នាក់

១៧. ខេត្ត ព្រះសីហនុ


១៥៥-ក្រុង ព្រះសីហនុ	មានចំនួនសមាជិកក្រុមប្រឹក្សា	១៩ នាក់
១៥៦-ស្រុក ព្រៃនប់	-ដ-	១៩ នាក់
១៥៧-ក្រុង កោះរ៉ុង	-ដ-	១១ នាក់
១៥៨-ស្រុក កំពង់សីលា	-ដ-	១១ នាក់
១៥៩-ស្រុក ស្ទឹងហាវ	-ដ-	១១ នាក់

១៨. ខេត្ត កោះកុង

១៦០-ក្រុង ខេមរាកូមិន្ទ	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
------------------------	-----------------------------	---------



១៦១-ស្រុក ស្រែអំបិល	-ដ-	១៥ នាក់
១៦២-ស្រុក បទុមសាគរ	-ដ-	១៣ នាក់
១៦៣-ស្រុក មណ្ឌលសីមា	-ដ-	១១ នាក់
១៦៤-ស្រុក គិរីសាគរ	-ដ-	១១ នាក់
១៦៥-ស្រុក កោះកុង	-ដ-	១១ នាក់
១៦៦-ស្រុក ថ្មបាំង	-ដ-	១១ នាក់
១៩.ខេត្ត ព្រះវិហារ		
១៦៧-ស្រុក រៀង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៧ នាក់
១៦៨-ស្រុក ជាំក្សាន្ត	-ដ-	១៧ នាក់
១៦៩-ស្រុក គូលែន	-ដ-	១៥ នាក់
១៧០-ស្រុក ជ័យសែន	-ដ-	១៣ នាក់
១៧១-ស្រុក សង្កមថ្មី	-ដ-	១៣ នាក់
១៧២-ស្រុក ឆែប	-ដ-	១៣ នាក់
១៧៣-ក្រុង ព្រះវិហារ	-ដ-	១៣ នាក់
១៧៤-ស្រុក ត្បែងមានជ័យ	-ដ-	១១ នាក់
២០.ខេត្ត រតនគិរី		
១៧៥-ក្រុង បានលុង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
១៧៦-ស្រុក អូរជុំ	-ដ-	១៣ នាក់
១៧៧-ស្រុក រើនសែ	-ដ-	១៣ នាក់
១៧៨-ស្រុក បរកែវ	-ដ-	១៣ នាក់
១៧៩-ស្រុក លំដាត់	-ដ-	១៣ នាក់
១៨០-ស្រុក កូនមុំ	-ដ-	១៣ នាក់
១៨១-ស្រុក អូរយ៉ាដាវ	-ដ-	១៣ នាក់
១៨២-ស្រុក អណ្តូងមាស	-ដ-	១១ នាក់
១៨៣-ស្រុក តាវែង	-ដ-	១១ នាក់
២១.ខេត្ត ស្ទឹងត្រែង		
១៨៤-ក្រុង ស្ទឹងត្រែង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
១៨៥-ស្រុក ថាឡាបរិក័ត	-ដ-	១៥ នាក់
១៨៦-ស្រុក សេសាន	-ដ-	១៣ នាក់
១៨៧-ស្រុក សៀមប៉ាង	-ដ-	១៣ នាក់
១៨៨-ស្រុក សៀមបូក	-ដ-	១៣ នាក់
១៨៩-ស្រុក បុរីអូរស្វាយសែនជ័យ	-ដ-	១១ នាក់



២២.ខេត្ត ឧត្តរមានជ័យ

១៩០-ក្រុង សំរោង	មានចំនួនសមាជិកក្រុមប្រឹក្សា	១៧ នាក់
១៩១-ស្រុក ត្រពាំងប្រាសាទ	-ដ-	១៧ នាក់
១៩២-ស្រុក បន្ទាយអំពិល	-ដ-	១៥ នាក់
១៩៣-ស្រុក អន្លង់វែង	-ដ-	១៥ នាក់
១៩៤-ស្រុក ចុងកាល់	-ដ-	១៣ នាក់

២៣.ខេត្ត បន្ទាលគីរី

១៩៥-ស្រុក កែវសីមា	មានចំនួនសមាជិកក្រុមប្រឹក្សា	១៣ នាក់
១៩៦-ស្រុក កោះញែក	-ដ-	១៣ នាក់
១៩៧-ស្រុក អូររាំង	-ដ-	១១ នាក់
១៩៨-ស្រុក ពេជ្រាដា	-ដ-	១១ នាក់
១៩៩-ក្រុង សែនមនោរម្យ	-ដ-	១១ នាក់

២៤.ខេត្ត ប៉ៃលិន

២០០-ក្រុង ប៉ៃលិន	មានចំនួនសមាជិកក្រុមប្រឹក្សា	១៥ នាក់
២០១-ស្រុក សាលាក្រៅ	-ដ-	១៥ នាក់

២៥.ខេត្ត កែប

២០២-ក្រុង កែប	មានចំនួនសមាជិកក្រុមប្រឹក្សា	១៣ នាក់
២០៣-ស្រុក ដំណាក់ចង្កើរ	-ដ-	១៣ នាក់។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃ ពុធ ៥ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១១៧...ស.ស.ក្រ- ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនកងអង្គភាព ចំនួន ៧៥ នាយទាហាន និងនាយទាហានរង ចំនួន ៥៦៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

-ចំពោះកងឯកភាព

- ១-មូលដ្ឋានកងរាជអាវុធហត្ថលេខាជំនួញ រាជធានីភ្នំពេញ
- ២-មូលដ្ឋានកងរាជអាវុធហត្ថលេខាជំនួញ រាជធានីភ្នំពេញ
- ៣-មន្ទីរបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលេខាកំពង់ឆ្នាំង
- ៤-មូលដ្ឋានស្រុករលាប្តែរ កងរាជអាវុធហត្ថលេខាកំពង់ឆ្នាំង
- ៥-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខាកំពត
- ៦-ស្នាក់ការសន្តិសុខ អូរដើម កងរាជអាវុធហត្ថលេខាកំពត
- ៧-មូលដ្ឋានកងរាជអាវុធហត្ថលេខាកំពត ខេត្តកំពត
- ៨-មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាកែប
- ៩-មូលដ្ឋានកងរាជអាវុធហត្ថលេខាឧទ្ទិស ខេត្តកំពង់ស្ពឺ
- ១០-មូលដ្ឋានកងរាជអាវុធហត្ថលេខាកបសេដ្ឋ ខេត្តកំពង់ស្ពឺ
- ១១-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខាកំពង់ស្ពឺ
- ១២-សេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខាបន្ទាយមានជ័យ

១៣-មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

១៤-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងរាជអាវុធហត្ថក្រុងពោធិ៍សាត់

១៥-ស្នាក់ការសន្តិសុខ៣០១ កងរាជអាវុធហត្ថក្រុងពោធិ៍សាត់

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ទោ	ខៀវ	សុខា	អត្តលេខ០០៩៦៤២	នាយករង ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន
២-ឧត្តមសេនីយ៍ទោ	សេង	សាមីឌី	អត្តលេខ០៣១៣១៣	នាយករង ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន
៣-ឧត្តមសេនីយ៍ទោ	ថន	ហេង	អត្តលេខ០០៩៤១១	នាយករង ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន
៤-ឧត្តមសេនីយ៍ទោ	គឹម	ម៉ុង	អត្តលេខ០៧៦០៥៥	នាយករង ទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាន
៥-ឧត្តមសេនីយ៍ទោ	អោ	ឈាន	អត្តលេខ០៧៣១៤១	នាយករង ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន
៦-ឧត្តមសេនីយ៍ត្រី	សេង	អ៊ុយ	អត្តលេខ០៣១២៤៤	នាយករង ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន
៧-ឧត្តមសេនីយ៍ត្រី	ឆន	សុភី	អត្តលេខ០៨៤៥២៩	នាយករង ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន
៨-ឧត្តមសេនីយ៍ត្រី	កែវ	ប៊ុនណា	អត្តលេខ០១៣០៤១	នាយករង ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន
៩-ឧត្តមសេនីយ៍ត្រី	លឹម	ប៊ូប៉ោ	អត្តលេខ០២៣៧៩៨	នាយករង ទីចាត់ការគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន
១០-ឧត្តមសេនីយ៍ត្រី	សុិន	វង្ស	អត្តលេខ០២៥៦៨១	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១១-ឧត្តមសេនីយ៍ត្រី	អៀត	ឌី	អត្តលេខ០២៥៦៩៧	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២-វរសេនីយ៍ឯក	សេង	សុផាណា	អត្តលេខ០១១០៧០	ជំនួយការ ឯកឧត្តមនាយក ទីចាត់ការចលនូប្បត្តិ អគ្គបញ្ជាការដ្ឋាន
១៣-វរសេនីយ៍ឯក	យ៉ែន	ម៉ារ៉ា	អត្តលេខ០០៩៦៥៤	នាយការិយាល័យវិន័យទណ្ឌកម្មអគ្គបញ្ជាការដ្ឋាន
១៤-វរសេនីយ៍ឯក	ស៊ូ	សុខាល័យ	អត្តលេខ០៩៥៦២៦	នាយរងការិយាល័យវិន័យទណ្ឌកម្ម អគ្គបញ្ជាការដ្ឋាន
១៥-វរសេនីយ៍ឯក	អុក	ឆេន	អត្តលេខ០៧៧៤២០	នាយរងការិយាល័យវិន័យទណ្ឌកម្ម អគ្គបញ្ជាការដ្ឋាន
១៦-វរសេនីយ៍ឯក	ម៉ុក	ភារម្យ	អត្តលេខ០៣៩៣៥៣	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១៧-វរសេនីយ៍ឯក	រឿន	វុទ្ធី	អត្តលេខ០១៦៤៧១	នាយរងការិយាល័យ អគ្គសញ្ញាណប័ណ្ណ អគ្គបញ្ជាការដ្ឋាន
១៨-វរសេនីយ៍ទោ	ប្រាក់	សក្តិសិទ្ធិ	អត្តលេខ០២៣៩៩៣៧	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១៩-វរសេនីយ៍ទោ	ប៉ែន	ដារ៉ាផុត	អត្តលេខ០៥៨២៨១	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
២០-វរសេនីយ៍ទោ	ឌឹម	ដារ៉ាតូ	អត្តលេខ០៥៨៦៧០	នាយរងការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
២១-វរសេនីយ៍ទោ	មាស	ឧត្តម	អត្តលេខ០៦០៧៩៩	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន

២២-វរសេនីយ៍ទោ	អៀន	វិភូធានី	អត្តលេខ០៧៩១០១	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការចលនូប្បត្តអ្នក អគ្គបញ្ជាការដ្ឋាន
២៣-វរសេនីយ៍ទោ	អៀង	ជ័យវុត្តា	អត្តលេខ០៥៨៨៩០	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការចលនូប្បត្តអ្នក អគ្គបញ្ជាការដ្ឋាន
២៤-វរសេនីយ៍ទោ	ស៊ុន	ស៊ីណា	អត្តលេខ១៤០៦៦៨	ជំនួយការ ការិយាល័យហិរញ្ញវត្ថុ ទីចាត់ការចលនូប្បត្តអ្នក អគ្គបញ្ជាការដ្ឋាន
២៥-វរសេនីយ៍ទោ	លី	យាង	អត្តលេខ០៦៦៧៩២	ជំនួយការឯកឧត្តម អគ្គបញ្ជាការរង អគ្គបញ្ជាការដ្ឋាន
២៦-វរសេនីយ៍ទោ	ម៉ៅ	ហេង	អត្តលេខ០២៣៤៤៣	នាយរងការិយាល័យហ្វឹកហ្វឺនសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៧-វរសេនីយ៍ទោ	សោម	វណ្ណត	អត្តលេខ០១១៥៤៩	នាយរងការិយាល័យបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៨-វរសេនីយ៍ទោ	ហ៊ុយ	វ៉ាន់ណេត	អត្តលេខ១៩១៣៦០	នាយផ្នែក ការិយាល័យវិទ្យុកម្ម ស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៩-វរសេនីយ៍ទោ	ណារ	សុខុម	អត្តលេខ០៣៦០៥៨	នាយការិយាល័យបំភ្លឺអក្ខរៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣០-វរសេនីយ៍ទោ	វង្ស	វង្សា	អត្តលេខ០១២៥៤៦	មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣១-វរសេនីយ៍ត្រី	គឹម	ស៊ុនអេង	អត្តលេខ១៣៣៣៥៥	នាយរងខ្នងកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣២-វរសេនីយ៍ត្រី	គឹម	សុខាវិភូ	អត្តលេខ០៣៥៧៦០	មេបញ្ជាការរង កងវរសេនាតូចរថោសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៣-វរសេនីយ៍ត្រី	គង់	ចាន់ថន	អត្តលេខ១៩៥៥៣១	ជំនួយការការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤-វរសេនីយ៍ត្រី	ពុទ្ធ	ច័ន្ទថន	អត្តលេខ០១៩៣៥៦	ជំនួយការការិយាល័យផែនការ មន្ទីររដ្ឋបាល និង ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៥-វរសេនីយ៍ត្រី	សុខ	សម្បត្តិ	អត្តលេខ១៤៤៨៥០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ
៣៦-វរសេនីយ៍ត្រី	សុខ	ភីរម្យ	អត្តលេខ០២០៤៥៩	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៧-វរសេនីយ៍ត្រី	ឯម	ឆុម	អត្តលេខ១៦៧៩០៦	នាយទាហានអាវុធហត្ថ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៨-វរសេនីយ៍ត្រី	ងួន	ចាន់	អត្តលេខ០៤៦៧៨២	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៩-វរសេនីយ៍ត្រី	ស្រីន	វុទ្ធី	អត្តលេខ១៩៧៧៥៩	នាយផ្នែក ការិយាល័យហិរញ្ញវត្ថុ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤០-វរសេនីយ៍ត្រី	អ៊ុត	សុភាព	អត្តលេខ១៦៧៩១៧	នាយការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និង ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤១-វរសេនីយ៍ត្រី	អ៊ុង	វិណ្ណាវិទ្ធី	អត្តលេខ០២០៧០៥	អនុប្រធាន មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤២-វរសេនីយ៍ត្រី	យ៉ាង	វ៉ាន	អត្តលេខ១០៦៨៦១	នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ មន្ទីរ- បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៤៣-វរសេនីយ៍ត្រី	ហួយ	វន	អត្តលេខ១៦៧៥៦៦	នាយការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៤-វរសេនីយ៍ត្រី	សាយ	សារឿន	អត្តលេខ១៦១៥៧៨	នាយការិយាល័យផែនការ មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៤៥-វរសេនីយ៍ត្រី	ជៀម	សាម៉ុន	អត្តលេខ១៩៧៤៥០	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ
៤៦-វរសេនីយ៍ត្រី	ដូ	លី	អត្តលេខ១៩៦៤១១	នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៤៧-វរសេនីយ៍ត្រី	វ៉ែន	ស៊ីណាត	អត្តលេខ១៩៦៨៤៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៤៨-វរសេនីយ៍ត្រី	សុខ	វិទ្ធី	អត្តលេខ០៣២៣៣០	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង
៤៩-វរសេនីយ៍ត្រី	ព្រំ	វណ្ណៈ	អត្តលេខ០៤៦៩៣៩	នាយការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៥០-វរសេនីយ៍ត្រី	សេង	សំអាន	អត្តលេខ១៤៤៨៨៤	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថាឡបរិវាត់ ខេត្តស្ទឹងត្រែង
៥១-វរសេនីយ៍ត្រី	វង្ស	ច័ន្ទសិរីរដ្ឋា	អត្តលេខ២៣៥៩៦៩	មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិត ខេត្តស្វាយរៀង
៥២-វរសេនីយ៍ត្រី	វ៉ាន់	សារឹម	អត្តលេខ១៥៨៨៤៣	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការកលយុទ្ធផ អគ្គបញ្ជាការដ្ឋាន
៥៣-វរសេនីយ៍ត្រី	សារិន	សម្បត្តិ	អត្តលេខ០៤៧៨០៦	ជំនួយការ ការិយាល័យឯកទេស ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន
៥៤-វរសេនីយ៍ត្រី	អេង	សុបញ្ញា	អត្តលេខ០២៩៤៨៤	ជំនួយការ សាលាបើកបរ ទីចាត់ការចលនូប្បត្តអ្ន អគ្គបញ្ជាការដ្ឋាន
៥៥-វរសេនីយ៍ត្រី	ថៃ	សុចិត្រា	អត្តលេខ០៦៧១៨៩	ជំនួយការ ការិយាល័យដឹកជញ្ជូន ទីចាត់ការចលនូប្បត្តអ្ន អគ្គបញ្ជាការដ្ឋាន
៥៦-វរសេនីយ៍ត្រី	ស៊ុយ	ឡា	អត្តលេខ០៥៨៦៨០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៥៧-វរសេនីយ៍ត្រី	ស៊ឹម	សំណារ៉ា	អត្តលេខ០៦៦៩៤០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៥៨-វរសេនីយ៍ត្រី	ឌឹម	លៀង	អត្តលេខ០៦៦៩៤៩	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៥៩-វរសេនីយ៍ត្រី	ធៀង	ប៊ុនឡឺង	អត្តលេខ០៦៦៩៥៧	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦០-វរសេនីយ៍ត្រី	សុខ	រតនា	អត្តលេខ០៦៧០១០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦១-វរសេនីយ៍ត្រី	ទយ	ច័ន្ទតារា	អត្តលេខ០៦៦៩៨០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦២-វរសេនីយ៍ត្រី	យិត	ស្រីលើន	អត្តលេខ០៥៨៦៨០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន

៦៣-អនុសេនីយ៍ឯក	សោម	សុភារវង្ស	អត្តលេខ២៣៨៩៨៦	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៤-អនុសេនីយ៍ឯក	ណាម	រតនៈសំណាង	អត្តលេខ១៦៤០៥៣	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៥-អនុសេនីយ៍ឯក	សេង	សីហា	អត្តលេខ១៦៤១២០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៦-អនុសេនីយ៍ឯក	ឈាន	ចាន់ថន	អត្តលេខ១៦៤១២៣	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៧-អនុសេនីយ៍ឯក	ស៊ី	គឹមសាន	អត្តលេខ១៦៤០៨២	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៨-អនុសេនីយ៍ឯក	លន	ល័ក្ខស្នី	អត្តលេខ១៦៤០៤៥	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៦៩-អនុសេនីយ៍ឯក	សួស	សននិវង្សន៍	អត្តលេខ២៣៨៩៨៦	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
៧០-អនុសេនីយ៍ឯក	សុន	មីន	អត្តលេខ២៣៨៧៧៥	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧១-អនុសេនីយ៍ឯក	ហៀន	វត្តុវិសាល	អត្តលេខ១៣០៥៦៣	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧២-អនុសេនីយ៍ឯក	រឿន	សុភ័ក្ត្រា	អត្តលេខ០៧៩១១៩	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៣-អនុសេនីយ៍ឯក	អ៊ុន	ថុល	អត្តលេខ២៣០២៩២	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៤-អនុសេនីយ៍ឯក	ហុង	តុង	អត្តលេខ២៣៩៧០១	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៥-អនុសេនីយ៍ឯក	ប៊ុន	ណាង	អត្តលេខ២៣៩២៦៤	ជំនួយការ ការិយាល័យផែនការសរុប ទីចាត់ការចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៦-អនុសេនីយ៍ឯក	ផាន់	វុទ្ធី	អត្តលេខ១៥៩២៧១	ជំនួយការ ការិយាល័យផែនការសរុប ទីចាត់ការចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៧-អនុសេនីយ៍ឯក	ទូច	លីនដា	អត្តលេខ២៣០១៣២	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
៧៨-អនុសេនីយ៍ឯក	សៀន	ស៊ីធឿន	អត្តលេខ១៩៦៨២១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្កែ ខេត្តបាត់ដំបង
៧៩-អនុសេនីយ៍ឯក	អ៊ុន	តាំ	អត្តលេខ១៩៦៧៦៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្កែ ខេត្តបាត់ដំបង

៨០-អនុសេនីយ៍ឯក	ចាន់	សូផា	អត្តលេខ០៤៦៨៦៣	នាយការិយាល័យផែនការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៨១-អនុសេនីយ៍ឯក	ទឹម	ខាវ	អត្តលេខ១៩៦៨៧៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៨២-អនុសេនីយ៍ឯក	ម៉ែន	វិចិត្រ	អត្តលេខ១៩៦៩៥៨	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថលេខា
៨៣-អនុសេនីយ៍ឯក	ម៉ោល	ធឿន	អត្តលេខ១៤៥៣៣៦	ជំនួយការបុគ្គលិក កងវរសេនាតូចរថពាសដែក
៨៤-អនុសេនីយ៍ឯក	ម៉ិល	សារ៉េម	អត្តលេខ១៩៥៥៦៦	មេបញ្ជាការកងអនុសេនាទី៣ កងវរសេនាតូចរថពាសដែក
៨៥-អនុសេនីយ៍ឯក	ហាម	ផា	អត្តលេខ១៤៥២៧៧	មេបញ្ជាការកងអនុសេនាទី១ កងវរសេនាតូចរថពាសដែក
៨៦-អនុសេនីយ៍ឯក	សង	សំណាង	អត្តលេខ១៩៧៩៧២	មេបញ្ជាការកងអនុសេនាទី១ កងអន្តរាគមន៍
៨៧-អនុសេនីយ៍ឯក	គៀត	ម៉ែងធឿន	អត្តលេខ២២៤៨៩១	មេបញ្ជាការរង កងអនុសេនាទី១១ កងអន្តរាគមន៍
៨៨-អនុសេនីយ៍ឯក	សាន	សារ៉ាវី	អត្តលេខ១៩៦១៩១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៨៩-អនុសេនីយ៍ឯក	ស៊ឹម	ហិកញ	អត្តលេខ០៣៥៩៩៤	ជំនួយការការិយាល័យប្រតិបត្តិការសេនាទី
៩០-អនុសេនីយ៍ឯក	ឈិត	ណារឿន	អត្តលេខ១៩៥៦៨៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៩១-អនុសេនីយ៍ឯក	ឈឿង	ផល្លី	អត្តលេខ១៩១៣៥៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៩២-អនុសេនីយ៍ឯក	ផា	តារា	អត្តលេខ០៣២៣០៣	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ
៩៣-អនុសេនីយ៍ឯក	និន	សុភាព	អត្តលេខ១៩៧៧៩០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៩៤-អនុសេនីយ៍ឯក	ផី	សុវណ្ណ	អត្តលេខ១៥៧៣៣៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថលេខា
៩៥-អនុសេនីយ៍ឯក	ហ៊ិន	មាណា	អត្តលេខ០៤៦៧៣៦	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថលេខា



៩៦-អនុសេនីយ៍ឯក	ឃួយ	សុធាវិទូ	អត្តលេខ២២៥០៨៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គី
៩៧-អនុសេនីយ៍ឯក	ឡើន	ថា	អត្តលេខ១៦៦៦៦៥	មានជ័យ និងជាប្រធានស្នាក់ការសន្តិសុខលេខ៥០០
៩៨-អនុសេនីយ៍ឯក	សៅ	សុខា	អត្តលេខ០១៨៨៧៦	ជំនួយការ ការិយាល័យផែនការ មន្ទីរសម្ភារៈ
៩៩-អនុសេនីយ៍ឯក	ជេត	វណ្ណៈ	អត្តលេខ១៩៨១៧៧	បច្ចេកទេស កងរាជអាវុធហត្ថខេត្តបាត់ដំបង
១០០-អនុសេនីយ៍ឯក	សូ	ធាវិទ	អត្តលេខ១៩៦៥៥៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកវ៉ារិន ខេត្តសៀមរាប
១០១-អនុសេនីយ៍ឯក	ឈុន	ហ៊ុល	អត្តលេខ១៩៧៣៧២	នាយការិយាល័យហ្វឹកហ្វឺន សេនាធិការដ្ឋាន
១០២-អនុសេនីយ៍ឯក	ផុន	សំរិទ្ធី	អត្តលេខ១៦៧៤៦៩	កងរាជអាវុធហត្ថព្រះវិហារ
១០៣-អនុសេនីយ៍ឯក	កង	សំរិទ្ធស័ក្តិ	អត្តលេខ១៩៨២៤៤	នាយការិយាល័យផែនការ សេនាធិការដ្ឋាន
១០៤-អនុសេនីយ៍ឯក	ដួង	ប៊ុណ្ណា	អត្តលេខ១៩៦៣៨៩	កងរាជអាវុធហត្ថខេត្តប៉ៃលិន
១០៥-អនុសេនីយ៍ឯក	ទុំ	សារិទ្ធិ	អត្តលេខ១៩៦១៦៣	អនុប្រធានស្នាក់ការសន្តិសុខ៧៧៧
១០៦-អនុសេនីយ៍ឯក	ហេង	ណាន	អត្តលេខ១៩១៤៥០	កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១០៧-អនុសេនីយ៍ឯក	ខាន់	ស៊ីខេង	អត្តលេខ០៣៦២១៩	នាយការិយាល័យផែនការ មន្ទីរបច្ចេកទេស
១០៨-អនុសេនីយ៍ឯក	សោម	សាវី	អត្តលេខ១៩៨០៤២	សន្តិសុខកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១០៩-អនុសេនីយ៍ឯក	វ៉ែន	សារុទ្ធ	អត្តលេខ១៩៦៧៦៧	នាយការិយាល័យបទល្មើសយោធា
១១០-អនុសេនីយ៍ទោ	សួន	មុំ	អត្តលេខ០៨៦៦៦០	កងរាជអាវុធហត្ថខេត្តរតនគិរី
១១១-អនុសេនីយ៍ទោ	ខៀវ	បញ្ញា	អត្តលេខ២០០៣៧៧	មេបញ្ជាការរង និងជាប្រធានស្នាក់ការ
១១២-អនុសេនីយ៍ទោ	ជា	វិសាន	អត្តលេខ១៦១៥៤០	សន្តិសុខ ៤៨២ កងរាជអាវុធហត្ថខេត្តកោះកុង
១១៣-អនុសេនីយ៍ទោ	ឈុន	ណារ៉ា	អត្តលេខ១៩៦៥១៤	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
១១៤-អនុសេនីយ៍ទោ	សាន់	ស៊ុត	អត្តលេខ១៩៨១០៨	នាយការិយាល័យព័ត៌មាន និងសន្តិសុខ


១១៥-អនុសេនីយ៍ទោ	គង់	ណង	អត្តលេខ១៩៨១១០	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខាមានជ័យ
១១៦-អនុសេនីយ៍ទោ	យួម	សាយៀត	អត្តលេខ១៩៦៨៣៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរវេល ខេត្តបាត់ដំបង
១១៧-អនុសេនីយ៍ទោ	ស៊ិន	វ៉ាន់ថា	អត្តលេខ១៣៣៤៩៥	ជំនួយការ ការិយាល័យផែនការសរុប ទីចាត់ការចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១១៨-អនុសេនីយ៍ទោ	ជួប	បូរណៈ	អត្តលេខ១១៨៥៤៥	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១១៩-អនុសេនីយ៍ទោ	ទិត	ផល្លី	អត្តលេខ២៣៩៥៣៦	ជំនួយការ ការិយាល័យបុគ្គលិក ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១២០-អនុសេនីយ៍ទោ	លៀង	ច័ន្ទណារិទ្ធ	អត្តលេខ១៦៨៨១០	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១២១-អនុសេនីយ៍ទោ	ស៊ិន	លីដារិទ្ធ	អត្តលេខ២៣៩៦៣៣	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១២២-អនុសេនីយ៍ទោ	ធី	មករា	អត្តលេខ២៣៩៧៧៨	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១២៣-អនុសេនីយ៍ទោ	តេង	ណារិន	អត្តលេខ២៤០២៦០	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២៤-អនុសេនីយ៍ទោ	វ៉ារ	សុគន្ធា	អត្តលេខ២៣៩១៥១	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២៥-អនុសេនីយ៍ទោ	លុច្វេ	វិទ្យា	អត្តលេខ២៤៣៣៩៧	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២៦-អនុសេនីយ៍ត្រី	ប៉ែន	រតនា	អត្តលេខ១១៥៧០២	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២៧-អនុសេនីយ៍ត្រី	ខុន	ចាន់វិសិទ្ធ	អត្តលេខ២៣៨៩៨៦	ជំនួយការ ការិយាល័យតែងតាំងផ្លាស់ប្តូរ ឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១២៨-អនុសេនីយ៍ត្រី	ផែង	សាយហុង	អត្តលេខ២៣៩២៣៥	ជំនួយការ ការិយាល័យសុខាភិបាល ទីចាត់ការចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១២៩-អនុសេនីយ៍ត្រី	វន	វណ្ណា	អត្តលេខ២៣៨៥៦១	ជំនួយការ ការិយាល័យឯកទេស ទីចាត់ការ កលយុទ្ធ អគ្គបញ្ជាការដ្ឋាន
១៣០-អនុសេនីយ៍ត្រី	នាង	ឆាត	អត្តលេខ២៤៣៤២៩	ជំនួយការ លេខាធិការដ្ឋាន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន
១៣១-អនុសេនីយ៍ត្រី	រឿន	បូរី	អត្តលេខ១០៨៨០៩	ជំនួយការ ការិយាល័យដឹកជញ្ជូន ទីចាត់ការ ចលនូប្បត្តិអ្នក អគ្គបញ្ជាការដ្ឋាន

១៣២-អនុសេនីយ៍ត្រី	វៃ	លីដា	អត្តលេខ២០០៤៥៤	នាយការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
១៣៣-អនុសេនីយ៍ត្រី	លី	រចនា	អត្តលេខ១០៨៥៦៦	នាយការិយាល័យបញ្ជូនសារ សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង
១៣៤-អនុសេនីយ៍ត្រី	ណុច	កែវ	អត្តលេខ១៩៦៩៣៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
១៣៥-អនុសេនីយ៍ត្រី	សុខ	ដារ៉ា	អត្តលេខ១១០៩៦២	ជំនួយការ មន្ទីរសុខាភិបាល កងរាជអាវុធហត្ថខេត្តបាត់ដំបង
១៣៦-អនុសេនីយ៍ត្រី	មឿន	ផល្លី	អត្តលេខ២២៥៦២១	ជំនួយការ ការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថខេត្តកំពង់ធំ
១៣៧-អនុសេនីយ៍ត្រី	សៀក	សោភា	អត្តលេខ១៩៦៧៤៦	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប
១៣៨-នាយចំណង់	ឌុក	វណ្ណៈ	អត្តលេខ១៩៥៤៥៩ និងសង្គ្រោះគ្រោះមហន្តរាយ	នាយរងក្រុម កងវរសេនាតូចជំនួយមនុស្សធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៩-នាយចំណង់	នាង	កាន	អត្តលេខ១៩៦៨០៧	ជំនួយការ កងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង
១៤០-នាយចំណង់	ផល	សៅលីញ	អត្តលេខ១៩៦៨២៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ថ្មគោល ខេត្តបាត់ដំបង
១៤១-នាយចំណង់	គាត	ចាន់រ៉ា	អត្តលេខ១១១៦២២	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សំពៅលូន ខេត្តបាត់ដំបង
១៤២-នាយចំណង់	មួន	មនោរម្យ	អត្តលេខ២០២០២៤	ជំនួយការលេខាធិការដ្ឋាន ទីចាត់ការចលនាបុគ្គល អគ្គបញ្ជាការដ្ឋាន
១៤៣-ព្រឹទ្ធបាលឯក	អៀង	សុផា	អត្តលេខ១៩៩០១៣	ជំនួយការការិយាល័យបំបាក់ ស្នងការដ្ឋានសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៤-ព្រឹទ្ធបាលទោ	អ៊ុន	ភារុណ	អត្តលេខ២៣៨៩៨៦	បុគ្គលិក ការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន
១៤៥-ពលបាលទោ	ឡេង	វុទ្ធារី	អត្តលេខ០៥៩២២៤	បុគ្គលិក ការិយាល័យតែងតាំងផ្លាស់ប្តូរឋានន្តរសក្តិ ព័ត៌មានវិទ្យា អគ្គបញ្ជាការដ្ឋាន

ខ.មេដាយត្រួតពិនិត្យ

-ចំពោះកងឯកភាព

- ១-មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ
- ២-មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ
- ៣-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាល
- ៤-លេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត
- ៥-មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមានស ខេត្តកំពត



៩/៣៤

- ៦-លេខាធិការដ្ឋាន កងរាជអាវុធហត្ថលេខាកំពង់ស្ពឺ
- ៧-មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- ៨-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
- ៩-មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
- ១០-ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
- ១១-មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់
- ១២-ស្នាក់ការសន្តិសុខ៥០២ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
- ១៣-ស្នាក់ការសន្តិសុខ៥០៣ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ត្រី	ទី	សារ៉ា	អត្តលេខ០៣៥៨១៨	ស្នងការរងស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២-វរសេនីយ៍ទោ	លោង	សីហា	អត្តលេខ១៤៥៣១៤	នាយរងការិយាល័យបទល្មើសគ្រឿងញៀន ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣-វរសេនីយ៍ទោ	វង្ស	វុទ្ធី	អត្តលេខ២២១៨២៥	មេបញ្ជាការរងអង្គភាពនីតិវិធី ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤-វរសេនីយ៍ទោ	អ៊ុំ	សាខាន់	អត្តលេខ១៦១៥១៣	នាយរងការិយាល័យផែនការស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥-វរសេនីយ៍ទោ	ប្រាក់	វណ្ណៈ	អត្តលេខ០២៤៤១៦	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប
៦-វរសេនីយ៍ត្រី	សូ	សាលី	អត្តលេខ១៦១៤១០	មេបញ្ជាការរងកងអនុសេនាធិចល័តលេខ១៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧-វរសេនីយ៍ត្រី	រស់	អៀង	អត្តលេខ១៩៥៧៨១	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី
៨-វរសេនីយ៍ត្រី	យិត	ហៃ	អត្តលេខ២០៦៦៦០	នាយផ្នែកការិយាល័យប្រតិបត្តិការសេនា- ធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩-វរសេនីយ៍ត្រី	សេង	វ៉ារី	អត្តលេខ១៤៤៨៤២	នាយទាហានអាវុធហត្ថ អង្គភាពនីតិវិធីស្នងការ- ដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១០-វរសេនីយ៍ត្រី	សុខ	គីមសាន្ត	អត្តលេខ១៦១៤៨១	នាយផ្នែកយោធិបរិក្ខារ ការិយាល័យផ្គត់ផ្គង់ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១១-វរសេនីយ៍ត្រី	នេត	សំអូន	អត្តលេខ០២០៧១១	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តរតនគិរី
១២-វរសេនីយ៍ត្រី	ម៉ិល	យ៉ែន	អត្តលេខ០៣៦៤៤១	នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តក្រចេះ
១៣-វរសេនីយ៍ត្រី	ហ៊ឹម	ឪណា	អត្តលេខ០៣៦៤០៨	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ
១៤-វរសេនីយ៍ត្រី	ដួង	សុខឿន	អត្តលេខ១៩៧៨៩៩	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តតាកែវ
១៥-វរសេនីយ៍ត្រី	ម៉ម	ទិត្យ	អត្តលេខ១៦១៣៤៩	នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពត

១៦-វរសេនីយ៍ត្រី	តាក់	គឹមស៊ីយ៉េត	អគ្គលេខ០៣៦១៣៧	ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថកោះកុង
១៧-វរសេនីយ៍ត្រី	សុខ	សំបូរ	អគ្គលេខ០២០៥៥៦	អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់
១៨-វរសេនីយ៍ត្រី	សេង	ច័ន្ទធន	អគ្គលេខ១៩៨០២៥	នាយការិយាល័យបំបាក់ កងរាជអាវុធហត្ថក្រចេះ
១៩-វរសេនីយ៍ត្រី	ស៊ីង	ឃួន	អគ្គលេខ០៤៦៨៥៣	នាយការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរបច្ចេកទេសសន្តិសុខ ខេត្តបាត់ដំបង
២០-វរសេនីយ៍ត្រី	ហ៊ាន	សុវណ្ណារិទ្ធ	អគ្គលេខ១៩១៤៤៦	នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុងខេត្តស្ទឹងត្រែង
២១-វរសេនីយ៍ត្រី	អ៊ុន	វណ្ណា	អគ្គលេខ១៩១៤៥៧	នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថស្ទឹងត្រែង
២២-វរសេនីយ៍ត្រី	អ៊ុន	វណ្ណាន	អគ្គលេខ០៣៦៤៥៤	ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថស្ទឹងត្រែង
២៣-វរសេនីយ៍ត្រី	សុផា	វរៈ	អគ្គលេខ០៤៦៩៦០	អនុប្រធានមន្ទីរភស្តុភារ និងបច្ចេកទេស កងរាជអាវុធហត្ថស្ទឹងត្រែង
២៤-វរសេនីយ៍ត្រី	គង់	ដែល	អគ្គលេខ០២១០១៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចន្ទ្រា ខេត្តស្វាយរៀង
២៦-វរសេនីយ៍ត្រី	លី	ហាវឡាយ	អគ្គលេខ១៤៤៧៩៦	ជំនួយការ មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស
២៥-អនុសេនីយ៍ឯក	នុត	ឡឿន	អគ្គលេខ០៤៤៩៤៦	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តតាកែវ
២៧-អនុសេនីយ៍ឯក	ចាន់	សុផល	អគ្គលេខ១៩៦៨៦០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង
២៨-អនុសេនីយ៍ឯក	សរ	សេដ្ឋា	អគ្គលេខ០៧៥៦៥៨	អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តបាត់ដំបង
២៩-អនុសេនីយ៍ឯក	ប៊ុន	គឹមចន	អគ្គលេខ០៣៦២១៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង
៣០-អនុសេនីយ៍ឯក	ទុំ	ទាវ	អគ្គលេខ០៣៤២៥៨	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរជុំ ខេត្តសៀមរាប
៣១-អនុសេនីយ៍ឯក	ឡាំ	ណោត	អគ្គលេខ១០២៧២១	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣២-អនុសេនីយ៍ឯក	សៀង	ម៉ូលីវ៉ា	អគ្គលេខ១០៥៤៥៧	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរធំ ខេត្តសៀមរាប
៣៣-អនុសេនីយ៍ឯក	ឃួន	វិសិទ្ធ	អគ្គលេខ១៩៧៣៦៩	ជំនួយការនាយផ្នែកគ្រប់គ្រងឯកសារ ខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៤-អនុសេនីយ៍ឯក	ព្រំ	សេរីឧត្តម	អគ្គលេខ១៤៤៦៤២	ជំនួយការការិយាល័យហិរញ្ញវត្ថុ ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

៣៥-អនុសេនីយ៍ឯក	សំ	ថាន	អត្តលេខ ០៤៦៧៣៥	មេបញ្ជាការកងអនុសេនាធិទី១ កងវរសេនាតូច រថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៦-អនុសេនីយ៍ឯក	រ៉េត	សារឿន	អត្តលេខ ០៤៦៦៩៣	ជំនួយការសេនាធិការ កងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៧-អនុសេនីយ៍ឯក	អ៊ុត	វណ្ណៈ	អត្តលេខ ១៩៦៣២១	មេបញ្ជាការកងអនុសេនាធិទី១ កងវរសេនាតូច ចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៨-អនុសេនីយ៍ឯក	កែវ	សុផល	អត្តលេខ ១៩៨០០១	ជំនួយការការិយាល័យបញ្ជូនសារ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣៩-អនុសេនីយ៍ឯក	គឹម	សារិន	អត្តលេខ ១៩៥៤៨២	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ
៤០-អនុសេនីយ៍ឯក	កែវ	ចាន់ធឿន	អត្តលេខ ០៣៥៩៩៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំការមន រាជធានីភ្នំពេញ
៤១-អនុសេនីយ៍ឯក	សេង	សំអាង	អត្តលេខ ១៩១៣៥៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌបួស្សីកែវ រាជធានីភ្នំពេញ
៤២-អនុសេនីយ៍ឯក	លីម	ចាន់ណាក់	អត្តលេខ ០៥៧៤៨៥	ជំនួយការ មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
៤៣-អនុសេនីយ៍ឯក	សោម	វណ្ណៈ	អត្តលេខ ០៣៦៤១៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រែកប្បាស ខេត្តតាកែវ
៤៤-អនុសេនីយ៍ឯក	អ៊ុង	វិទ្ធី	អត្តលេខ ១៩៧៧៦៤	នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពត
៤៥-អនុសេនីយ៍ឯក	ហុង	វណ្ណតាក់	អត្តលេខ ១៩៩១៤៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយមាន ខេត្តកំពត
៤៦-អនុសេនីយ៍ឯក	ប្រាក់	ឈន	អត្តលេខ ១៩៦៤០២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ខេត្តកោះកុង
៤៧-អនុសេនីយ៍ឯក	សំរិទ្ធ	សន	អត្តលេខ ០២៨៩៣៣	នាយការិយាល័យព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
៤៨-អនុសេនីយ៍ឯក	ស៊ុន	សៀប	អត្តលេខ ០៨០០២០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
៤៩-អនុសេនីយ៍ឯក	គយ	សារូ	អត្តលេខ ០៣៦៤១១	នាយការិយាល័យបច្ចេកទេស មន្ទីរសម្ភារៈ- បច្ចេកទេស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
៥០-អនុសេនីយ៍ឯក	ជួន	សុភា	អត្តលេខ ១០៩៤៨៥	នាយការិយាល័យប្រឆាំងអេក្រូកម្ម កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៥១-អនុសេនីយ៍ឯក	ចៃត្រ	សំណាង	អត្តលេខ ១៩៦០៥៤	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
៥២-អនុសេនីយ៍ឯក	អៀច	ច័ន្ទវិទ្ធី	អត្តលេខ ០៣៥៨៨៦	ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស
៥៣-អនុសេនីយ៍ឯក	សន	ដន	អត្តលេខ ១៦១៦៣៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៥៤-អនុសេនីយ៍ឯក	ងួន	សុវណ្ណច័ន្ទគិរី	អត្តលេខ ១៩៥៨២៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៥៥-អនុសេនីយ៍ទោ	ជាម	សុភាព	អត្តលេខ ២២៧៤១០	នាយការិយាល័យ មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តបាត់ដំបង
៥៦-អនុសេនីយ៍ទោ	ស៊ុយ	សុខ	អត្តលេខ ១៩៦៧៩៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករុក្ខគិរី ខេត្តបាត់ដំបង
៥៧-អនុសេនីយ៍ទោ	ទ្រី	មករា	អត្តលេខ ១៩៥៥៣០	ជំនួយការការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៥៨-អនុសេនីយ៍ទោ	ខា	សុងអាង	អត្តលេខ ១៩៩៧៥១	ជំនួយការភស្តុភារ កងវរសេនាតូចរថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៥៩-អនុសេនីយ៍ទោ	នួន	បូរី	អត្តលេខ ១៩៦១៤០	ជំនួយការហ្វឹកហ្វឺន កងវរសេនាតូចរថត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦០-អនុសេនីយ៍ទោ	ខាវ	សាវ៉ែត	អត្តលេខ ១៩៦៧៣០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង ខេត្តបាត់ដំបង
៦១-អនុសេនីយ៍ទោ	វ៉ាន់	ណារិទ្ធ	អត្តលេខ ២២៥៨០៥	មេបញ្ជាការរង កងអនុសេនាធិអន្តរាគមន៍ មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
៦២-អនុសេនីយ៍ទោ	ង៉ែត	ប៉ុណ្ណាកា	អត្តលេខ ១៩៩៧៧២	ជំនួយការការិយាល័យជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តក្រចេះ
៦៣-អនុសេនីយ៍ទោ	អ៊ុយ	សម្បស្ស	អត្តលេខ ២០០៦៥៦	ជំនួយការបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី
៦៤-អនុសេនីយ៍ទោ	ឃឹម	សុវណ្ណឌី	អត្តលេខ ១៩៦៨៣៤	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦៥-អនុសេនីយ៍ទោ	ចង់	លិបង៉ែត	អត្តលេខ ១៤៥០៨៩	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកវ៉ែនសែ ខេត្តរតនគិរី
៦៦-អនុសេនីយ៍ទោ	ឡេង	ផាត	អត្តលេខ ១៩៧៩២០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ខេត្តតាកែវ
៦៧-អនុសេនីយ៍ទោ	អៀ	ហួត	អត្តលេខ ០៥៤៦២៥	នាយការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះ គ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្តកំពត
៦៨-អនុសេនីយ៍ទោ	ភឹម	សុខ	អត្តលេខ ១៣៣០០០	នាយការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពត
៦៩-អនុសេនីយ៍ទោ	កែវ	ចន្ទា	អត្តលេខ ២២៥៣៤០	ជំនួយការវរសេនាតូចរថត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧០-អនុសេនីយ៍ទោ	លី	ប៉ូលីន	អត្តលេខ ២៣៩៣៨០	ជំនួយការ ការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧១-អនុសេនីយ៍ទោ	គង់	សេរីវិភូមនី	អត្តលេខ ១៦៧៤០១	ជំនួយការ លេខាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប
៧២-អនុសេនីយ៍ទោ	អង	សិរីសោភ័ណ្ណ	អត្តលេខ ១៦៧៤០៣	ជំនួយការ លេខាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប

៧៣-អនុសេនីយ៍ទោ	ប៉ែន	ចន្ទា	អត្តលេខ ១៩៥៣៥៩	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
៧៤-អនុសេនីយ៍ទោ	ធីម	សារី	អត្តលេខ ២១៨១៣១	នាយការិយាល័យផែនការ មន្ទីរបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
៧៥-អនុសេនីយ៍ទោ	សេង	សំណាង	អត្តលេខ ១៩៨១២៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
៧៦-អនុសេនីយ៍ទោ	យីម	ឌុក	អត្តលេខ ០៣៧១២៦	ជំនួយការ សេនាធិការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
៧៧-អនុសេនីយ៍ទោ	ជូ	ប៊ុនលី	អត្តលេខ ១៩៨១៦៥	ជំនួយការ ការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និង ហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
៧៨-អនុសេនីយ៍ទោ	ទួន	ភិណាភ	អត្តលេខ ១៩៧៩៧៨	នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថ ខេត្តសៀមរាប
៧៩-អនុសេនីយ៍ត្រី	ថន	ចន្ទា	អត្តលេខ ១៩៩១៦៣	មេបញ្ជាការកងអនុសេនាតូចទី២ កងអនុសេនាធិទី៤ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨០-អនុសេនីយ៍ត្រី	អ៊ុយ	ប៊ុនធឿន	អត្តលេខ ២០០១៣៦	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថកំពង់ស្ពឺ
៨១-អនុសេនីយ៍ត្រី	យិន	ម៉ៅ	អត្តលេខ ១៩៦៨២៥	ជំនួយការ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តបាត់ដំបង
៨២-អនុសេនីយ៍ត្រី	សិន	វ៉ា	អត្តលេខ ០៧៦១៤៦	នាយការិយាល័យសម្ភារៈមន្ទីរស្ថាប័ន កងរាជអាវុធហត្ថខេត្តប៉ៃលិន
៨៣-អនុសេនីយ៍ត្រី	តាន់	កុសល	អត្តលេខ ២២៥៦៤៦	ជំនួយការ ការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
៨៤-អនុសេនីយ៍ត្រី	ជុំ	ពៅ	អត្តលេខ ១៩៦៦៦៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៨៥-អនុសេនីយ៍ត្រី	សូ	សុភាព	អត្តលេខ ២០០១២៩	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថកំពង់ស្ពឺ
៨៦-អនុសេនីយ៍ត្រី	អ៊ុន	ឡុងហាក់	អត្តលេខ ១៩៧៣០៨	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ឱវ៉ាល់ ខេត្តកំពង់ស្ពឺ
៨៧-នាយចំណង់	អ៊ុន	រតនា	អត្តលេខ ២២៤៨៧៧	ជំនួយការខ្លួនកាលីយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨៨-នាយចំណង់	គីម	ហុង	អត្តលេខ ២២៥០៤៤	ជំនួយការខ្លួនកាលីយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨៩-នាយចំណង់	អ៊ុយ	វុធី	អត្តលេខ ១៩១៣៥០	មេបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនា ធិទី២ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩០-នាយចំណង់	វីម	ស្រាវ	អត្តលេខ ២២០២៨៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ
៩១-នាយចំណង់	វ៉ា	សារង្ស	អត្តលេខ ២៤០៩៦៥	នាយការិយាល័យផែនការ មន្ទីរសម្ភារៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង

៩២-នាយចំណង់	សោម	វ៉ារុដ	អត្តលេខ ១៩៦៨៤៩	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក មោងឫស្សី ខេត្តបាត់ដំបង
៩៣-នាយចំណង់	សរ	ប៊ុនថន	អត្តលេខ ១៩១៣២៨	ជំនួយការ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៩៤-នាយចំណង់	ម៉ៅ	ហិត	អត្តលេខ ១៦៦៦៤៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក មោងឫស្សី ខេត្តបាត់ដំបង
៩៥-ព្រឹទ្ធាលវងក	ឃ្លើន	សុភារត្ន	អត្តលេខ ១៩៦០៦៩	ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស

គ.មេដាយសិរីធីការងារ

-ចំពោះកងឯកភាព

- ១-ការិយាល័យបទល្មើសយោធា ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ២-អង្គភាពនីតិវិធី ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៣-ការិយាល័យផែនការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៤-ការិយាល័យបទល្មើសជួញដូរមនុស្ស ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៥-ការិយាល័យបទល្មើសគ្រឿងញៀន ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៦-ការិយាល័យបទល្មើសព្រហ្មទណ្ឌ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៧-ផ្នែកតែងតាំងផ្លាស់ប្តូរ និងដំឡើងមានន្តរសក្តិ ការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៨-កងអនុសេនាតូចការពារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ៩-កងអនុសេនាធំទី៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ១០-កងអនុសេនាធំទី៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
- ១១-មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ
- ១២-មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
- ១៣-មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រៃកញ្ជៅ រាជធានីភ្នំពេញ
- ១៤-សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
- ១៥-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល
- ១៦-មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកណ្តាល
- ១៧-មន្ទីរវស្សាការ កងរាជអាវុធហត្ថខេត្តកណ្តាល
- ១៨-មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តកណ្តាល
- ១៩-កងអនុសេនាធំការពារ កងរាជអាវុធហត្ថខេត្តកណ្តាល
- ២០-មូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាល
- ២១-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាល
- ២២-មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល
- ២៣-មូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
- ២៤-មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល
- ២៥-មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ខេត្តកណ្តាល
- ២៦-មូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល
- ២៧-មូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

- ២៨-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកស្រែកស្រី ខេត្តកណ្តាល
- ២៩-សេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខាស្រុកចេះ
- ៣០-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកព្រៃកប្រសព្វ ខេត្តក្រចេះ
- ៣១-មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថលេខាស្រុកតាកែវ
- ៣២-មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលេខាស្រុកតាកែវ
- ៣៣-ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលេខាស្រុកតាកែវ
- ៣៤-ស្នាក់ការសន្តិសុខ២០១ កងរាជអាវុធហត្ថលេខាស្រុកតាកែវ
- ៣៥-សេនាធិការដ្ឋាន កងរាជអាវុធហត្ថលេខាស្រុកព្រៃ
- ៣៦-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកស្រែកស្រី ខេត្តកំពត
- ៣៧-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកអង្គរជ័យ ខេត្តកំពត
- ៣៨-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកច្បារមន ខេត្តកំពង់ស្ពឺ
- ៣៩-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- ៤០-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកក្រវាញ ខេត្តកំពង់ស្ពឺ
- ៤១-ស្នាក់ការសន្តិសុខវាលធំ កងរាជអាវុធហត្ថលេខាស្រុកកំពង់ស្ពឺ
- ៤២-ការិយាល័យផែនការ កងរាជអាវុធហត្ថលេខាស្រុកបន្ទាយមានជ័យ
- ៤៣-មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
- ៤៤-ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាស្រុកកោះកុង
- ៤៥-ការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថលេខាស្រុកកោះកុង
- ៤៦-មន្ទីរសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលេខាស្រុកកោះកុង
- ៤៧-មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថលេខាស្រុកកោះកុង

-ចំពោះបុគ្គល

១-វរសេនីយ៍ទោ	លី	ឈុនអ៊ុំ	អត្តលេខ០២០៦៦៨	មេបញ្ជាការរង បញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលេខាស្រុកចេះ
២-វរសេនីយ៍ទោ	ហ៊ុន	សុគន្ធារ៉ាវី	អត្តលេខ០២០៩៦១	នាយរងការិយាល័យបទល្មើសគ្រឿងញៀនស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលេខាស្រុកចេះ
៣-វរសេនីយ៍ទោ	ចំរើន	ពិសិដ្ឋ	អត្តលេខ១៤៤៩០៣	នាយទាហានអាវុធហត្ថលេខាស្រុក អង្គភាពនីតិវិធី ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលេខាស្រុកចេះ
៤-វរសេនីយ៍ទោ	ស្នង	រ៉ាវី	អត្តលេខ១៩៥៧១១	នាយទាហានអាវុធហត្ថលេខាស្រុក អង្គភាពនីតិវិធី ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលេខាស្រុកចេះ
៥-វរសេនីយ៍ទោ	គង់	រតនា	អត្តលេខ១៩៥៧៩៤	មេបញ្ជាការរងអង្គភាពនីតិវិធី ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលេខាស្រុកចេះ
៦-វរសេនីយ៍ទោ	ឈន	សុផាន់ណារ៉ា	អត្តលេខ០២៣២៩០	ជំនួយការ កងអន្តរាគមន៍ កងរាជអាវុធហត្ថលេខាស្រុកចេះ
៧-វរសេនីយ៍ទោ	សេង	ឈៀង	អត្តលេខ១៧៩៦០៥	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថលេខាស្រុក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
៨-វរសេនីយ៍ទោ	រ៉ាន	ប្រុស	អត្តលេខ០៣៦៣៩៨	ប្រធានមន្ទីរសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលេខាស្រុកតាកែវ
៩-វរសេនីយ៍ទោ	ញ៉ាវ	លាងផេង	អត្តលេខ០១៥៦១៦	ជំនួយការការិយាល័យបុគ្គលិកស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលេខាស្រុកចេះ

១០-វរសេនីយ៍ត្រី	សួស	វណ្ណៈ	អត្តលេខ០៣៥៨២១	អនុប្រធានមន្ទីរបច្ចេកទេស បញ្ជាការដ្ឋាន រដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១១-វរសេនីយ៍ត្រី	សូ	លីដា	អត្តលេខ១៤៤៦០៦	នាយទាហានអាវុធហត្ថ បញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១២-វរសេនីយ៍ត្រី	សែម	សារិទ្ធ	អត្តលេខ០៤៣៨៤៧	ជំនួយការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣-វរសេនីយ៍ត្រី	ថោង	សម្បត្តិ	អត្តលេខ០៣៥៩១០	មេបញ្ជាការរង អង្គភាពស្រាវជ្រាវព័ត៌មាន សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤-វរសេនីយ៍ត្រី	ទេព	ខ្លឹង	អត្តលេខ១៤៥២៦៨	មេបញ្ជាការរង អង្គភាពសន្តិសុខសេនាធិ- ការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៥-វរសេនីយ៍ត្រី	ឈ្នះ	វីរៈ	អត្តលេខ១៤៤៤៨២	មេបញ្ជាការរង អង្គភាពសន្តិសុខសេនាធិ- ការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៦-វរសេនីយ៍ត្រី	ម៉ែន	ចាន់ណារី	អត្តលេខ០២០៤៧៩	នាយរងការិយាល័យបទល្មើសយោធា ស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៧-វរសេនីយ៍ត្រី	ចេក	វ៉ែន	អត្តលេខ០២៣៣៥៤	នាយរងការិយាល័យបទល្មើសជួញដូរមនុស្សស្នងការ ដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨-វរសេនីយ៍ត្រី	សូ	ស៊ីណា	អត្តលេខ១៤៥៨៨៩	ជំនួយការការិយាល័យបទល្មើសយោធាស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩-វរសេនីយ៍ត្រី	នួន	សីហា	អត្តលេខ១៦១៦៥៦	នាយរងការិយាល័យបទល្មើសជួញដូរមនុស្សស្នងការ ដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២០-វរសេនីយ៍ត្រី	គង់	ពិសី	អត្តលេខ១៩៩២០១	នាយទាហានអាវុធហត្ថ អង្គភាពនីតិវិធីស្នងការដ្ឋាន យុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២១-វរសេនីយ៍ត្រី	យីម	ពិសិដ្ឋ	អត្តលេខ១៦១៣៧០	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២-វរសេនីយ៍ត្រី	យុទ្ធ	នី	អត្តលេខ០២៣៦០៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៣-វរសេនីយ៍ត្រី	សេន	បូណា	អត្តលេខ១៩៦៤៥៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៤-វរសេនីយ៍ត្រី	ណុល	សុផា	អត្តលេខ១៩១៥៥២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២៥-វរសេនីយ៍ត្រី	ទេព	ដារ៉ា	អត្តលេខ១៩៨០០៨	នាយការិយាល័យគ្រប់គ្រងទិន្នន័យបទល្មើសឧក្រិដ្ឋនិង បច្ចេកទេសវិទ្យាសាស្ត្រ កងរាជអាវុធហត្ថខេត្តក្រចេះ
២៦-វរសេនីយ៍ត្រី	ឡា	សុខត្រី	អត្តលេខ១៩៥៩៧៦	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តតាកែវ
២៧-វរសេនីយ៍ត្រី	ម៉ាត់	យ៉ា	អត្តលេខ១៩៧៩១៨	នាយការិយាល័យបទល្មើសយោធា កងរាជអាវុធហត្ថខេត្តតាកែវ
២៨-វរសេនីយ៍ត្រី	នួន	ចាន់ថា	អត្តលេខ០៤៦៩៤៧	នាយការិយាល័យភស្តុភារ បច្ចេកទេស កងរាជអាវុធហត្ថខេត្តតាកែវ
២៩-វរសេនីយ៍ត្រី	វ៉ាត	សារិទ្ធ	អត្តលេខ១៤៥១៧២	អនុប្រធាន មន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកែប

៣០-វរសេនីយ៍ត្រី	អ៊ុក	ហ៊ឺន	អត្តលេខ០២០៥៨៣	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៣១-វរសេនីយ៍ត្រី	ស៊ូ	ប៊ុនឿន	អត្តលេខ១៦១៥៧៤	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
៣២-វរសេនីយ៍ត្រី	គង់	សុខុម	អត្តលេខ១៦១៥៦៥	នាយការិយាល័យព័ត៌មាន និងសន្តិសុខ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
៣៣-វរសេនីយ៍ត្រី	ជា	គឹមលី	អត្តលេខ២២៧៤៥០	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
៣៤-វរសេនីយ៍ត្រី	យូ	សាយន	អត្តលេខ០៨៤៤៩០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣៥-វរសេនីយ៍ត្រី	ផន	សុផន	អត្តលេខ១៩១៥២៤	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកោះកុង
៣៦-វរសេនីយ៍ត្រី	ជា	សុចាន់	អត្តលេខ១៩៦៤៤៥	អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកោះកុង
៣៧-វរសេនីយ៍ត្រី	ប្រាក់	ថ្ងៃ	អត្តលេខ១៩៦៣៨៥	នាយការិយាល័យវិស្វកម្ម មន្ទីរស្ថាប័ន កងរាជអាវុធហត្ថខេត្តកោះកុង
៣៨-វរសេនីយ៍ត្រី	រស់	ថារិទ្ធ	អត្តលេខ០៣៦០៤៦	នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប
៣៩-វរសេនីយ៍ត្រី	ចាន់	រុក្ខា	អត្តលេខ០៣៦៤៥១	នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
៤០-វរសេនីយ៍ត្រី	ស៊ឹម	គួន	អត្តលេខ០៣៦៤៨៤	អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង
៤១-វរសេនីយ៍ត្រី	សៅ	វុត្តា	អត្តលេខ០៣៦១១៨	មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
៤២-វរសេនីយ៍ត្រី	ចន	សាម៉ន	អត្តលេខ០៣៦៤៥៧	មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
៤៣-វរសេនីយ៍ត្រី	ប៊ិន	តារាវុឌ្ឍ	អត្តលេខ១៩៧៦១១	នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តតាកែវ
៤៤-វរសេនីយ៍ត្រី	ភោគ	វិចិត្រ	អត្តលេខ១៩៥៤០៧	នាយក្រុមអង្គភាពស្រាវជ្រាវព័ត៌មានសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៥-វរសេនីយ៍ត្រី	ឈន	សំរាត	អត្តលេខ១៤៤៥៤២	មេបញ្ជាការរងអង្គភាពសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤៦-វរសេនីយ៍ត្រី	វ៉ន	សុខា	អត្តលេខ១៦៧៣៧០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត ខេត្តស្វាយរៀង
៤៧-អនុសេនីយ៍ឯក	សុខ	ផលភក្តី	អត្តលេខ០៦៧៧០០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ខេត្តសៀមរាប
៤៨-អនុសេនីយ៍ឯក	អ៊ុំ	សារ៉េន	អត្តលេខ១៩៦៨៥៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាណន់ ខេត្តបាត់ដំបង

៤៩-អនុសេនីយ៍ឯក	គឹម	ជំនិត	អត្តលេខ១៣៩៨០០	នាយការិយាល័យផែនការ មន្ទីរសង្គ្រោះ- បច្ចេកទេស កងរាជអាវុធហត្ថកោះកុង
៥០-អនុសេនីយ៍ឯក	គឹម	មករា	អត្តលេខ២៤០៨៤២	នាយទាហានអាវុធហត្ថ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង
៥១-អនុសេនីយ៍ឯក	សេង	សុផា	អត្តលេខ០៣៦២៤១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ខេត្តសៀមរាប
៥២-អនុសេនីយ៍ឯក	លី	គឹមណាង	អត្តលេខ០២១៣៩៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៥៣-អនុសេនីយ៍ឯក	ប្រេស	វុទ្ធលី	អត្តលេខ០៣៦២៣៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពួក ខេត្តសៀមរាប
៥៤-អនុសេនីយ៍ឯក	ចាយ	ម៉ាប់	អត្តលេខ១០២៣៧២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកក្រឡាញ់ ខេត្តសៀមរាប
៥៥-អនុសេនីយ៍ឯក	សែម	សាខន	អត្តលេខ១៦១៥២៣	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគិរីសាគរ និងជាប្រធានស្នាក់ការសន្តិសុខយូហ្វៀន ខេត្តកោះកុង
៥៦-អនុសេនីយ៍ឯក	រ៉ុំ	សុខរៀន	អត្តលេខ១៤៤៤០៩	នាយការិយាល័យស្រាវជ្រាវអង្កេតបទល្មើស ឧក្រិដ្ឋមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង
៥៧-អនុសេនីយ៍ឯក	ក្រូច	បូរីសីហា	អត្តលេខ១៩៥៧៥៣	នាយការិយាល័យបំបាក់ មន្ទីរសង្គ្រោះ- បច្ចេកទេស កងរាជអាវុធហត្ថខេត្តកោះកុង
៥៨-អនុសេនីយ៍ឯក	នូច	យា	អត្តលេខ១៤៤៦៥១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបទុមសាគរ ខេត្តកោះកុង
៥៩-អនុសេនីយ៍ឯក	សួន	ជឿន	អត្តលេខ១៦១៥២៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៦០-អនុសេនីយ៍ឯក	ស្រី	ឬត្តិ	អត្តលេខ១៩៧១២៩	ប្រធានស្នាក់ការសន្តិសុខ៦០៧ កងរាជអាវុធហត្ថខេត្តសៀមរាប
៦១-អនុសេនីយ៍ឯក	ឈន	ដារម្យ	អត្តលេខ១៣២៨០២	នាយរងការិយាល័យសណ្តាប់ធ្នាប់បញ្ជាការដ្ឋាន រដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦២-អនុសេនីយ៍ឯក	គុយ	ហឿន	អត្តលេខ០៤៦៧៦០	មេបញ្ជាការកងអនុសេនាធីទី២ កងវរសេនាតូច រថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៣-អនុសេនីយ៍ឯក	គង់	សំរួល	អត្តលេខ១៩៦១២១	មេបញ្ជាការកងអនុសេនាតូចទី២ កងវរសេនា- តូចរថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៤-អនុសេនីយ៍ឯក	គង់	មនោ	អត្តលេខ០៤៦៧១៩	មេបញ្ជាការរងកងអនុសេនាធីទី៣ កងវរសេនា- តូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៥-អនុសេនីយ៍ឯក	ជា	ចាន់ហេង	អត្តលេខ០៧៣៤៩៤	ជំនួយការភស្តុភារ កងវរសេនាតូចយានយន្ត កិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៦-អនុសេនីយ៍ឯក	សួន	សុភ័ណ្ណ	អត្តលេខ១៩៨២៥១	ជំនួយការ កងអនុសេនាធីចល័តលេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៧-អនុសេនីយ៍ឯក	ប៊ូ	កន	អត្តលេខ១៧៩០៦១	ជំនួយការអង្គភាពសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស




៦៨-អនុសេនីយ៍ឯក	ឃួន	ណារ៉ា	អត្តលេខ០២០៦២៣	ជំនួយការអង្គភាពសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៦៩-អនុសេនីយ៍ឯក	ស៊ុន	សុង	អត្តលេខ១៩៧៧១៦	នាយទាហានអាវុធហត្ថ អង្គភាពស្រាវជ្រាវ ព័ត៌មាន សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧០-អនុសេនីយ៍ឯក	វ៉ា	រតនា	អត្តលេខ១៩៩០៤០	នាយផ្នែក ការិយាល័យព័ត៌មាននិងសន្តិសុខ សេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧១-អនុសេនីយ៍ឯក	យ៉ែម	ស៊ីណាត	អត្តលេខ១៩៩៦២៨	មេបញ្ជាការរងកងអនុសេនាតូចទី២ អង្គភាពសន្តិសុខ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧២-អនុសេនីយ៍ឯក	ងួន	សិលា	អត្តលេខ០៩១៣៧៨	នាយទាហានអាវុធហត្ថអង្គភាពនីតិវិធីស្នងការ ដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៣-អនុសេនីយ៍ឯក	ជា	គង់	អត្តលេខ០៣៥៨៨១	ជំនួយការការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៤-អនុសេនីយ៍ឯក	ជួប	សៀង	អត្តលេខ១៤៥៣៣០	ជំនួយការការិយាល័យបុគ្គលិកស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៥-អនុសេនីយ៍ឯក	សេក	វីរៈ	អត្តលេខ១៩៩៣៥៧	ជំនួយការការិយាល័យសុខាភិបាល ស្នងការដ្ឋាន ភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៦-អនុសេនីយ៍ឯក	នី	យន	អត្តលេខ០៣៥៩១៩	ជំនួយការការិយាល័យអភិវឌ្ឍន៍ ស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៧-អនុសេនីយ៍ឯក	ព្រហ្ម	សុផុន	អត្តលេខ១៩៧៥៩៧	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គស្នួល ខេត្តកណ្តាល
៧៨-អនុសេនីយ៍ឯក	ស៊ុន	កែវមនោរម្យ	អត្តលេខ១៩១៣០៨	ជំនួយការការិយាល័យផ្គត់ផ្គង់ ស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៩-អនុសេនីយ៍ឯក	គឹម	ច័ន្ទរតនា	អត្តលេខ០៣៦៤៥៥	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៨០-អនុសេនីយ៍ឯក	ផល	សុភាព	អត្តលេខ០៣២៤០៥	ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៨១-អនុសេនីយ៍ឯក	ខឹម	សម្ពុស្ស	អត្តលេខ១៩៧៩០៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៨២-អនុសេនីយ៍ឯក	អ៊ឹម	វី	អត្តលេខ១០១៩៥០	ជំនួយការ ការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៨៣-អនុសេនីយ៍ឯក	រាជ	វណ្ណៈ	អត្តលេខ១៦០០០១	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៨៤-អនុសេនីយ៍ឯក	ជូ	សារឿន	អត្តលេខ១៧៧៨៣៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៨៥-អនុសេនីយ៍ឯក	កង	ញាណមុនី	អត្តលេខ១៩១៣២៤	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៨៦-អនុសេនីយ៍ឯក	លន់	សោម	អត្តលេខ១៩៨២២០	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

៨៧-អនុសេនីយ៍ឯក	ឆាន់	ប៊ុនធី	អត្តលេខ០៩១២៧៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៨៨-អនុសេនីយ៍ឯក	ម៉ៅ	យឿន	អត្តលេខ១៤៥០៥៣	នាយទាហានអាវុធហត្ថ មូលដ្ឋាន កងរាជ- អាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ
៨៩-អនុសេនីយ៍ឯក	ជា	ជឿកវៃ	អត្តលេខ០២០៧៧៧	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៩០-អនុសេនីយ៍ឯក	ផៃ	បញ្ញា	អត្តលេខ០៤៦៦៣៥	ជំនួយការស្នាក់ការសន្តិសុខ២០១ កងរាជអាវុធហត្ថ ខេត្តតាកែវ
៩១-អនុសេនីយ៍ឯក	ចាន់	ងារិទ្ធ	អត្តលេខ១៩៩២៣១	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៩២-អនុសេនីយ៍ឯក	រ៉ុន	វណ្ណី	អត្តលេខ១៩៧៧១២	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៩៣-អនុសេនីយ៍ឯក	ហេង	សុវណ្ណារិទ្ធ	អត្តលេខ១៩៥៤២៤	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៩៤-អនុសេនីយ៍ឯក	ម៉េង	សុភា	អត្តលេខ១៩៦១០៧	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៩៥-អនុសេនីយ៍ឯក	ជិន	វណ្ណឃឹន	អត្តលេខ១១៥៥៤១	នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ ខេត្តរតនគិរី
៩៦-អនុសេនីយ៍ឯក	ឈឿង	ខាណា	អត្តលេខ១៦៧៥៨៧	នាយការិយាល័យវិទ្យុកម្ម កងរាជអាវុធហត្ថ ខេត្តរតនគិរី
៩៧-អនុសេនីយ៍ឯក	ទិត្យ	ប៊ុណ្ណារិទ្ធ	អត្តលេខ១៦៧៣៧៦	នាយការិយាល័យសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្តរតនគិរី
៩៨-អនុសេនីយ៍ឯក	សេង	កុសល	អត្តលេខ១១៤០៣៤	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៩៩-អនុសេនីយ៍ឯក	រស់	សារឹម	អត្តលេខ១៦១៤៧៦	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកលំផាត់ ខេត្តរតនគិរី
១០០-អនុសេនីយ៍ឯក	អ៊ុច	សំណាង	អត្តលេខ១១១១០៤	នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តក្រចេះ
១០១-អនុសេនីយ៍ឯក	ហឿន	វឿន	អត្តលេខ០៣៦៤៥០	នាយការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថ ខេត្តក្រចេះ
១០២-អនុសេនីយ៍ឯក	អ៊ិន	ពៃ	អត្តលេខ១៩៧៩៩៥	នាយការិយាល័យផែនការ មន្ទីរសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថខេត្តក្រចេះ
១០៣-អនុសេនីយ៍ឯក	គឹម	សុវណ្ណារិទ្ធ	អត្តលេខ១៩៧៩៨២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ ខេត្តក្រចេះ
១០៤-អនុសេនីយ៍ឯក	ម៉ី	ម៉េងឈឿន	អត្តលេខ០៣៦១៧៦	នាយទាហានអាវុធហត្ថ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេមត់ ខេត្តត្បូងឃ្មុំ
១០៥-អនុសេនីយ៍ទោ	អ៊ុល	សុខសាន្ត	អត្តលេខ២២៥១៨៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួល ខេត្តក្រចេះ

១០៦-អនុសេនីយ៍ឯក	ជ័យ	សុភ័ក្ត្រ	អត្តលេខ១៩៥៩៩២	នាយការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថក្នុងឃុំ
១០៧-អនុសេនីយ៍ឯក	ឆាយ	ម៉ុន	អត្តលេខ១១៤១៧២	អនុប្រធានស្នាក់ការសន្តិសុខ៧០២ កងរាជអាវុធហត្ថក្នុងឃុំ
១០៨-អនុសេនីយ៍ឯក	ឡុង	មុំ	អត្តលេខ១៩៦៦១១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមេមត់ ខេត្តក្បួងឃ្មុំ
១០៩-អនុសេនីយ៍ឯក	កែវ	សារ៉ាផ	អត្តលេខ១៩៧៨៩៥	នាយការិយាល័យប្រឆាំងអារវកម្ម កងរាជអាវុធហត្ថក្នុងឃុំ
១១០-អនុសេនីយ៍ឯក	សាន្ត	សុវិជ្ជា	អត្តលេខ១៩១៤២៤	ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថក្រចេះ
១១១-អនុសេនីយ៍ឯក	ហង្ស	ហៀក	អត្តលេខ១៩៧៧៦៩	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាទី ខេត្តតាកែវ
១១២-អនុសេនីយ៍ឯក	ឡា	សំរឹត	អត្តលេខ១៤៤៤៤៨	ជំនួយការការិយាល័យស្រាវជ្រាវបទល្មើស គ្រឿងញៀន កងរាជអាវុធហត្ថតាកែវ
១១៣-អនុសេនីយ៍ឯក	ខន	វណ្ណី	អត្តលេខ១៤៤៩០៧	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបាទី ខេត្តតាកែវ
១១៤-អនុសេនីយ៍ឯក	ណុប	ណាំ	អត្តលេខ០៤៦៩៥២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកទ្រាំង ខេត្តតាកែវ
១១៥-អនុសេនីយ៍ឯក	ម៉ា	ទី	អត្តលេខ០៣២៣៩៨	នាយការិយាល័យផ្គត់ផ្គង់ មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកោះកុង
១១៦-អនុសេនីយ៍ឯក	គន់	ឡេង	អត្តលេខ០៤៦៨៨៧	នាយការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
១១៧-អនុសេនីយ៍ឯក	ប៉ាត	ណាល់	អត្តលេខ១៩៨២១០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករវៀង ខេត្តព្រះវិហារ
១១៨-អនុសេនីយ៍ឯក	ជុន	បូរ៉ា	អត្តលេខ១៤៤១៦៩	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
១១៩-អនុសេនីយ៍ឯក	ដុក	កេត	អត្តលេខ១៩៨២១៩	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជ័យសែន ខេត្តព្រះវិហារ
១២០-អនុសេនីយ៍ឯក	តុល	សួន	អត្តលេខ១៦១៦៤៥	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជ័យសែន ខេត្តព្រះវិហារ
១២១-អនុសេនីយ៍ឯក	សុខ	សាមិត្ត	អត្តលេខ១៦១៦៥១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
១២២-អនុសេនីយ៍ឯក	ឈុំ	កុសល	អត្តលេខ១៩៧៤៩១	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
១២៣-អនុសេនីយ៍ឯក	មឿន	យ៉ាន	អត្តលេខ១៩៨៤៣៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ ខេត្តក្រចេះ
១២៤-អនុសេនីយ៍ឯក	ហ៊ឹម	ផុល	អត្តលេខ០៨២២០១	ជំនួយការការិយាល័យវិស្វកម្ម ស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

១២៥-អនុសេនីយ៍ឯក	ម៉ោង	សុភ័ក្រ	អត្តលេខ១៩១៤៥៤	នាយការិយាល័យផែនការ កងរាជអាវុធហត្ថ
១២៦-អនុសេនីយ៍ឯក	ទូច	វិបុល	អត្តលេខ១៩៥៥៧៥	ខេត្តស្ទឹងត្រែង
១២៦-អនុសេនីយ៍ឯក	ទូច	វិបុល	អត្តលេខ១៩៥៥៧៥	ជំនួយការការិយាល័យផែនការ សេនាធិការដ្ឋាន
១២៧-អនុសេនីយ៍ឯក	ទូច	សំណាង	អត្តលេខ១៦៧៥១៨	កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១២៧-អនុសេនីយ៍ឯក	ទូច	សំណាង	អត្តលេខ១៦៧៥១៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ
១២៨-អនុសេនីយ៍ទោ	ស្រៀង	ប៊ុនថា	អត្តលេខ១៧៦៩២៥	ស្រុកដំណាក់ចង្អើរ ខេត្តកែប
១២៨-អនុសេនីយ៍ទោ	ស្រៀង	ប៊ុនថា	អត្តលេខ១៧៦៩២៥	អនុប្រធាន ស្នាក់ការសន្តិសុខ៥០៤
១២៩-អនុសេនីយ៍ទោ	ជឹម	សារ៉ាក់	អត្តលេខ១៩៩០៥១	កងរាជអាវុធហត្ថខេត្តបាត់ដំបង
១២៩-អនុសេនីយ៍ទោ	ជឹម	សារ៉ាក់	អត្តលេខ១៩៩០៥១	ជំនួយការខុទ្ទកាល័យ កងរាជអាវុធហត្ថ
១៣០-អនុសេនីយ៍ទោ	សិន	ឃុនណា	អត្តលេខ១៩៩២០៧	លើផ្ទៃប្រទេស
១៣០-អនុសេនីយ៍ទោ	សិន	ឃុនណា	អត្តលេខ១៩៩២០៧	ជំនួយការការិយាល័យផែនការ សេនាធិការដ្ឋាន
១៣១-អនុសេនីយ៍ទោ	ម៉ៅ	ចន្ទី	អត្តលេខ១៩៦០៥៩	កងរាជអាវុធហត្ថខេត្តកោះកុង
១៣១-អនុសេនីយ៍ទោ	ម៉ៅ	ចន្ទី	អត្តលេខ១៩៦០៥៩	ជំនួយការ កងអនុសេនាធិការដ្ឋានស្នាក់ការដ្ឋាន
១៣២-អនុសេនីយ៍ទោ	ប៊ិន	ម៉ាប់	អត្តលេខ១៩៩១៧៣	សម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣២-អនុសេនីយ៍ទោ	ប៊ិន	ម៉ាប់	អត្តលេខ១៩៩១៧៣	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ
១៣៣-អនុសេនីយ៍ទោ	សយ	សំអាត	អត្តលេខ១៤៤៨៤៦	ខណ្ឌព្រែកញ្ជៅ រាជធានីភ្នំពេញ
១៣៣-អនុសេនីយ៍ទោ	សយ	សំអាត	អត្តលេខ១៤៤៨៤៦	ជំនួយការអង្គការព្រំដែន ស្នាក់ការដ្ឋានសម្ភារៈ
១៣៤-អនុសេនីយ៍ទោ	អ៊ុច	គឹមសាន	អត្តលេខ១៦៧៥៨២	បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៤-អនុសេនីយ៍ទោ	អ៊ុច	គឹមសាន	អត្តលេខ១៦៧៥៨២	មេបញ្ជាការរងកងអនុសេនាធិការដ្ឋាន កងរ-សេនាធិការ
១៣៥-អនុសេនីយ៍ទោ	ហ៊ាង	ហម	អត្តលេខ១៩៩៩៨៥	រថពាសដែក កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៥-អនុសេនីយ៍ទោ	ហ៊ាង	ហម	អត្តលេខ១៩៩៩៨៥	ជំនួយការភស្តុភារ កងអនុសេនាធិការដ្ឋាន កងរសេនាធិការ
១៣៦-អនុសេនីយ៍ទោ	ធី	ប៊ុនថង	អត្តលេខ១៦៧៥៥០	ចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៦-អនុសេនីយ៍ទោ	ធី	ប៊ុនថង	អត្តលេខ១៦៧៥៥០	ប្រធានក្រុម កងអនុសេនាធិការដ្ឋាន កងយានយន្ត ចល័ត
១៣៧-អនុសេនីយ៍ទោ	ណុប	ប៊ុណ្ណារិទ្ធ	អត្តលេខ១៤៤៩៨៨	កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៧-អនុសេនីយ៍ទោ	ណុប	ប៊ុណ្ណារិទ្ធ	អត្តលេខ១៤៤៩៨៨	នាយរងក្រុម កងរសេនាធិការដ្ឋានជំនួយមនុស្សធម៌និងសង្គ្រោះ
១៣៨-អនុសេនីយ៍ទោ	ស៊ុយ	ម៉ែ	អត្តលេខ០៧៥៨៦៤	គ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៨-អនុសេនីយ៍ទោ	ស៊ុយ	ម៉ែ	អត្តលេខ០៧៥៨៦៤	មេបញ្ជាការរង កងអនុសេនាធិការដ្ឋាន ចល័តលេខ
១៣៩-អនុសេនីយ៍ទោ	ហិន	មាណព	អត្តលេខ០៤៦៧៣៦	២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៣៩-អនុសេនីយ៍ទោ	ហិន	មាណព	អត្តលេខ០៤៦៧៣៦	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ
១៤០-អនុសេនីយ៍ទោ	មីក	សំរេច	អត្តលេខ១៩៩៧៨៧	ខណ្ឌព្រែកញ្ជៅ រាជធានីភ្នំពេញ
១៤០-អនុសេនីយ៍ទោ	មីក	សំរេច	អត្តលេខ១៩៩៧៨៧	មេបញ្ជាការរង កងអនុសេនាធិការដ្ឋាន ចល័តលេខ
១៤១-អនុសេនីយ៍ទោ	ផាត	ផារ៉ូ	អត្តលេខ០៥៨៧០២	០២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤១-អនុសេនីយ៍ទោ	ផាត	ផារ៉ូ	អត្តលេខ០៥៨៧០២	មេបញ្ជាការរង កងអនុសេនាធិការដ្ឋាន ចល័តលេខ
១៤២-អនុសេនីយ៍ទោ	អ៊ី	អឿន	អត្តលេខ០៩០៨០០	១៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤២-អនុសេនីយ៍ទោ	អ៊ី	អឿន	អត្តលេខ០៩០៨០០	ជំនួយការ ការិយាល័យការពារសន្តិសុខ
១៤៣-អនុសេនីយ៍ទោ	ផុន	កុម្មុះ	អត្តលេខ១៥៨០៨៩	ផ្ទៃក្នុង កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៤៣-អនុសេនីយ៍ទោ	ផុន	កុម្មុះ	អត្តលេខ១៥៨០៨៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ



១៤៤-អនុសេនីយ៍ទោ	ឈុន	សុផល	អត្តលេខ១៤៥១៨០	នាយផ្នែក ការិយាល័យបទល្មើសជួញដូរ មនុស្សស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៥-អនុសេនីយ៍ទោ	ទី	ចន្ទ្រា	អត្តលេខ ១៦៨៨១៥	ជំនួយការការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៦-អនុសេនីយ៍ទោ	ទីម	លីណា	អត្តលេខ ១៦៨៥០៨	ជំនួយការការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៧-អនុសេនីយ៍ទោ	ណេន	វិទ្យុត	អត្តលេខ ១៦៨៧៦០	ជំនួយការការិយាល័យបុគ្គលិក ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៤៨-អនុសេនីយ៍ទោ	លន់	ច័ន្ទគ្រឹះស្នា	អត្តលេខ១៦០០០០	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
១៤៩-អនុសេនីយ៍ទោ	ផង់	ចាន់វិបុល	អត្តលេខ១៣៦៤១៦	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្អាង ខេត្តកណ្តាល
១៥០-អនុសេនីយ៍ទោ	ចាន់	វណ្ណដា	អត្តលេខ១៩៦២២៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ខេត្តកណ្តាល
១៥១-អនុសេនីយ៍ទោ	ថុង	សៀកឡុង	អត្តលេខ១៦៧៥៨៥	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
១៥២-អនុសេនីយ៍ទោ	គង់	គាត	អត្តលេខ០៥៧២៣៩	នាយទាហានអាវុធហត្ថ មូលដ្ឋានកងរាជ- អាវុធហត្ថស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
១៥៣-អនុសេនីយ៍ទោ	អ៊ុំ	ផាន់	អត្តលេខ១៩៦៣៣៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់រោង ខេត្តស្វាយរៀង
១៥៤-អនុសេនីយ៍ទោ	អ៊ុង	ខន	អត្តលេខ១៦៧៥៣២	នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តតាកែវ
១៥៥-អនុសេនីយ៍ទោ	គីម	ទិត្យស្នា	អត្តលេខ០៦៧៦៩៥	នាយការិយាល័យសុខាភិបាល កងរាជអាវុធហត្ថខេត្តតាកែវ
១៥៦-អនុសេនីយ៍ទោ	ក្រច	ប៊ុនឡែន	អត្តលេខ១៩៧៨៨២	ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ខេត្តតាកែវ
១៥៧-អនុសេនីយ៍ទោ	ចាន់	ព្រហ្ម	អត្តលេខ១៩៦០៧៤	នាយការិយាល័យការពារគីមីសាស្ត្រ កងរាជអាវុធហត្ថខេត្តតាកែវ
១៥៨-អនុសេនីយ៍ទោ	ប៉ាន់	ជាន	អត្តលេខ១៦៧៥២៦	នាយការិយាល័យសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តកែប
១៥៩-អនុសេនីយ៍ទោ	ដួង	ប្រុស	អត្តលេខ១៩៧៧៥៨	នាយការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប
១៦០-អនុសេនីយ៍ទោ	ដឹង	ប៊ាន	អត្តលេខ១៩៦៤៤៧	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក មណ្ឌលសីមា ខេត្តកោះកុង
១៦១-អនុសេនីយ៍ទោ	ដាំ	ផៃវណ្ណ	អត្តលេខ២០០៧៦៣	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថ្មបាំង ខេត្តកោះកុង
១៦២-អនុសេនីយ៍ទោ	ច័ន្ទ	កក្កដា	អត្តលេខ១៩៩០៥៦	មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថ្មបាំង ខេត្តកំពង់ស្ពឺ

១៦៣-អនុសេនីយ៍ទោ	ភួង	សីហាក់	អត្តលេខ១៩៩៨១៥	នាយគិលានដ្ឋាន មន្ទីរកសិកម្ម កងរាជអាវុធហត្ថបណ្ណាល័យ
១៦៤-អនុសេនីយ៍ទោ	សោម	មន្ទី	អត្តលេខ១៦១៦៥២	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះវិហារ ខេត្តព្រះវិហារ
១៦៥-អនុសេនីយ៍ទោ	ហាក់	សីបុត្រ	អត្តលេខ១៦១៦២៨	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគែប ខេត្តព្រះវិហារ
១៦៦-អនុសេនីយ៍ទោ	ហេង	វិបុល	អត្តលេខ១៦១៤៥៩	ជំនួយការ ការិយាល័យការពារសន្តិសុខ ផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តមានជ័យ
១៦៧-អនុសេនីយ៍ទោ	ហុក	ហុង	អត្តលេខ១៩៨១២៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ
១៦៨-អនុសេនីយ៍ទោ	លី	ណាំយ៉ា	អត្តលេខ១៦១៧១១	ជំនួយការ ការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៦៩-អនុសេនីយ៍ទោ	ផាត	សុផាណា	អត្តលេខ១១១៧០៩	ជំនួយការ ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧០-អនុសេនីយ៍ទោ	ឆយ	រដ្ឋនា	អត្តលេខ១៩៧៣៩៩	ជំនួយការ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧១-អនុសេនីយ៍ទោ	សុខ	ឡេង	អត្តលេខ០១៤៤៩០	មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
១៧២-អនុសេនីយ៍ទោ	ប៊ុនរ៉ុង	រាសី	អត្តលេខ១៣១៦៨៨	ជំនួយការ ការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧៣-អនុសេនីយ៍ទោ	សុខ	រុទ្ធី	អត្តលេខ១៩៧៤២៧	នាយការិយាល័យផែនការ មន្ទីរកសិកម្ម កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧៤-អនុសេនីយ៍ទោ	សៅ	កូ	អត្តលេខ១៩៨១០៤	ជំនួយការ សេនាធិការមូលដ្ឋានកងរាជ- អាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៧៥-អនុសេនីយ៍ទោ	ហាន	គីមស្លុង	អត្តលេខ១៩៧៣៧៨	ជំនួយការ ការិយាល័យបំពាក់ កងរាជ- អាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧៦-អនុសេនីយ៍ទោ	លុយ	រតនី	អត្តលេខ០៦២៤៣១	ជំនួយការ ការិយាល័យផ្គត់ផ្គង់ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧៧-អនុសេនីយ៍ទោ	ព្រឿង	សារ៉ាន់	អត្តលេខ១១២១៩០	ជំនួយការ មន្ទីរសង្កេតបច្ចេកទេស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៧៨-អនុសេនីយ៍ទោ	រ៉ាន់	ឡា	អត្តលេខ១៩៧៤២៣	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ
១៧៩-អនុសេនីយ៍ទោ	ឡាង	បូរិន្ទ	អត្តលេខ០៨៤២៥៦	ជំនួយការសេនាធិការដ្ឋាន មូលដ្ឋានកងរាជ- អាវុធហត្ថស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
១៨០-អនុសេនីយ៍ទោ	អឿន	សេងអាន	អត្តលេខ០៦៧២៦៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
១៨១-អនុសេនីយ៍ទោ	សុខ	សំអាត	អត្តលេខ១៤៤៩៤៣	ជំនួយការស្នាក់ការសន្តិសុខ២០១ កងរាជអាវុធហត្ថខេត្តតាកែវ

១៨២-អនុសេនីយ៍ទោ	ប៉ុល	គន្ធរ	អត្តលេខ១៤៤៨១៧	នាយទាហានអាវុធហត្ថ កងអនុសេនាតូច ការពារ កងរាជអាវុធហត្ថខេត្តតាកែវ
១៨៣-អនុសេនីយ៍ទោ	ថ្ងី	ពៅ	អត្តលេខ១៩៧៥៦០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
១៨៤-អនុសេនីយ៍ទោ	នី	ប៊ុនថង	អត្តលេខ១៦៣៦៨១	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តកណ្តាល
១៨៥-អនុសេនីយ៍ទោ	ពៅ	ចាន់នី	អត្តលេខ០៦៧២៥៤	មេបញ្ជាការរង កងអនុសេនាធិចល័តលេខ ០៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៦-អនុសេនីយ៍ទោ	រស់	ភារិទ្ធ	អត្តលេខ១៤១៥៦៤	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈស្នងការដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៧-អនុសេនីយ៍ទោ	គង់	ចាន់រដ្ឋា	អត្តលេខ១៦៣៦២០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង សៀមរាប ខេត្តសៀមរាប
១៨៨-អនុសេនីយ៍ត្រី	មាស	ប៊ុនសិម	អត្តលេខ១៩៥៨៦៦	នាយរងក្រុមកងអនុសេនាតូចជំនួយមនុស្សធម៌និងសង្គ្រោះ គ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៨៩-អនុសេនីយ៍ត្រី	អ៊ុន	សៀន	អត្តលេខ១៤៤៧១៥	នាយទាហានអាវុធហត្ថកងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩០-អនុសេនីយ៍ត្រី	លុំ	ចំរើន	អត្តលេខ១៩១៣៥១	ជំនួយការកងអនុសេនាតូច កងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩១-អនុសេនីយ៍ត្រី	ធឿង	សុផល	អត្តលេខ១៤៤៧១១	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
១៩២-អនុសេនីយ៍ត្រី	ខាំ	សំរឹន	អត្តលេខ១៤៤៤៨៦	ជំនួយការកងអនុសេនាតូច កងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩៣-អនុសេនីយ៍ត្រី	ជុន	ពិសិដ្ឋ	អត្តលេខ១៤៤៩២៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល
១៩៤-អនុសេនីយ៍ត្រី	យឿង	សំរឿន	អត្តលេខ១៩៥៦២០	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
១៩៥-អនុសេនីយ៍ត្រី	ខឿន	វណ្ណដេត	អត្តលេខ២២៦៩១៦	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពញាឮ ខេត្តកណ្តាល
១៩៦-អនុសេនីយ៍ត្រី	ណែត	សីហា	អត្តលេខ២១៧៧៩១	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពញាឮ ខេត្តកណ្តាល
១៩៧-អនុសេនីយ៍ត្រី	សួរ	សំបួរ	អត្តលេខ២០៦៣០៧	ជំនួយការ ការិយាល័យបំប្រែអក្ខរៈសេនា- ធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩៨-អនុសេនីយ៍ត្រី	សម	និស្ស័យ	អត្តលេខ២២៥៣៤៥	ជំនួយការការិយាល័យបុគ្គលិកស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
១៩៩-អនុសេនីយ៍ត្រី	លី	ដារ៉ា	អត្តលេខ១៤៥០៩៤	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២០០-អនុសេនីយ៍ត្រី	ជា	ចន្ទី	អត្តលេខ១៩៧៧៦៣	ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

២០១-អនុសេនីយ៍ត្រី	ចយ	ស៊ីនួន	អត្តលេខ១៩៥៤០០	ជំនួយការ ប្រតិបត្តិការមូលដ្ឋានកងរាជ- អាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២០២-អនុសេនីយ៍ត្រី	រស់	ខន	អត្តលេខ១៩៦១៥២	ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
២០៣-អនុសេនីយ៍ត្រី	សេង	សុខាន្ទី	អត្តលេខ១៦១៤០២	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គស្នួល ខេត្តកណ្តាល
២០៤-អនុសេនីយ៍ត្រី	នៅ	សាវុធ	អត្តលេខ១៤៩៩៥៨	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកល្វាឯម ខេត្តកណ្តាល
២០៥-អនុសេនីយ៍ត្រី	យីម	ណា	អត្តលេខ១៩៨១០៦	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ
២០៦-អនុសេនីយ៍ត្រី	មាស	ស៊ីនី	អត្តលេខ១៩១៣៨២	នាយការិយាល័យផែនការសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង
២០៧-អនុសេនីយ៍ត្រី	វិត	សំអុន	អត្តលេខ១៩១៣៩៣	មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វា យជ្រៃ ខេត្តស្វាយរៀង
២០៨-អនុសេនីយ៍ត្រី	ចាន់	សុផាតិ	អត្តលេខ១៩៧៩៦៣	ជំនួយការការិយាល័យផែនការ កងរាជអាវុធហត្ថខេត្តតាកែវ
២០៩-អនុសេនីយ៍ត្រី	សុខ	និមល	អត្តលេខ២២៥៦០៩	ជំនួយការការិយាល័យប្រឆាំងការជួញដូរ មនុស្ស កងរាជអាវុធហត្ថខេត្តកែប
២១០-អនុសេនីយ៍ត្រី	កែវ	ថន	អត្តលេខ១៩៨១១៤	ជំនួយការការិយាល័យបច្ចេកទេស មន្ទីរសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
២១១-អនុសេនីយ៍ត្រី	ព្រំ	ឈន់	អត្តលេខ១៩៧៣៦១	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
២១២-អនុសេនីយ៍ត្រី	គង់	ធាវិទូ	អត្តលេខ១៩៨១៨៤	នាយការិយាល័យប្រតិបត្តិការ សេនាធិការ- ដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ
២១៣-អនុសេនីយ៍ត្រី	ធៀង	សារវី	អត្តលេខ២២៥៦៧០	ជំនួយការ ការិយាល័យបទល្មើសជួញដូរមនុស្ស មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២១៤-អនុសេនីយ៍ត្រី	ជូ	សុភ័ណ្ណ	អត្តលេខ១៤៦៣១៤	ជំនួយការ ការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២១៥-អនុសេនីយ៍ត្រី	ក្រីម	ឈុន	អត្តលេខ១៤៦៧៤៧	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
២១៦-អនុសេនីយ៍ត្រី	សូ	បូផាណា	អត្តលេខ២២៥៦៤៧	ជំនួយការ ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២១៧-អនុសេនីយ៍ត្រី	សូ	បូរិន្ទ	អត្តលេខ១៣២១២៤	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២១៨-អនុសេនីយ៍ត្រី	ប៊ឹង	សានិត	អត្តលេខ១១២៣៨០	អនុប្រធានស្នាក់ការសន្តិសុខ៨៨៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២១៩-អនុសេនីយ៍ត្រី	ម៉េត	វណ្ណឌី	អត្តលេខ២២៥៦២៩	ជំនួយការការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង
២២០-អនុសេនីយ៍ត្រី	សែន	សៀវម៉ឺ	អត្តលេខ២២៥៦៣១	ជំនួយការ ការិយាល័យប្រតិបត្តិការបច្ចេកវិទ្យាមន្ទីរ បច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តកោះកុង



២២១-អនុសេនីយ៍ត្រី	នួន	សុភាព	អត្តលេខ១៣៣២៥០	នាយលេខាធិការដ្ឋាន កងរាជអាវុធហត្ថកំពង់ឆ្នាំង
២២២-អនុសេនីយ៍ត្រី	ហេង	សំណាង	អត្តលេខ២០០៦២៧	ជំនួយការការិយាល័យវិស្វកម្ម កងរាជអាវុធហត្ថកំពង់ឆ្នាំង
២២៣-អនុសេនីយ៍ត្រី	ហែម	ម៉េងហោ	អត្តលេខ១៤៥១៧៩	ជំនួយការប្តូរវ៉ាន់ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថកំពង់ឆ្នាំង
២២៤-នាយចំណង់	អ៊ុយ	កូសារ៉ា	អត្តលេខ១៩៩៨៨២	នាយក្រុម៣ កងអនុសេនាធិបតី កងអនុសេនាធិ វត្តរាំង កងវរសេនាតូចលើត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២៥-នាយចំណង់	គី	តាក់	អត្តលេខ១៤៥១៣០	នាយរងក្រុមកងវរសេនាតូចជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២៦-នាយចំណង់	លន់	សុវណ្ណគីរី	អត្តលេខ២២៥២៤៩	នាយទាហានអាវុធហត្ថ កងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២៧-នាយចំណង់	ប៉ាវ	ហុកត្រី	អត្តលេខ១៩៥៧៧៨	បុគ្គលិកផ្ទះបាយ កងវរសេនាតូចជំនួយ មនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២៨-នាយចំណង់	ភិន	វិបុល	អត្តលេខ២០០០២៥	នាយរងក្រុម១ កងអនុសេនាធិទី២ កងអនុសេនាធិទី២ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២២៩-នាយចំណង់	ឈន	ចំរើន	អត្តលេខ២២៥៣០៧	មេបញ្ជាការ កងអនុសេនាធិអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៣០-នាយចំណង់	ឌឿន	សុផល	អត្តលេខ២០០២១២	មេបញ្ជាការរង កងអនុសេនាធិលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៣១-នាយចំណង់	ហេង	សារិទ្ធិ	អត្តលេខ២០០១៥១	ជំនួយការយុត្តិធម៌ កងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៣២-នាយចំណង់	អ៊ឹង	រដ្ឋា	អត្តលេខ២០០៧៥៤	នាយទាហានអាវុធហត្ថ មូលដ្ឋាន កងរាជ- អាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ
២៣៣-នាយចំណង់	អាំង	ចាន់ស៊ី	អត្តលេខ២០០១៦០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រៃក្រពៅ រាជធានីភ្នំពេញ
២៣៤-នាយចំណង់	អិន	ពិសី	អត្តលេខ២០០៤៣៤	នាយទាហានអាវុធហត្ថ កងវរសេនាតូចលើត កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៣៥-នាយចំណង់	ផាន់	ស្រី	អត្តលេខ១៩៩៨៤៥	មេបញ្ជាការរង កងអនុសេនាធិចល័តលេខ ០៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៣៦-នាយចំណង់	វណ្ណ	ទីន	អត្តលេខ២២៥៨៥៥	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៣៧-នាយចំណង់	លី	សំរេច	អត្តលេខ១៣១៤៨៦	នាយផ្នែក ការិយាល័យផែនការ ស្នងការដ្ឋាន ភស្តុភារ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស
២៣៨-នាយចំណង់	ចាន់	ហេង	អត្តលេខ១៤៤៧១៩	នាយទាហានអាវុធហត្ថ កងអនុសេនាធិ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

២៣៩-នាយចំណង់	ចេង	ឈុន	អត្តលេខ១០៦០៩៧	នាយទាហានអាវុធហត្ថ កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤០-នាយចំណង់	សាយ	ទិត្យពិសិដ្ឋ	អត្តលេខ១៣៩៧៧៤	នាយទាហានអាវុធហត្ថ កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤១-នាយចំណង់	ឯក	ចាន់ស្រៀន	អត្តលេខ១៩៩០៤៥	នាយទាហានអាវុធហត្ថ កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤២-នាយចំណង់	អោម	ផៃ	អត្តលេខ១៨០១៩៥	នាយទាហានអាវុធហត្ថ កងអនុសេនាធំ ចល័តទី២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៣-នាយចំណង់	សុខ	សាវី	អត្តលេខ២២៥២២៨	នាយទាហានអាវុធហត្ថ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ រាជធានីភ្នំពេញ
២៤៤-នាយចំណង់	ហួត	លាងហេង	អត្តលេខ២២៥៣៣៨	ជំនួយការ ការិយាល័យបំភ័ន្តអក្ខរៈ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៤៥-នាយចំណង់	រៀន	សុផល	អត្តលេខ១៩៦០៦៤	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ខេត្តកណ្តាល
២៤៦-នាយចំណង់	ផាន់	ចាន់ថុន	អត្តលេខ២០០៥៤៣	មេបញ្ជាការរង កងអនុសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៤៧-នាយចំណង់	ជួប	រដ្ឋា	អត្តលេខ២០០០៩៩	ជំនួយការប្រតិបត្តិការ កងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៤៨-នាយចំណង់	ស៊ុន	ម៉ែន	អត្តលេខ២០០៥៤៨	ជំនួយការព័ត៌មាន កងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៤៩-នាយចំណង់	អ៊ឹម	ណាត	អត្តលេខ២០០៦២៤	មេបញ្ជាការ កងអនុសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៥០-នាយចំណង់	ស៊ុន	សារ៉ុង	អត្តលេខ២២៥៨០២	មេបញ្ជាការរង កងអនុសេនាធំអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៥១-នាយចំណង់	ឡឹក	បូរ៉ា	អត្តលេខ២០០៥៩៧	មេបញ្ជាការកងអនុសេនាតូច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ
២៥២-នាយចំណង់	ឡុង	សារ៉េត	អត្តលេខ២០០៣៥៤	ជំនួយការហ្វឹកហ្វឺន កងវរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៥៣-នាយចំណង់	ឯក	សុខា	អត្តលេខ២០០៤៨៨	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៥៤-នាយចំណង់	យិន	ចំរ៉ុង	អត្តលេខ២២៥១៨០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២៥៥-នាយចំណង់	ឈន	សុផានិត	អត្តលេខ២០០១៤០	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២៥៦-នាយចំណង់	ឈា	តង់	អត្តលេខ២០០១២៣	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក រាជធានីភ្នំពេញ

២៥៧-នាយចំណង់	ជាវ	ទុង	អត្តលេខ២២៤៩៦៦	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
២៥៨-នាយចំណង់	អឿន	អេន	អត្តលេខ២០០៤៦២	ជំនួយការ ការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២៥៩-នាយចំណង់	ប្រាក់	រ៉ូហ្សាន	អត្តលេខ២២៥០៩២	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២៦០-នាយចំណង់	យ៉ា	ស៊ីយ៉ាត	អត្តលេខ១៩៩០៧៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្អាង ខេត្តកណ្តាល
២៦១-នាយចំណង់	ឡូញ	នីមួន	អត្តលេខ១៩៩២៥៩	ជំនួយការ កងអនុសេនាតូចការពារ កងរាជអាវុធហត្ថខេត្តកណ្តាល
២៦២-នាយចំណង់	ធន	ណែម	អត្តលេខ០៧០៤៦៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមុខកំពូល ខេត្តកណ្តាល
២៦៣-នាយចំណង់	ឡេង	ចិត្តា	អត្តលេខ២០៦៩៨៣	ជំនួយការ កងអនុសេនាតូចការពារ កងរាជអាវុធហត្ថខេត្តកណ្តាល
២៦៤-នាយចំណង់	ពៅ	រង្សា	អត្តលេខ១៩៩៩៤២	ជំនួយការ ការិយាល័យគីមីសាស្ត្រ កងរាជអាវុធហត្ថខេត្តកណ្តាល
២៦៥-នាយចំណង់	អ៊ាន	ប៊ុនហេង	អត្តលេខ១៥១១២៥	ជំនួយការ លេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី
២៦៦-នាយចំណង់	បួរ	ផល្លា	អត្តលេខ១៩៩៨៨៥	នាយទាហានអាវុធហត្ថ មូលដ្ឋានកងរាជ- អាវុធហត្ថស្រុកពញាឮកែក ខេត្តត្បូងឃ្មុំ
២៦៧-នាយចំណង់	ម៉ុន	សំអាត	អត្តលេខ២០០១៣៩	ជំនួយការ ការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
២៦៨-នាយចំណង់	ស៊ុន	ស្រ៊ុន	អត្តលេខ១៩៦០៤៤	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២៦៩-នាយចំណង់	កូរ	គា	អត្តលេខ១៩៨១៧៥	ជំនួយការ ការិយាល័យផែនការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងរាជអាវុធហត្ថខេត្តព្រះវិហារ
២៧០-នាយចំណង់	សំណាង	ស៊ីដេត	អត្តលេខ១៩៨១០៩	ជំនួយការប្តូរឯក មន្ទីរសង្គ្រោះបច្ចេកទេស កងរាជអាវុធហត្ថខេត្តមានជ័យ
២៧១-នាយចំណង់	អ៊ី	សារួន	អត្តលេខ១៩៧៤៥៩	ជំនួយការសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២៧២-នាយចំណង់	ស្រី	សុវណ្ណ	អត្តលេខ១១១៩៣៥	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២៧៣-នាយចំណង់	ហម	សុភាព	អត្តលេខ២២៥០០០	ជំនួយការការិយាល័យបុគ្គលិក មន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

២៧៤-នាយចំណង់	ឈួន	សុធាវិទូ	អត្តលេខ២៣៨៥១៨	ជំនួយការការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៧៥-នាយចំណង់	ទីវ	សូនី	អត្តលេខ២៤៥៥៤៩	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ អន្តរាគមន៍ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៧៦-នាយចំណង់	ង៉យ	សារី	អត្តលេខ១៩៦៣៥៤	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថករាជធានីភ្នំពេញ ខេមរភូមិន្ទ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៧៧-នាយចំណង់	សុខ	ប៉ារីស	អត្តលេខ២០០២១០	ជំនួយការមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថករាជធានីភ្នំពេញ ខេត្តបាត់ដំបង
២៧៨-នាយចំណង់	សេង	សុខលីន	អត្តលេខ២០០១៣០	នាយក្រុម កងអនុសេនាគូការពារ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៧៩-ព្រឹទ្ធសាលឯក	នេ	ណា	អត្តលេខ២២៥៧២៣	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មនុស្សធម៌និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨០-ព្រឹទ្ធសាលឯក	តេន	អូន	អត្តលេខ២២៥១៥៧	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មនុស្សធម៌និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨១-ព្រឹទ្ធសាលឯក	ទីម	ស្រស់	អត្តលេខ២២៥២២១	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មនុស្សធម៌និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨២-ព្រឹទ្ធសាលឯក	ស៊ុន	ផល្លា	អត្តលេខ២២៥៧១៧	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មនុស្សធម៌និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨៣-ព្រឹទ្ធសាលឯក	សុខ	បូហ្សណា	អត្តលេខ២២៥៣០៣	នាយរងក្រុម កងអនុសេនាគូការពារ មនុស្សធម៌និង សង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨៤-ព្រឹទ្ធសាលឯក	លីម	សុខា	អត្តលេខ២០០៦៤៥	ជំនួយការការិយាល័យប្រឆាំងអារវកម្ម សេនា- ធិការដ្ឋាន កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨៥-ព្រឹទ្ធសាលឯក	គង់	សុខឡុង	អត្តលេខ២២៥២៤៧	ជំនួយការការិយាល័យប្រឆាំងអារវកម្ម សេនា- ធិការដ្ឋាន កងរាជអាវុធហត្ថករាជធានីភ្នំពេញ
២៨៦-ព្រឹទ្ធសាលឯក	ជុំ	ភារុណា	អត្តលេខ១៩៦៣២៣	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថករាជធានីភ្នំពេញ ស្រុកមុខកំពូល ខេត្តកណ្តាល
២៨៧-ព្រឹទ្ធសាលឯក	ប៊ូ	សុភ័ស្ត	អត្តលេខ០៥៣១៤៥	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថករាជធានីភ្នំពេញ ស្រុកមុខកំពូល ខេត្តកណ្តាល
២៨៨-ព្រឹទ្ធសាលឯក	កូយ	សំ	អត្តលេខ១៤៣១១១	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថករាជធានីភ្នំពេញ ស្រុកអង្គស្នួល ខេត្តកណ្តាល
២៨៩-ព្រឹទ្ធសាលឯក	កែន	ណុន	អត្តលេខ១០៩៧៦០	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថករាជធានីភ្នំពេញ ស្រុកកៀនស្វាយ ខេត្តកណ្តាល
២៩០-ព្រឹទ្ធសាលឯក	អ៊ុន	ហៃ	អត្តលេខ០៩៣០៥១	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មូលដ្ឋាន កងរាជអាវុធហត្ថករាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ
២៩១-ព្រឹទ្ធសាលឯក	គាត	វីរៈ	អត្តលេខ១៩៧៩៦៦	នាយទាហានអាវុធហត្ថករាជធានីភ្នំពេញ មូលដ្ឋាន កងរាជអាវុធហត្ថករាជធានីភ្នំពេញ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

២៩២-ព្រឹត្តិបាលឯក	ចែក	ថាយ	អត្តលេខ១៩៨០៧៣	បុគ្គលិក លេខាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ
២៩៣-ព្រឹត្តិបាលឯក	ឈូ	បណ្ឌិត	អត្តលេខ១៩៨០៥៦	បុគ្គលិក ការិយាល័យការពារគីមីសាស្ត្រមន្ទីរសម្ភារ បច្ចេកទេស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
២៩៤-ព្រឹត្តិបាលឯក	មន្ទី	សុណា	អត្តលេខ២៤៥៧៥៩	បុគ្គលិក ការិយាល័យបុគ្គលិក កងរាជ- អាវុធហត្ថខេត្តបន្ទាយមានជ័យ
២៩៥-ព្រឹត្តិបាលឯក	អ៊ុច	សុភ័ង	អត្តលេខ២៤៥៧៥៨	បុគ្គលិក ការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២៩៦-ព្រឹត្តិបាលឯក	ថ្រី	សុខភា	អត្តលេខ១៩១៩៩០	ជំនួយការការិយាល័យហិរញ្ញវត្ថុស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
២៩៧-ព្រឹត្តិបាលឯក	តាំង	គីមសាយ	អត្តលេខ២០០៥០២	បុគ្គលិក ការិយាល័យទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
២៩៨-ព្រឹត្តិបាលឯក	យីង	ស្រ៊ុន	អត្តលេខ០៨៣១០៦	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២៩៩-ព្រឹត្តិបាលឯក	ឆាយ	ផល្លី	អត្តលេខ០៧២២២៩	ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក អង្គរជុំ ខេត្តសៀមរាប
៣០០-ព្រឹត្តិបាលឯក	ឆុន	វណ្ណា	អត្តលេខ១០៥៣៩៤	ជំនួយការ ការិយាល័យផែនការ សេនា- ធិការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប
៣០១-ព្រឹត្តិបាលឯក	ខុម	សុយី	អត្តលេខ២២៨១៦៨	សមាជិក មូលដ្ឋានកងរាជអាវុធហត្ថស្រុក មោងឫស្សី ខេត្តបាត់ដំបង
៣០២-ព្រឹត្តិបាលទោ	សុខ	សូដា	អត្តលេខ២២៤៩៩៦	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈស្នងការដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣០៣-ព្រឹត្តិបាលទោ	សន	ពិសិដ្ឋ	អត្តលេខ១៦១៤៤៧	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈស្នងការដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣០៤-ព្រឹត្តិបាលទោ	រឿង	សេងហាក់	អត្តលេខ១៤៧៣៦៦	បុគ្គលិក ការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
៣០៥-ព្រឹត្តិបាលទោ	ស្វាយ	សិរីវត្តា	អត្តលេខ២២៤៩២២	ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈស្នងការដ្ឋាន រដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៣០៦-ពលបាលឯក	លី	ដេវិត	អត្តលេខ២០០៦៥៣	នាយទាហានកងរាជអាវុធហត្ថ ការិយាល័យ បុគ្គលិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣០៧-ពលបាលឯក	អឿ	បញ្ញា	អត្តលេខ២៤១០៤៩	អនុក្រុម៣ កងអនុសេនាធិអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣០៨-ពលបាលឯក	សៀប	ឌីណា	អត្តលេខ២៤០៧៩៧	នាយទាហានកងរាជអាវុធហត្ថ កងអនុសេនាធិ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

៣០៩-ពលបាលឯក	រ៉ាត់	តុលា	អត្តលេខ២៤០៦៧៨	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១០-ពលបាលឯក	ម៉ឺង	រ៉ាម៉ាញ	អត្តលេខ២៤០៦៨៦	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១១-ពលបាលឯក	អែម	វឌ្ឍនៈ	អត្តលេខ២៤០៧៤៦	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១២-ពលបាលឯក	រ៉ា	សុធារ៉ា	អត្តលេខ២៤០៧៥១	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១៣-ពលបាលឯក	វង្ស	វស្សី	អត្តលេខ២៤៥១៣៩	នាយទាហានរងអាវុធហត្ថ មូលដ្ឋានកងរាជ- អាវុធហត្ថស្រុកពញាចក្រក ខេត្តត្បូងឃ្មុំ
៣១៤-ពលបាលឯក	រស់	យ៉ត	អត្តលេខ២៤៤៨៥៥	នាយទាហានរងអាវុធហត្ថ មូលដ្ឋានកងរាជ- អាវុធហត្ថស្រុកពញាចក្រក ខេត្តត្បូងឃ្មុំ
៣១៥-ពលបាលឯក	ចាន់	សេងគីម	អត្តលេខ១៩៩៨២២	នាយទាហានរងអាវុធហត្ថ ការិយាល័យ បុគ្គលិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១៦-ពលបាលឯក	សៅ	ករុណា	អត្តលេខ២៤៥៥៩២	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១៧-ពលបាលឯក	គីម	លឹមហុង	អត្តលេខ២៤៥១៤៨	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១៨-ពលបាលឯក	ផល	វិទ្ធី	អត្តលេខ២៤៥១២០	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣១៩-ពលបាលឯក	ហឿន	សីហា	អត្តលេខ២៤៥០៧១	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២០- ពលបាលឯក	ឈុន	ប្រុសពេជ្រ	អត្តលេខ២៤៥២៨៦	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២១- ពលបាលឯក	យេង	ចាន់	អត្តលេខ២៤៥០២២	អនុក្រុម៣ កងអនុសេនាធំអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២២- ពលបាលឯក	ចេវ	ជីវ៉ា	អត្តលេខ២៤៥១៣៦	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២៣- ពលបាលឯក	គុយ	សុខគីម	អត្តលេខ២៤៤៩៩៧	អនុក្រុម៣ កងអនុសេនាធំអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២៤- ពលបាលឯក	ផល	សារ៉ុន	អត្តលេខ២៤៥០២៤	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ
៣២៥- ពលបាលឯក	មឿន	ជីឡា	អត្តលេខ២៤៥៧១១	នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

៣២៦-ពលបាលឯក តែ ជិនសំណាង អត្តលេខ២៤៥៣៨២ នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ
អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

៣២៧-ពលបាលឯក ហៀង វុធី អត្តលេខ២៤៥០៨០ នាយទាហានរងអាវុធហត្ថ កងអនុសេនាធំ
អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

៣២៨-ពលបាលត្រី តាន់ សំណាង អត្តលេខ២០០៥៧២ ជំនួយការការិយាល័យផែនការស្នងការដ្ឋានសម្ភារ
បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងសមាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤០ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា ៣៤ថ្មីស្ទួន និង មាត្រា៣៩ស្ទួន របស់អនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ - ត្រូវបានតែងតាំងលោក ឡេង ធារិទ្ធ ជាទីប្រឹក្សាវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិមានឋានៈ ស្មើអគ្គនាយករង។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១០កើត ខែ ឧសភា ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៤១... អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ .- តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអមក្រសួងព័ត៌មាន ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ចង់ គន** មានឋានៈស្មើ អគ្គនាយករង
- ២- លោក **ជ័រ សានណារ៉ាក់** មានឋានៈស្មើ អគ្គនាយករង
- ៣- លោកស្រី **កែវ ចុន** មានឋានៈស្មើ អគ្គនាយករង
- ៤- លោកស្រី **ហាក់ សុភ័ក្ត្រ** មានឋានៈស្មើ អគ្គនាយករង
- ៥- លោកស្រី **កែវ គនសីលា** មានឋានៈស្មើ អគ្គនាយករង

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្របក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១០ កើត ខែ បុស្ស ឆ្នាំ ច ស័រិទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩

- កន្លែងទទួល
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានប្រឹក្សាសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣២៩ អនក្រ.បក ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រថ្មី ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ប្រេស៊ីដេន ហ្វូដ (ខេមបូឌា) ខូ អិលធីឌី

ស ៤ រ ២ ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ប្រេស៊ីដេន ហ្វូដ (ខេមបូឌា) ខូ អិលធីឌី (PRESIDENT FOODS (CAMBODIA) CO., LTD.) តំណាងដោយលោក ស៊ី ម៉េងយ៉ាង បង្កើតរោងចក្រផលិតមីកញ្ចប់ ដែលមានទីតាំងស្ថិតនៅ ផ្លូវចំការដូង ភូមិមីល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
មីកញាប់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១០៧៤

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រផលិតមីកញាប់ ប្រេស៊ីដេន ហ្វូដ (ខេមបូឌា) ខូ អិលធីឌី ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ៣៥៧ ឧស.កខ.ប្រក.០៧ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ និងលិខិតលេខ ៣២៤៧ ឧស.កខ.លស.០៩ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ឧត្តមនាយក៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌដង្កោ
- រដ្ឋបាលសង្កាត់ដង្កោ
- "ដើម្បីជូនដ្រាប់"
- ដូចប្រការ១៥ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី